

មូលដ្ឋានគ្រឹះ ដែលអ្នកម្ចាស់ត្រូវដឹង

ما لا يسع أطفال المسلمين جهله - خميري



بيان الإسلام
Bayan AL-Islam



جمعية خدمة المحتوى الإسلامي باللغات ، ١٤٤٤ هـ

ح

فهرسة مكتبة الملك فهد الوطنية أثناء النشر

الغانم ، يزن

ما لا يسع أطفال المسلمين جهله- خميري. / يزن الغانم:

جمعية خدمة المحتوى الإسلامي باللغات .- الرياض ، ١٤٤٤ هـ

١٩٢ ص ؛ ١٤ × ٢١ سم

ردمك: ٧-٧٥-٨٤٠٢-٦٠٣-٩٧٨

١- الاسلام - تعليم أ.جمعية خدمة المحتوى الإسلامي باللغات

(مترجم) ب.العنوان

١٤٤٤ / ١٢٤٦٨

ديوي ٢١٠,٧

Partners in Implementation



Content
Association



Rowad
Translation



Rabwah
Association



Byenah

This publication may be printed and disseminated by any means provided that the source is mentioned and no change is made to the text.



Tel : +966 50 244 7000



info@islamiccontent.org



Riyadh 13245-2836



www.islamiccontent.org

មូលដ្ឋានគ្រឹះ ដែលអ្នកម្ចាស់ប្រកួតប្រជែង

រៀបរៀងដោយ ៖ យ៉ាហ្សិន អាល់ហ្គនិម

ប្រែសម្រួលជាខេមរភាសាដោយ
គណៈកម្មការបកប្រែ និងបោះពុម្ពសៀវភៅ
នៃ
អង្គការវប្បធម៌ អារ្យធម៌ កម្ពុជា-អាវ៉ាប់

បោះពុម្ពលើកទី៣
ឆ្នាំ២០២៣

អារម្ភកថា

នេះគឺជាមូលដ្ឋានគ្រឹះដែលកុមារមូស្លីម ក៏ដូចជាជនមូស្លីម គ្រប់រូបត្រូវដឹងទាក់ទងទៅនឹងសាសនារបស់អល់ឡោះ ហើយ ជាកាតព្វកិច្ចលើអាណាព្យាបាល ត្រូវបង្រៀនកូនៗរបស់ខ្លួន ចាប់តាំងពីពួកគេនៅវ័យកុមារ។

វាជាវិធីសាស្ត្រងាយស្រួល ពេញលេញក្នុងផ្នែកអាគីហ្វៈ (គោលជំនឿ) ហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម) ដីរប្រវត្តិរបស់ព្យាការី មូហាំម៉ាត់

តាហ្វសៀរ(អធិប្បាយគម្ពីរគួរអាន) សីលធម៌ ហាទីស្ត សុដីរធម៌ និង

ហ្សីកៀរ ស័ក្តិសមសំរាប់កុមារ និងមនុស្សគ្រប់វ័យ ក៏ដូចជាអ្នក ដែលទើបចូលកាន់សាសនាអ៊ីស្លាមថ្មីៗ, សំរាប់ចែកជូនដល់អ្នក ភូមិ មត្តេយ្យសិក្សា គ្រឹះស្ថានអប់រំ សម្រាប់ទន្ទេញ និងសម្រាប់ បកស្រាយពន្យល់។ ជាការពិតណាស់ យើងបានរៀបចំវាទៅ តាមផ្នែកៗ និងបានរៀបចំវាជាលក្ខណៈបែបសំណួរ-ចម្លើយ ពីព្រោះការធ្វើបែបនោះ វាធ្វើឲ្យគេងាយទទួលយក ងាយស្រួល ក្នុងការទន្ទេញ ហើយដែលអ្នកបង្រៀនអាចជ្រើសរើសវាឲ្យ ស័ក្តិសមទៅនឹងវ័យរបស់ពួកគេ។

ខ្ញុំសូមបូងស្ទង់ពីអស់ឡោះ : សូមឲ្យទទួលបានអត្ថប្រយោជន៍ពីសៀវភៅមួយក្បាលនេះ និងសូមទ្រង់ទទួលយកវាផងចុះ។

មូលដ្ឋានគ្រឹះនេះ គឺបន្ទូលអស់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا قُوا أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاطٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴿٦٦﴾) [التحریم: ٦٦]

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរកដែលវត្តសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានម៉ាឡាអ៊ីកាត់ដែលមានទឹកមុខម៉ឺងម៉ាត់ដែលពួកគេមិនជំទាស់នឹងអស់ឡោះនូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលអស់ឡោះទ្រង់បញ្ជា។”

និងហាទីស្ត អំពី អាប់ទុលឡោះ ពិន អាប់ហ្គាស رضي الله

عنه គាត់បាននិយាយថា៖

(كُنْتُ خَلْفَ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَوْمًا فَقَالَ : يَا غُلَامُ! إِنِّي أَعَلِمَكَ كَلِمَاتٍ : أَحْفَظِ اللَّهَ يَحْفَظْكَ، أَحْفَظِ اللَّهَ تَحْفَظْكَ، إِذَا سَأَلْتَ فَاسْأَلِ اللَّهَ، وَإِذَا اسْتَعَنْتَ فَاسْتَعِنْ بِاللَّهِ، وَاعْلَمْ أَنَّ الْأُمَّةَ لَوِ اجْتَمَعَتْ عَلَى أَنْ يَنْفَعُوكَ بِشَيْءٍ ، لَمْ يَنْفَعُوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللَّهُ لَكَ ، وَإِنْ اجْتَمَعُوا عَلَى أَنْ يَضُرُّوكَ بِشَيْءٍ ، لَمْ يَضُرُّوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللَّهُ عَلَيْكَ ، رَفَعَتِ الْأَقْلَامُ ، وَجَفَّتِ الصُّخُوفُ .) رواه الترمذي وأحمد

មានន័យថា៖ ថ្ងៃមួយខ្ញុំបាននៅពីក្រោយព្យាការី ﷺ ពេលនោះលោកបានមានប្រសាសន៍ថា៖ “នៃក្មេងប្រុស! ប្រាកដ

ណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ។ ចូរអ្នកថែ
រក្សា(ក្បួនច្បាប់)អស់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែ
រក្សា(ក្បួនច្បាប់)អស់ឡោះ អ្នកនឹងទទួលបានការចង្អុលបង្ហាញ
ពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយត្រូវ អ្នក
ត្រូវសុំពីអស់ឡោះ។ ត្រូវដឹងថាមនុស្សលោកទាំងអស់
ប្រសិនបើពួកគេរូបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់
អ្នក ពួកគេនឹងមិនអាចផ្តល់ប្រយោជន៍នោះដល់អ្នកបានឡើយ
លើកលែងតែអ្វីដែលអស់ឡោះបានកត់ត្រាឲ្យអ្នករួចប៉ុណ្ណោះ។
ហើយប្រសិនបើមនុស្សលោកទាំងអស់រូបរួមគ្នាដើម្បីធ្វើបាប
អ្នកលើបញ្ហាអ្វីមួយ ពួកគេនឹងមិនអាចធ្វើបាបអ្នកបានឡើយ
លើកលែងតែអ្វីដែលអស់ឡោះបានកត់ត្រាចំពោះអ្នករួច
ប៉ុណ្ណោះ។ គេបានលើកស្លាបប៉ាកកា ហើយក្រដាសទាំងឡាយ
ក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់)។

ទាក់ទងនឹងសារៈសំខាន់នៃការបង្រៀនកុមារតូចៗនេះ
ដែរ៖

អ៊ីម៉ា មូហាំម៉ាត់ បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់
ឈ្មោះ“បង្រៀនកុមារតូចៗនូវជំនឿឯកទេពនិយម(តាវហេទ)” ៖
គាត់បានលើកឡើងនៅក្នុងអារម្ភកថា(ទំព័រទី៧) ថា៖
“នេះគឺជាសារដ៏មានសារៈប្រយោជន៍ដែលចាំបាច់លើ
មនុស្សត្រូវបង្រៀនកុមារតូចៗមុននឹងបង្រៀនពួកគេអំពីគម្ពីរគួរ

អាន ដើម្បីឲ្យពួកគេទទួលបាននូវភាពជាមនុស្សលោកពេញលេញនៅលើភាពបរិសុទ្ធនៃសាសនាអ៊ីស្លាម និងជាអ្នកដែលស្ថិតលើមាត់នៃជំនឿតែមួយគត់ដ៏ត្រឹមត្រូវ។

អ៊ីមាំ អាពីហ្ស៊ីទ អាល់កុយរ៉ូវ៉ានី បាននិយាយថា៖

“ជាការពិតណាស់ មានច្បាប់ដែលដាក់បទបញ្ជាលើពួកគេឲ្យបង្គាប់ប្រើក្មេងៗឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុ៧ឆ្នាំ និងត្រូវវាយអប់រំពួកគេនៅពេលដែលពួកគេមានអាយុ១០ឆ្នាំ(ប្រសិនបើពួកគេមិនព្រមសឡាត) ហើយត្រូវបំបែកកន្លែងគេងរបស់ពួកគេផងដែរ។ ក៏ដូច្នោះដែរ ចាំបាច់ត្រូវបង្រៀនពួកគេនូវកាតព្វកិច្ចទាំងឡាយដែលអល់ឡោះជាម្ចាស់បានដាក់មកលើខ្ញុំបម្រើរបស់ទ្រង់ ទាំងពាក្យសំដី និងកាយវិការ មុនពេលពួកគេធំដឹងក្តី ដើម្បីឲ្យពួកគេមានភាពរឹងមាំ និងនឹងនរក្នុងដួងចិត្តរបស់ពួកគេនៅពេលដែលពួកគេធំដឹងក្តី ហើយក៏ធ្វើឲ្យអវៈយវៈរបស់ពួកគេមានភាពស្ម័គ្រចិត្តក្នុងការប្រតិបត្តិវាផងដែរ។”

(អារម្ភកថា អាពីហ្ស៊ីទ អាល់កុយរ៉ូវ៉ានី ទំព័រទី៥)

ផ្នែកអាតីហ្មោះ(សោលជំនឿ)

សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក?

ចម្លើយ. អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូលដោយឧបការគុណរបស់ទ្រង់។

ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

(الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿١﴾ [الفاحة: ٢])

មានន័យថា : “រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។

សំណួរទី២. តើអ្វីជាសាសនារបស់អ្នក?

ចម្លើយ. សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្មើរិក(ពហុទេពនិយម)ទាំងឡាយ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

(إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ...) [آل عمران: ٨٦]

មានន័យថា : “ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺសាសនាអ៊ីស្លាម”។

សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក?

ចម្លើយ. ព្យាការីរបស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាព កើតមានដល់លោក)។

អស់ឡោះជាម្ចាស់បានមានបន្ទូលថា៖

(مُحَمَّدٌ رَسُولُ اللَّهِ... ﴿١٩﴾) [الفتح: ﴿١٩﴾]

មានន័យថា : “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អស់ឡោះ”។

សំណួរទី៤. ចូរលើកឡើងពី កាលីម៉ៈ តាវហោទ(ពាក្យ ដែលបញ្ជាក់ពីឯកទេពនិយមរបស់អស់ឡោះ) និងអត្ថន័យ របស់វា?

ចម្លើយ. កាលីម៉ៈ តាវហោទ នោះគឺ ٱللَّهُ ٱلْوَ ٱلْوَ (ឡើអ៊ីឡើហា អ៊ុលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែល ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអស់ឡោះជាម្ចាស់ តែមួយគត់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(فَاعْلَمْ أَنَّهُ لَا إِلَهَ إِلَّا اللَّهُ... ﴿١٩﴾) [محمد: ﴿١٩﴾]

មានន័យថា៖ “ដូច្នេះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ចុះថា ជាការ ពិតណាស់ គ្មានម្ចាស់ណាផ្សេងដែលគេត្រូវគោរពសក្ការៈដ៏ពិត ប្រាកដ ក្រៅពីអស់ឡោះឡើយ”។

សំណួរទី៥. តើអល់ឡោះជាម្ចាស់ទ្រង់នៅឯណា?

ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់នៅលើមេឃ គង់លើអាវ៉ែស្ត (បណ្ណឹង)របស់ទ្រង់ នៅពីលើអ្វីៗទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(الرَّحْمَنُ عَلَى الْعَرْشِ اسْتَوَى ﴿٢٠﴾ [طه: ٢٠])

មានន័យថា : “ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអាវ៉ែស្ត”។

ទ្រង់បានមានបន្ទូលទៀតថា ៖

(الرَّحْمَنُ عَلَى الْعَرْشِ اسْتَوَى ﴿٢٠﴾ [طه: ٢٠])

មានន័យថា : “ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំ របស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប”។

សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ(វិស្វល)របស់អល់ឡោះ” មានន័យយ៉ាងដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្ទាច។

ហើយគេចាំបាច់ត្រូវ ៖

- ១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក
- ២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់
- ៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក

៤. ត្រូវគោរពសក្តារៈ(ធ្វើអីប្តាប្តាត់)ស្របទៅតាមច្បាប់
បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់
ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។

៥. ចាំបាច់ត្រូវគោរពស្រឡាញ់ព្យាការីមូហាំម៉ាត់ (សូម
សន្តិភាពកើតមានដល់លោក)ជាងនរណាៗទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿مَنْ يُطِيعِ الرَّسُولَ فَقَدْ أَطَاعَ اللَّهَ...﴾ [النساء: ៨០]

មានន័យថា : “អ្នកណាហើយប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៀតថា ៖

﴿وَمَا يَنْطِقُ عَنِ الْهَوَىٰ ۚ إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ﴾ [النجم: ២-៤]

មានន័យថា : “ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាម
ទំនើងចិត្តដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវា
ហ៊ីដែលត្រូវគេវាហ៊ីមកនោះឡើយ”។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖

﴿لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِّمَن كَانَ يَرْجُوا اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ

اللَّهَ كَثِيرًا﴾ [الأحزاب: ២១]

មានន័យថា៖ “ជាការពិតណាស់ សម្រាប់ពួកអ្នក គឺមាន
អ្នក

នាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់

ជនណាដែលសង្ឃឹមថា នឹងបានជួបអស់ឡោះនិងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអស់ឡោះយ៉ាងច្រើន។

សំណួរទី៧. ហេតុអ្វីបានជាអស់ឡោះទ្រង់បង្កើតពួកយើង?

ចម្លើយ. អស់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើងមកដើម្បី ឲ្យពួកយើងគោរពសក្ការៈ(ធ្វើអ៊ីប្តាហ្វាត់)ចំពោះទ្រង់តែមួយ គត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹង ទ្រង់ឡើយ។ ទ្រង់ពុំមែនបង្កើតពួកយើងមកជាការលេងសើច ទទេ។ ឥតប្រយោជន៍នោះឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴿٥١﴾ [الذاريات: ٥١])

មានន័យថា : “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោក ក្រៅពីដើម្បីឱ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។”

សំណួរទី៨. តើអ្វីទៅជាការគោរពសក្ការៈ(អ៊ីប្តាហ្វាត់)?

ចម្លើយ. ការគោរពសក្ការៈ(អ៊ីប្តាហ្វាត់) គឺជាសមូហនាម ដែលសំដៅលើគ្រប់ប្រការទាំងអស់ដែលអស់ឡោះជាម្ចាស់ ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំង ខាងក្រៅ និងខាងក្នុង។

- ផ្នែកខាងក្រៅ៖ ដូចជាការហ្ស៊ីកៀរ(រលឹក)ចំពោះអស់ ឡោះដោយអណ្តាត ដូចជាការតាសពេស្ត តះមីទ និង

តិកពៀរ ការប្រតិបត្តិសឡាត ការធ្វើធម្មយាត្រាហាជ្ជិជាដើម។

- ផ្នែកខាងក្នុង៖ ដូចជាការប្រគល់ការទុកចិត្ត(តារឹកកាល់) ការខ្លាច និងការសង្ឃឹម។

សំណួរទី៩. តើអ្វីទៅជាកាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើយើងទាំងអស់គ្នា?

ចម្លើយ. កាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើពួកយើងទាំងអស់គ្នានោះ គឺតារហោទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

សំណួរទី១០. តើតារហោទ(ឯកទេពនិយមចំពោះអល់ឡោះជាម្ចាស់)មានប៉ុន្មានប្រភេទ?

ចម្លើយ. តារហោទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖

១. តារហោទ រូព្វពីយ៉ៈ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។

២. តារហោទ អ៊ូលូហ៊ីយ៉ៈ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះ

ជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្តារៈចំពោះអ្វីផ្សេង
ជាដាច់ខាត។

៣. តារហោទ អាល់អាស្លាក វ៉ាសស៊ីហ្គាត (ឯកទេពនិយម
ចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿ
ចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្គាត)ទាំងឡាយណា
ដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណៈ(លំ
អានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច
ឬក៏បដិសេធឡើយ។

ភស្តុតាងដែលបញ្ជាក់ពីតារហោទទាំងបីប្រភេទនេះ គឺ
បន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖
﴿رَبُّ السَّمَوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَاعْبُدْهُ وَاصْطَبِرْ لِعِبَادَتِهِ هَلْ تَعْلَمُ لَهُ سَمِيًّا﴾ (مریم: ١٥)

មានន័យថា : “ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ព្រម
ទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូច្នេះ ចូរអ្នក(មូហាំម៉ាត់)គោរព
សក្តារៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្តារៈចំពោះទ្រង់។
តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ?”

សំណួរទី១១. តើបាបកម្មអ្វីដែលធំជាងគេបំផុតក្នុងសាសនា
អ៊ីស្លាម?

ចម្លើយ. បាបកម្មដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម
គឺការធ្វើស្តីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَلِكَ لِمَنْ يَشَاءُ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ

أَفْتَرَىٰ إِثْمًا عَظِيمًا﴾ [النساء: ٤٨]

មានន័យថា : “ពិតប្រាកដណាស់ អស់ឡោះមិនអភ័យទោសឱ្យអ្នកដែលធ្វើស្ត្រីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាធ្វើស្ត្រីរិកចំពោះអស់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរ។”

សំណួរទី១២. ចូរលើកឡើងពីស្ត្រីរិក និងប្រភេទរបស់វា?

ចម្លើយ. ស្ត្រីរិក គឺការគោរពសក្ការៈ(ធ្វើអុំប្តាប្តាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអស់ឡោះជាម្ចាស់ ឬជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអស់ឡោះ។

ចំណែកឯប្រភេទរបស់វា គឺមាន ៖

ស្ត្រីរិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបូងស្ងួងសុំអ្វីមួយក្រៅពីអស់ឡោះ ឬស្វីជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអស់ឡោះ ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអស់ឡោះ។

ស្ត្រីរិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្ស៊ូចនឹងអ្វីមួយក្រៅពីអស់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់

ឲ្យគេឃើញ(វិយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេលណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។

សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីអស់ឡោះជាម្ចាស់ដែរឬទេ?

ចម្លើយ. គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ លើកលែងតែអស់ឡោះជាម្ចាស់តែមួយគត់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿قُلْ لَا يَعْلَمُ مَنْ فِي السَّمَوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ﴾ [النمل: ٦٤]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា គ្មាននរណាម្នាក់អាចដឹងពីអាថ៌កំបាំងនៅលើមេឃជាច្រើនជាន់និងផែនដី ក្រៅពីអស់ឡោះនោះឡើយ ហើយពួកគេក៏មិនដឹងថា តើនៅពេលណាដែលពួកគេនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនោះដែរ”។

សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាម មានប៉ុន្មាន?

ចម្លើយ. រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖

- ១. ជឿចំពោះអស់ឡោះ
- ២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់
- ៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)

៤. ជឿចំពោះបណ្តារវិស្វល(អ្នកនាំសារ)របស់ទ្រង់(ដែល ទ្រង់បានបញ្ជូនមក)

៥. ជឿចំពោះថ្ងៃបរលោក(ថា វានឹងកើតឡើងយ៉ាងពិត ប្រាកដ)

៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអស់ឡោះ កំណត់រួចជាស្រេច)។

ភស្តុតាងរបស់វា៖ គឺហាទីស្តដីព្រីលដ៏ល្បីល្បាញដែលត្រូវបាន រាយការណ៍ដោយអ៊ីម៉ាមូស្តីម ម៉ាឡាអ៊ីកាត់ដីព្រីលបានពោលទៅ កាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរ អ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖

(أَنْ تُؤْمِنَ بِاللَّهِ وَمَلَائِكَتِهِ ، وَكُتُبِهِ وَرُسُلِهِ ، وَالْيَوْمِ الْآخِرِ ، وَتُؤْمِنَ بِالْقَدَرِ خَيْرِهِ وَشَرِّهِ) រោ មុស្ល

មានន័យថា : “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអស់ ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់ បានបញ្ជូនមក បណ្តារវិស្វល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះ ថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអ ស់ឡោះបានកំណត់រួច”។

សំណួរទី១៥. ចូរពន្យល់ពីរកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ) ក្នុងសាសនាអ៊ីស្លាម?

ចម្លើយ. ពន្យល់ពីរកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំង ប្រាំមួយក្នុងសាសនាអ៊ីស្លាម៖

១. ជឿចំពោះអស់ឡោះ : គឺអ្នកត្រូវជឿថា អស់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ភារៈ(ម៉ាឌូក)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ជាការពិតណាស់ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ(សុំហ្វាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បាននោះដែរ។

២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជាការមួយដែលអស់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។

ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ដ៏ព្រិល ដែលជាអ្នកនាំវ៉ាហ្គី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។

៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ : គឺត្រូវមានជំនឿចំពោះបណ្តាព្រះគម្ពីរទាំងអស់ដែលអស់ឡោះបានបញ្ជូនមក ដូចជា ៖

- គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
- គម្ពីរអ៊ុនដីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
- គម្ពីរតារវ៉ិត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
- គម្ពីរហ្សាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្សាវូទ
- ស៊ូហ៊ីហ្សអ៊ីប្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការី

អ៊ីប្រហ៊ីម និងព្យាការីមូសា។

៤. ជឿចំពោះបណ្តារស៊ីល(អ្នកនាំសារ) : ពួកគេ គឺជាអ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បីបង្រៀនពួកគេ(ពីកិច្ចការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពីប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមានបន្ទាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិនគោរពតាម)។

ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេបំផុត គឺអ្នកនាំសារដែលជា “អ៊ីលុលអាហ្សមី” (អ្នកដែលមានឆន្ទៈមោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ) ដែលមានដូចជា ៖

- ព្យាការីនូហា
- ព្យាការីអ៊ីប្រហ៊ីម
- ព្យាការីមូសា

➢ ព្យាការីអ៊ីសា

➢ និងព្យាការីមូហាំម៉ាត់។

៥. ជឿចំពោះថ្ងៃបរលោក : គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្លូវក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេពង្រសំឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។

៦. ជឿចំពោះវាសនាល្អ និងអាក្រក់ : គឺការមានជំនឿថា ជាការពិតណាស់ អស់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡារហ៊ុលម៉ះហ្វីស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមានទ្រង់នឹងបង្កើតវាឡើង។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ ﴿١٠﴾ [القمر: ១០])

មានន័យថា៖ “ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់រួចជាស្រេច”។

ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់គឺ ៖

ទីមួយ : ការដឹងរបស់អស់ឡោះ ពេលគឺការដឹងរបស់អស់ឡោះ ជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អស់ឡោះជាម្ចាស់ ៖
(إِنَّ اللَّهَ عِنْدَهُ عِلْمُ السَّاعَةِ وَيُنزِلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ وَمَا تَدْرِي نَفْسٌ مَّاذَا

تَكْسِبُ غَدًا وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ ﴿٥١﴾ [لقمان: ٥١]

មានន័យថា : “ពិតប្រាកដណាស់ អស់ឡោះជាអ្នកដឹងនូវ ដំណឹងនៃថ្ងៃបរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជា អ្នកដឹងនូវអ្វីដែលមានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ ដឹងថា តើអ្វីដែលគេនឹងទទួលបាននៅថ្ងៃស្អែកឡើយ ហើយក៏ គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អស់ឡោះមហាដឹង មហាជ្រួតជ្រាប”។

ទីពីរ : ពិតណាស់ អស់ឡោះជាម្ចាស់ទ្រង់បានកត់ត្រា រឿងរ៉ាវទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាឡារហ៊ុលម៉ះហ្វូស។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលបានកើតឡើង និងអ្វីដែល នឹងត្រូវកើតឡើង គឺត្រូវបានកត់ត្រាទុករួចជាស្រេចនៅក្នុង សៀវភៅកំណត់ត្រាដែលនៅជាមួយនឹងទ្រង់។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អស់ឡោះជាម្ចាស់ ៖
(* وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ وَمَا تَسْفُطُ مِنْ وَرَقَةٍ

إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلْمَتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ ﴿٥٢﴾ [الأَنعام: ٥٢]

មានន័យថា : “ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅនឹងទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវអ្វីដែលមាននៅលើគោកនិងអ្វីដែលមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើមួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែលស្ថិតនៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់”។

ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អស់ឡោះ ជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាតលើកលែងតែអ្វីដែលអស់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អស់ឡោះជាម្ចាស់ ៖

(لَمَنْ شَاءَ مِنْكُمْ أَنْ يَسْتَفِيمَ ﴿٢٨﴾ وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ﴿٢٩﴾)

[التكوير: ﴿٢٨﴾-﴿٢٩﴾]

មានន័យថា : “សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាតិកាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអស់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។

ទីបួន : ការមានជំនឿថា រាល់ម៉ាឌូកទាំងអស់(រាល់ភារៈទាំងអស់) សុទ្ធតែត្រូវបានអស់ឡោះជាអ្នកបង្កើតវាមក ហើយ

ទ្រង់បានបង្កើតរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ដែលនៅក្នុងវា។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

(وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ﴿٦٦﴾ [الصافات: ٦٦])

មានន័យថា : “ហើយអល់ឡោះបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើ”។

សំណួរទី១៦. តើគម្ពីរគួរអាន ជាអ្វី?

ចម្លើយ. គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ហើយវាពុំមែនជាភារៈមួយដែលទ្រង់បានបង្កើត(ម៉ាឌូក)នោះទេ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(وَإِنْ أَحَدٌ مِنَ الْمُشْرِكِينَ اسْتَجَارَكَ فَأَجِرْهُ حَتَّى يَسْمَعَ كَلِمَ اللَّهِ ثُمَّ ابْلِغْهُ مَأْمَتَهُ ذَلِكَ

بِأَنَّهُمْ قَوْمٌ لَا يَعْلَمُونَ ﴿٦٧﴾ [التوبة: ٦٧])

មានន័យថា : “ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្លីគឺន (ពួកពហុទេពនិយម)បានសុំឱ្យអ្នកជួយការពារគេ ចូរអ្នកការពារគេ ចុះ ដើម្បីឱ្យគេបានស្តាប់ពាក្យបន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)”។

សំណួរទី១៧. តើអ្វីទៅជាស៊ីណ្តុះ(មាតិកាបស់ព្យាការីមូហាំម៉ាត់)?

ចម្លើយ. ស៊ីណ្តុះ(មាតិកាប្រលំអានរបស់ព្យាការីមូហាំម៉ាត់) គឺ រាល់ពាក្យសម្តី ទង្វើ ការទទួលស្គាល់ លក្ខណៈរូបសម្បត្តិ និង ចរិយាសម្បត្តិឬអត្តចរិតរបស់ព្យាការីមូហាំម៉ាត់។

សំណួរទី១៨. តើប្រការពិទអះ(ប្រការដែលគេបង្កើតថ្មីក្នុងសាសនា)ជាអ្វី? តើវាត្រូវបានអនុញ្ញាតដែរឬទេ?

ចម្លើយ. ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្គាត់របស់លោកឡើយ។

❖ វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។

ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖

(كُلُّ بِدْعَةٍ ضَلَالَةٌ) رواه أبو داود

មានន័យថា : “រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។

ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្គាហ្គាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយករូបដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ារឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្គាត់របស់លោកនោះឡើយ។

សំណួរទី១៩. តើគោលជំនឿទាក់ទងនឹងការស្រឡាញ់ និងការស្អប់(الولاء والبراء) ជាអ្វី?

ចម្លើយ. គឺ៖

- ការស្រឡាញ់(الولاء)៖ គឺគឺស្រឡាញ់ចំពោះបណ្តាអ្នក មានជំនឿ និងជួយដល់ពួកគេ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ... ﴿٦١﴾ [التوبة: ٦١])

មានន័យថា : “ហើយបណ្តាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រី គឺពួកគេជួយគ្នាទៅវិញទៅមក”។

- ការស្អប់(البراء)៖ គឺការស្អប់ពួកគ្មានជំនឿ និងអ្នក ទាំងឡាយដែលចង់សត្រូវនឹងបណ្តាអ្នកមានជំនឿ។

អស់ឡោះជាម្ចាស់បានមានបន្ទូលទៀតថា ៖

(قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَاءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمْ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّى تُؤْمِنُوا بِاللَّهِ وَحَدُّهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ ﴿٦٢﴾ [المتحنة: ٦٢])

មានន័យថា : “ជាការពិតណាស់សម្រាប់ពួកអ្នក គឺមានអ៊ី ព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និងបណ្តាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បានពោលទៅកាន់ក្រុមរបស់ពួកគាត់ថា ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វី ដែលពួកអ្នកកំពុងគោរព

សក្តារៈផ្សេងពីអស់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួក អ្នក ហើយវាបានស្តែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺ

ជាសត្រូវនិងស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿ
លើអល់ឡោះតែមួយគត់។

សំណួរទី២០. តើអល់ឡោះទ្រង់ទទួលយកសាសនាណា
ផ្សេងក្រៅពីសាសនាអ៊ីស្លាមដែរឬទេ?

ចម្លើយ. អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណា
ផ្សេងក្រៅពីសាសនាអ៊ីស្លាមឡើយ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ ﴿٢٠﴾ (آل عمران: ٨٥))

មានន័យថា៖ “ហើយជនណាដែលស្វែងរកសាសនាណា
ផ្សេងក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួល
យក(ទង្វើល្អ)ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិត
នៅក្នុងចំណោមពួកដែលខាតបង់”។

សំណួរទី២១. ភាពគ្មានជំនឿ(កាហ្វៀរ)អាចកើតឡើងទាំងតាម
រយៈពេលពេលវេលា ទង្វើ និងគោលជំនឿ។ ចូរលើកឧទាហរណ៍បញ្ជាក់។

ចម្លើយ. ឧទាហរណ៍បញ្ជាក់លើបញ្ហាទាំងនោះ៖

- តាមរយៈពេលវេលា៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់
ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។
- តាមរយៈទង្វើ៖ ដូចជាជាន់ឈ្លីគម្ពីរគួរអាន ឬក៏ស៊ូជោត
(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។

- តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែលស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអស់ឡោះ ឬក៏មានអ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអស់ឡោះជាដើម។

សំណួរទី២២. តើភាពពុតត្បាត(នីហ្វាក)ជាអ្វី? វាមាន

ប៉ុន្មានប្រភេទ?

ចម្លើយ. ភាពពុតត្បាត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖

១. ភាពពុតត្បាតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។ ជនប្រភេទនេះ នឹងត្រូវរហូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(إِنَّ الْمُنْفِقِينَ فِي الدَّرَكِ الْأَسْفَلِ مِنَ النَّارِ وَلَنْ تَجِدَهُمْ صَابِرِينَ ﴿١١٥﴾ [النساء: ١١٥]

មានន័យថា៖ ពិតប្រាកដណាស់ ពួកពុតត្បាតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ។

២. ភាពពុតត្បាតកម្រិតស្រាល(នីហ្វាកតូច)៖ ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។ វាមិនធ្វើឲ្យជនប្រភេទនេះរហូតចេញពីសាសនាអ៊ី

ស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នក
ដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអស់ឡោះ។

ព្យាករីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

آيَةُ الْمُنَافِقِ ثَلَاثٌ : إِذَا حَدَّثَ كَذِبًا، وَإِذَا وَعَدَ أَخْلَفَ، وَإِذَا أُؤْتِمِنَ خَانَ (متفقٌ عليه)

មានន័យថា : “លក្ខណៈសម្គាល់ពួកពុតត្បូតមានបីគឺ នៅ
ពេលគាត់និយាយ គាត់កុហក, នៅពេលគាត់សន្យា គាត់មិនធ្វើ
តាមការសន្យា, ហើយនៅពេលដែលគេទុកចិត្តគាត់ គាត់បោក
ប្រាស់គេ”។

សំណួរទី២៣. តើនរណាជាព្យាករី និងជាអ្នកនាំសារចុង
ក្រោយបង្អស់?

ចម្លើយ. គឺព្យាករីមូហាំម៉ាត់ ﷺ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(مَا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ وَكَانَ اللَّهُ بِكُلِّ

شَيْءٍ عَلِيمًا ﴿٥١﴾ [الأحزاب: ٥١])

មានន័យថា៖ ព្យាករីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នក
ណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្តែគាត់ជា
អ្នកនាំសាររបស់អស់ឡោះ និងជាព្យាករីចុងក្រោយបង្អស់”។

ព្យាករី មូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(وَأَنَا خَاتَمُ النَّبِيِّينَ، لَا نَبِيَّ بَعْدِي) رواه أبو داود والترمذي وغيرهم

មានន័យថា៖ “ហើយខ្ញុំជាព្យាករីចុងក្រោយបង្អស់ គ្មាន
ព្យាករីណាបន្ទាប់ពីខ្ញុំឡើយ”។

សំណួរទី២៤. តើមុជីហ្សាត់(អច្ឆរិយភាព)ជាអ្វី?

ចម្លើយ. គឺរាល់អ្វីទាំងឡាយដែលអស់ឡោះទ្រង់ប្រទានឲ្យ
បណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដែលកើតឡើងខុសពីធម្មតា
ដើម្បីជា

ភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់ពួកគាត់។ ឧទាហរណ៍ដូចជា៖

- ការបំបែកដូងចន្ទ ចំពោះព្យាការីមូហាំម៉ាត់
- ការបំបែកទឹកសមុទ្រ និងការពន្លឺចេញរោងនិងពល
ទាហានរបស់គេ ចំពោះព្យាការីមូសា។

សំណួរទី២៥. តើនរណាជាសហាហ្គាត់? តើគេត្រូវ

ស្រឡាញ់

ពួកគាត់ឬទេ?

ចម្លើយ. គឺអ្នកទាំងឡាយដែលបានជួបនឹងព្យាការីមូហាំម៉ាត់
ក្នុងនាមជាអ្នកមានជំនឿលើគាត់ ព្រមទាំងបានស្លាប់នៅលើសាសនា
អ៊ីស្លាម។

យើងត្រូវស្រឡាញ់ពួកគាត់ និងអនុវត្តន៍តាមគំរូរបស់ពួក
គាត់ ព្រោះពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុត
ក្នុងលោក បន្ទាប់ពីព្យាការីទាំងឡាយ។

អ្នកដែលល្អប្រសើរជាងគេបំផុតក្នុងចំណោមពួកគេ គឺខលីហ្វៈ
(មេដឹកនាំកំពូលរបស់អ៊ីស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់)ទាំងបួន គឺ៖

- ✓ អាពូហ្គាកើរ

- ✓ អ្វីម៉ែរ
- ✓ អ្វីស្មាន
- ✓ និងអាឈី

សំណួរទី២៦. តើមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ(អ៊ិមមុលមុមីនីន) ជានរណា?

ចម្លើយ. គឺបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់ ﷺ។
 អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(التَّيِّبَاتُ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنفُسِهِمْ وَأَزْوَاجُهُ أُمَّهَاتُهُمْ... ﴿٦٦﴾ [الأحزاب: ٦٦])

មានន័យថា៖ ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្តាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ។

សំណួរទី២៧. តើអ្វីទៅជាសិទ្ធិរបស់ក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(آل البيت) ចំពោះពួកយើង?

ចម្លើយ. គឺយើងត្រូវស្រឡាញ់ពួកគាត់ មានភក្តីភាពចំពោះពួកគាត់ និងចង់សត្រូវចំពោះអ្នកដែលស្អប់ឬចង់សត្រូវនឹងពួកគាត់។

សំណួរទី២៨. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះថ្នាក់ដឹកនាំអ៊ីស្លាម?

ចម្លើយ. កាតព្វកិច្ចលើយើងចាំបាច់ត្រូវគោរពពួកគាត់ ស្តាប់បង្គាប់និងប្រណិប័តន៍តាមពួកគាត់ចំពោះប្រការណាដែលមិនមែនជាការប្រព្រឹត្តល្មើសនឹងអស់ឡោះ ហើយមិនត្រូវចាក

ចេញពីការដឹកនាំរបស់ពួកគាត់ឡើយ និងត្រូវសុំទូអាបូងស្វង
ឲ្យពួកគាត់ ហើយត្រូវផ្តល់ដំបូន្មានដល់ពួកគាត់ដោយស្ងាត់ៗ
(មិនត្រូវបើកចំហឡើយ)។

សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់អ្នកមានជំនឿ?

ចម្លើយ. គេហដ្ឋានរបស់អ្នកមានជំនឿ នោះគឺឋានសួគ៌។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنَّ اللَّهَ يُدْخِلُ الَّذِينَ ءَامَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرَى مِنْ تَحْتِهَا الْأَنْهَارُ...﴾

[محمد: ١٣]

មានន័យថា : “ពិតប្រាកដណាស់ អស់ឡោះនឹងបញ្ចូល
បណ្តាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុង
ឋានសួគ៌ដែលមានទន្លេជាច្រើនហូរពីក្រោមវា”។

សំណួរទី៣០. តើអ្វីទៅជាគេហដ្ឋានរបស់ពួកគ្មានជំនឿ?

ចម្លើយ. ជាគេហដ្ឋានរបស់ពួកគ្មានជំនឿ នោះគឺឋាននរក។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿فَإِن لَّمْ تَفْعَلُوا وَلَنْ تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ أُعِدَّتْ

لِلْكَافِرِينَ﴾ [البقرة: ٢٤]

មានន័យថា : “ដូច្នេះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុ
សម្រាប់ដុតវា គឺមនុស្សនិងដុំថ្មដែលគេបានរៀបចំសម្រាប់ពួក
ដែលគ្មានជំនឿ”។

សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម?

តើមានអ្វីជាអំណះអំណាង?

ចម្លើយ. ការខ្លាច និងក្តីសង្ឃឹម ៖

ការខ្លាច : គឺការខ្លាចអស់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។

ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។

ភស្តុតាងរបស់វា គឺអស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(أُولَئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ

وَيَخَافُونَ عَذَابَهُ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا ﴿٥٧﴾ [الإسراء: ٥٧]

មានន័យថា : “ពួក(ព្រះនាណា)ដែលពួកមុស្លីគឺនៅបូងស្ទង់សុំ នោះ ពួកគេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថា តើ ពួកគេណាម្នាក់ដែលជិត(នឹងអស់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់ និងពួកគេខ្លាចចំពោះទណ្ឌកម្ម របស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក គឺត្រូវគេ (គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន”។

ទ្រង់បានមានបន្ទូលទៀតថា៖

(* نَبِيُّ عِبَادِي أَنِّي أَنَا الْعَفْوُ الرَّحِيمُ ﴿٥٨﴾ وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ ﴿٥٩﴾ [الحجر: ٥٨-٥٩]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ប្រាប់បណ្តាខ្ញុំបម្រើរបស់ យើងថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស

មហាអាណិតស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏ឈឺចាប់បំផុត។

សំណួរទី៣២. ចូរលើកឡើងពីព្រះនាម និងលក្ខណៈមួយចំនួនរបស់អល់ឡោះជាម្ចាស់។

ចម្លើយ. ព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)មួយចំនួនរបស់អល់ឡោះជាម្ចាស់មានដូចជា الله (ព្រះអល់ឡោះ), **الرب** (ព្រះជាម្ចាស់), **السميع** (ទ្រង់មហាឮ), **البصير** (ទ្រង់មហាយើញ), **العليم** (ទ្រង់មហាដឹង), **الرحمن** (ទ្រង់មហាសប្បុរស), **الرزاق** (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ), **الحي** (ទ្រង់នៅរស់), **العظيم** (ទ្រង់មហាធំធេង) ...ជាដើម ដែលសុទ្ធតែជាព្រះនាមដ៏ប្រពៃ និងជាលក្ខណៈរបស់អល់ឡោះជាម្ចាស់ដ៏ប្រសើរខ្ពង់ខ្ពស់។

សំណួរទី៣៣. ចូរពន្យល់ពីបណ្តាព្រះនាមទាំងនោះ។

ចម្លើយ. ពន្យល់ពីបណ្តាព្រះនាមទាំងនោះ ៖

الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។

الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។

السميع (ទ្រង់មហាព្យ) : គឺទ្រង់ជាអ្នកដែលការព្យរបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។

البصير (ទ្រង់មហាយើញ) : គឺទ្រង់ជាអ្នកដែលមហាយើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់យើញទាំងអស់មិនថាតូចឬធំយ៉ាងណាក៏ដោយ។

العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។

الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភារៈ(ម៉ាខ្លូក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភារៈ(ម៉ាខ្លូក)ទាំងអស់ គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។

الرازق (ទ្រង់ជាអ្នកប្រទានលាភសក្ការៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្ការៈដល់ភារៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។

الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភារៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។

العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។

សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះសាសនាទីបួនអ្នកចេះដឹង(អ្វីឡាម៉ាក)អ៊ីស្លាម?

ចម្លើយ. ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ وَإِذَا قِيلَ أَنْشُرُوا فَأَنْشُرُوا يَرْفَعِ اللَّهُ الَّذِينَ ءَامَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ﴿١١﴾ [المجادلة: ١١])

មានន័យថា៖ “អស់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះវិជ្ជាឱ្យ។ ហើយអស់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ត”។

សំណួរទី៣៥. តើនរណាជាអ្នកជំនិត(ءولياء)របស់អល់
ឡោះ?

ចម្លើយ. អ្នកជំនិត(ءولياء)របស់អល់ឡោះ គឺបណ្តាអ្នកមាន
ជំនឿដែលកោតខ្លាចទ្រង់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفَ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿٦٢﴾ الَّذِينَ ءَامَنُوا وَكَانُوا يَتَّقُونَ ﴿٦٣﴾)

[یونس: ٦٢-٦٣]

មានន័យថា៖ “តើមិនមែនទេឬ អ្នកជំនិត(ءولياء)របស់អល់
ឡោះ ពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មាន
ទុក្ខព្រួយអ្វីដែរនោះ? គឺបណ្តាអ្នកដែលមានជំនឿ ហើយពួកគេ
បានកោតខ្លាច

អល់ឡោះ”។

សំណួរទី៣៦. តើជំនឿ គឺជាពាក្យសម្តី និងទង្វើឬ?

ចម្លើយ. ជំនឿ គឺជាពាក្យសម្តី ទង្វើ និងគោលជំនឿ ហើយ
ទង្វើ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ ដោយ
ជំនឿមិនអាចមានភាពត្រឹមត្រូវដោយគ្មានវានោះទេ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

(... ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ ﴿٣٢﴾) [النحل: ٣٢]

មានន័យថា ៖ “ចូរពួកអ្នកចូលឋានសួគ៌ដោយសារតែអ្វីដែល
ពួកអ្នកធ្លាប់បានសាងចុះ”។

សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះ ឬទេ?

ចម្លើយ. ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(إِنَّمَا الْمُؤْمِنُونَ الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَّتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ آيَاتُهُ زَادَتْهُمْ إِيمَانًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿١٠٦﴾ [الأنفال: ١٠٦])

មានន័យថា : “តាមពិតបណ្តាអ្នកដែលមានជំនឿនោះ គឺជាបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអស់ឡោះ ចិត្តរបស់ពួកគេមានការភ័យខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការទុកចិត្ត”។

សំណួរទី៣៨. តើអៀហសានជាអ្វី?

ចម្លើយ. អៀហសាននោះគឺ អ្នកត្រូវគោរពសក្តារៈចំពោះអស់ឡោះហាក់បីដូចជាអ្នកកំពុងឃើញទ្រង់ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ពិតណាស់ ទ្រង់កំពុងតែទតឃើញអ្នក។

សំណួរទី៣៩. តើពេលណាដែលទង្វើកុសលត្រូវបានគេទទួលយកចំពោះអស់ឡោះជាម្ចាស់?

ចម្លើយ. គឺត្រូវមានពីរលក្ខខណ្ឌ ៖

១. នៅពេលដែលទង្វើនោះ គឺជាទង្វើដែលគេធ្វើដោយស្មោះស ជ្រះថ្លា(អៀងខ្លឹម)ចំពោះអស់ឡោះជាម្ចាស់។

២. ទង្វើនោះ គឺស្របតាមស៊ុណ្ណៈ(លំអានឬមាតិកា)របស់ព្យាការីមូហាំម៉ាត់។

សំណួរទី៤០. តើការប្រគល់ការទុកចិត្តចំពោះអស់ឡោះ

(توكل) ជាអ្វី?

ចម្លើយ. គឺការប្រគល់ និងទុកចិត្តទាំងស្រុងលើអស់ឡោះ ជាម្ចាស់ក្នុងការទទួលបានផលប្រយោជន៍(ប្រការល្អ) និងការពារគ្រោះថ្នាក់(ប្រការអាក្រក់) ជាមួយនឹងការយកហេតុជាបច្ច័យ។

អស់ឡោះជាម្ចាស់បានមានបន្ទូលថា:

(وَيَرْزُقُهُ مِنْ حَيْثُ لَا يَحْتَسِبُ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ إِنَّ اللَّهَ بَلِغُ أَمْرِهِ قَدْ جَعَلَ اللَّهُ لِكُلِّ شَيْءٍ قَدْرًا) [الطلاق: ٣١]

មានន័យថា : “ហើយជនណាដែលប្រគល់ការទុកចិត្តលើអស់ឡោះ គឺទ្រង់ជាអ្នកផ្តល់ភាពគ្រប់គ្រាន់ដល់គេ”។

សំណួរទី៤១. តើការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នា

ពីអំពើអាក្រក់ជាអ្វី?

ចម្លើយ. ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអស់ឡោះ ហើយការហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមគ្នាពី

រាល់ប្រការទាំងឡាយណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

(كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ... ﴿٨٢﴾)

[آل عمران: ៨២]

មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។”

សំណួរទី៤២. តើនរណាជាក្រុមអះលុសស៊ីណ្លៈ វាល់ដើម៉ាអះ?¹

ចម្លើយ. គឺក្រុមដែលអនុវត្តន៍ដូចអ្វីដែលព្យាការីមូហាំម៉ាត់ និងសហប្តាភ័របស់លោកបានអនុវត្តន៍ ទាំងពាក្យសម្តី ទង្វើឬកាយវិការ និងគោលជំនឿ។

គេឲ្យឈ្មោះពួកគេថា អះលុសស៊ីណ្លៈ ពីព្រោះពួកគេជាអ្នកដែលដើរតាមស៊ីណ្លៈ(លំអានឬមាតិកា)របស់ព្យាការីមូហាំម៉ាត់ និងបោះបង់ចោលប្រការពិតអះ(ប្រការដែលបង្កើតថ្មី

¹ ក្រុមអះលុសស៊ីណ្លៈ វាល់ដើម៉ាអះ មានន័យថា “ក្រុមដែលប្រកាន់តាមស៊ីណ្លៈ និងការរូបរូម”។

ក្នុងសាសនា)។

(អះលុសស៊ីណ្ត័រ មានន័យថា “អ្នកដែលកាន់តាមស៊ីណ្ត័រ”)

វាល់ដើម៉ាអះ ៖ ពីព្រោះពួកគេជាក្រុមដែលរូបរូមគ្នានៅលើ
ការពិត(ប្រការត្រឹមត្រូវ) ហើយពួកគេមិនបែកបាក់គ្នានៅក្នុងវា
ឡើយ។

(ដើម៉ាអះ មានន័យថា “ក្រុម” ដែលសំដៅលើការរូបរូម)

ផ្នែកភ្នំកោះ(ក្បួនច្បាប់អ៊ីស្លាម)

សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។

ចម្លើយ. ការជម្រះសម្អាត គឺជាការបំបាត់នូវហាហួស និងប្រកាវកខ្វក់ផ្សេងៗ។

ការសម្អាតពីហាហួស៖ គឺតាមរយៈការយកទឹករូហូ ឬតាមរយៈការងូតទឹក ឬតាយាំមុម(ដោយប្រើដីស្អាត)ចំពោះអ្នកដែលគ្មានទឹក

ប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទឹកបាន។

ការសម្អាតពីប្រកាវកខ្វក់៖ គឺការបំបាត់ប្រកាវកខ្វក់(ណាដីស)ដែលមាននៅលើខ្លួនប្រាណរបស់គេ ឬនៅលើសម្លៀកបំពាក់របស់គេ ឬកន្លែងដែលគេស្សោត។

សំណួរទី២. តើគេត្រូវសម្អាតប្រកាវកខ្វក់(ណាដីស)ដែលមានដោយរបៀបណា?

ចម្លើយ. គឺត្រូវសម្អាតដោយប្រើទឹក រហូតដល់វាជ្រះស្អាត។

ចំណែករបស់ឬអ្វីដែលត្រូវផ្តួលិទ្ធវិញនោះ គឺត្រូវលាងវានឹងទឹកស្អាតចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។

សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយករូហូ?

ចម្លើយ. ឧត្តមភាពនៃការយកទឹករូហូ គឺដូចដែលព្យាការីមូហាំម៉ាត់ ៖ លោកបានមានប្រសាសន៍ថា ៖

(إِذَا تَوَضَّأَ الْعَبْدُ الْمُسْلِمُ ، أَوْ الْمُؤْمِنُ فَعَسَلَ وَجْهَهُ خَرَجَ مِنْ وَجْهِهِ كُلُّ حَظِيئَةٍ نَظَرَ إِلَيْهَا بِعَيْنِهِ مَعَ الْمَاءِ ، أَوْ مَعَ آخِرِ قَطْرِ الْمَاءِ ، فَإِذَا عَسَلَ يَدَيْهِ خَرَجَ مِنْ يَدَيْهِ كُلُّ حَظِيئَةٍ كَانَ بَطَشَتْهَا يَدَاوُ مَعَ الْمَاءِ أَوْ مَعَ آخِرِ قَطْرِ الْمَاءِ ، فَإِذَا غَسَلَ رِجْلَيْهِ خَرَجَتْ كُلُّ حَظِيئَةٍ مَشَتْهَا رِجْلَاهُ مَعَ الْمَاءِ أَوْ مَعَ آخِرِ قَطْرِ الْمَاءِ حَتَّى يَخْرُجَ نَقِيًّا مِنَ الدُّنُوبِ) رواه مسلم

មានន័យថា : “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយករូហ្ម ដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានប៉ះពាល់ដោយដៃ បានហូរចេញពីដៃរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងជើងទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានដើរទៅធ្វើដោយជើងរបស់គាត់ បានហូរចេញពីជើងរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ រហូតដល់ចុងបញ្ចប់ គាត់ចេញពីរូហ្មដោយស្អាតស្អំពីបាបកម្មទាំងឡាយ។”

សំណួរទី៤. តើត្រូវយកទឹករូហ្មដោយរបៀបណា?

ចម្លើយ. គឺត្រូវ ៖

១. លាងប្រអប់ដៃទាំងពីរចំនួនបីដង
២. ខ្ពរមាត់ បិតទឹកចូលក្នុងច្រមុះ រួចបញ្ចេញមកវិញ ចំនួនបីដង
៣. បន្ទាប់មក លាងមុខចំនួនបីដង

៤. បន្ទាប់មកទៀត លាងដៃទាំងពីររហូតដល់កែងដៃ
ចំនួនបីដង

៥. ក្រោយមក ជូតក្បាលដោយយកដៃទាំងពីរជូតពីខាង
មុខ រហូតដល់ក្រោយ និងត្រឡប់មកខាងមុខវិញ

៦. ជាចុងក្រោយ លាងជើងទាំងពីររហូតដល់ភ្នែកគោល
ចំនួនបីដង។

នេះគឺជារបៀបយកទឹករូហ្សាដែលមានលក្ខណៈពេញលេញ។ មាន
ភស្តុតាងដែលបញ្ជាក់ដូចនេះពីព្យាករណ៍មហាំម៉ាត់ ៖ នៅក្នុងហាទីស្ត
របស់អ៊ីម៉ាពូខរី និងមូស្លីម ដែលគាត់បានរាយការណ៍ពី អ៊ីស្មាន និង
អាប៊ុលឡោះ ពិន ហ្ស៊ីទ និងអ្នកដទៃទៀត។ ហើយក៏មានភស្តុ
តាងបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍របស់អ៊ីម៉ាពូខរី និង
អ្នកផ្សេងទៀតថា៖ “ពិតណាស់ ព្យាករណ៍លោកបានយកទឹករូហ្សាមួយដ
ងៗ ហើយក៏បានយកទឹករូហ្សាពីរដងផងដែរ”។ បានន័យថា លោក
យកទឹករូហ្សាដោយលាងអវៈយវៈនីមួយៗចំនួនមួយដង ឬពីរដង។

សំណួរទី៥. តើអ្វីទៅជាហ្វ៊ែរទូ(កាតព្វកិច្ច)នៃការយករូហ្សា?
តើមានអ្វីខ្លះ?

ចម្លើយ. ហ្វ៊ែរទូ(កាតព្វកិច្ច)នៃការយករូហ្សា គឺជាប្រការ
ទាំងឡាយណាដែលនៅពេលណាហើយដែលជនមូស្លីម
បោះបង់ប្រការណាមួយនោះ ការយកទឹករូហ្សារបស់គេ គឺមិន
ត្រឹមត្រូវឡើយ។ វាមានដូចជា ៖

១. លាងមុខ ដែលរួមបញ្ចូលទាំងការខ្ពុរមាត់ ការបឺតទឹក ចូលច្រមុះ ហើយបញ្ចេញមកវិញ

២. លាងដៃទាំងពីររហូតដល់កែងដៃ

៣. ជូតក្បាល រួមនឹងស្លឹកត្រចៀកទាំងពីរ

៤. លាងជើងទាំងពីររហូតដល់ភ្នែកគោល

៥. លំដាប់លំដោយរវាងប្រការទាំងនេះ ពេលគឺត្រូវលាង មុខ បន្ទាប់មកដៃទាំងពីរ បន្ទាប់មកទៀត ជូតក្បាល និងចុង ក្រោយ គឺលាងជើងទាំងពីរ

៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពេលគឺត្រូវយករូប្យជាបន្ត បន្ទាប់គ្នា ដោយមិនត្រូវឲ្យមានគម្លាតរយៈពេលយូរដែលធ្វើឲ្យ អវៈយវៈមុនស្ងួតអស់នោះទេ។

ឧទាហរណ៍ដូចជា ការយករូប្យពាក់កណ្តាលសិន ហើយពាក់ កណ្តាលទៀត ចាំយកពេលក្រោយជាដើម។

សំណួរទី៦. តើប្រការស្វិណិត(ប្រការដែលគួរគប្បីធ្វើ)នៃរូប្យ ជាអ្វី? តើមានអ្វីខ្លះ?

ចម្លើយ. ប្រការស្វិណិតនៃរូប្យ គឺរាល់ប្រការទាំងឡាយណាដែល ប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិន បើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយក រូប្យរបស់គេ គឺត្រឹមត្រូវ។

ប្រការស្និទ្ធជាតនៃវត្ថុមាន ៖

១. សូត្រ " **بِسْمِ اللَّهِ** "

២. ប្រើស៊ីរ៉ាម(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)

៣. លាងប្រអប់ដៃទាំងពីរ

៤. ឈ្នីម្រាមដៃ

៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។

៦. ចាប់ផ្តើមដោយខាងស្តាំមុន។

៧. សូត្រទូអាបន្ទាប់ពីយកវត្ថុរួច ដោយសូត្រថា ៖

أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ

(ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្តារៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស៊ីរ៉ាមចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)។

៨. សឡាតពីរវ៉ក្កាត់បន្ទាប់ពីយកវត្ថុរួច។

សំណួរទី៧. ចូររាប់ប្រការដែលនាំឲ្យខូចឬដាច់ទឹកវត្ថុ។

ចម្លើយ. ប្រការដែលនាំឲ្យខូច ឬដាច់ទឹកវត្ថុមានដូចជា ៖

១. រាល់អ្វីដែលចេញពីផ្លូវទាំងពីរ(ទ្វារមុខ ឬទ្វារក្រោយ) ដូចជាទឹកនោម លាមក និងដោម

២. ដេកលក់ ឆ្លុត ឬសន្លប់

៣. បរិភោគសាច់សត្វអដ្ឋ

៤. ប៉ះទ្វារមុខ ឬទ្វារក្រោយដោយផ្ទាល់ដៃ(ដោយគ្មានអ្វី ទ្រាប់)

សំណួរទី៨. តើការតាយាំមុម ជាអ្វី?

ចម្លើយ. តាយាំមុម គឺជាការប្រើប្រាស់ដីស្អាត(ដើម្បីសម្អាត) ជំនួសទឹកនៅពេលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន។

សំណួរទី៩. តើត្រូវតាយាំមុមយ៉ាងដូចម្តេច?

ចម្លើយ. របៀបតាយាំមុម គឺត្រូវទះដីនឹងបាតដៃទាំងពីរចំនួន មួយដង រួចយកមកជូតមុខ និងជូតខ្នងដៃទាំងពីរ តែមួយដងគត់។

សំណួរទី១០. តើប្រការអ្វីខ្លះដែលនាំឲ្យខូចតាយាំមុម?

ចម្លើយ. គឺមានពីរប្រការ ៖

- ១. រាល់ប្រការទាំងអស់ដែលនាំឲ្យខូចទឹករូហ្ម។
- ២. នៅពេលដែលមានទឹក(ឬអាចប្រើប្រាស់ទឹកបានវិញ)។

សំណួរទី១១. តើគេអាចជូតលើស្បែកជើងឃ្មុបឬស្រោម ជើងដែរឬទេ?

ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្មុប ឬ ស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយករូហ្ម)។

សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើ ឲ្យជូតលើស្បែកជើងឃ្មុប ឬស្រោមជើង។

ចម្លើយ. គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្មុប ឬស្រោម ជើង ដើម្បីជាការសម្រួលដល់ខ្ញុំបម្រើរបស់អល់ឡោះ ជា

ពិសេស ក្នុងពេលអាកាសធាតុត្រជាក់ ពេលរដូវរងា និងពេលធ្វើដំណើរ ដោយក្នុងពេលនេះ គេអាចមានការលំបាកក្នុងការដោះស្រោមជើង ឬស្បែកជើងឃ្មុបចេញ។

សំណួរទី១៣. តើអ្វីទៅជាលក្ខខណ្ឌនៃភាពត្រឹមត្រូវនៅក្នុងការជូតស្បែកជើងឃ្មុប ឬស្រោមជើង?

ចម្លើយ. លក្ខខណ្ឌនៃភាពត្រឹមត្រូវនៅការជូតលើស្បែកជើងឃ្មុប ឬស្រោមជើងមាន៖

១. គេត្រូវពាក់ស្បែកជើងឃ្មុបឬស្រោមជើងនេះក្នុងពេលដែលគេមានភាពជ្រះស្អាត ពោលគឺបន្ទាប់ពីបានយកទឹករូបរួច។

២. ស្បែកជើងឃ្មុបឬស្រោមជើងនោះ មានភាពជ្រះស្អាត។ ដូចនេះ គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្មុបឬស្រោមជើងដែលកខ្វក់(ណាជិស)នោះឡើយ។

៣. ស្បែកជើងឃ្មុបឬស្រោមជើងនោះ ត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងក្នុងពេលយករូប(ពោលគឺត្រូវគ្របជិតភ្នែកគោល)។

៤. ត្រូវជូតវាក្នុងរយៈពេលដែលត្រូវបានគេកំណត់ជាក់លាក់។ ចំពោះអ្នកដែលមិនធ្វើដំណើរ គេអាចជូតបានក្នុងកំឡុងពេលមួយថ្ងៃ មួយយប់។ រីឯអ្នកដែលធ្វើដំណើរវិញ គេអាចជូតបានក្នុងកំឡុងពេលបីថ្ងៃ បីយប់។

សំណួរទី១៤. ចូរប្រាប់ពីរបៀបនៃការជូតលើស្បែកជើង ឃ្មុប ឬស្រោមជើង។

ចម្លើយ. ចំពោះរបៀបនៃការជូតលើស្បែកជើងឃ្មុប ឬស្រោមជើង គឺគេត្រូវផ្សែមដៃរបស់គេនឹងទឹក រួចយកទៅជូតលើស្បែកជើងឃ្មុប ឬស្រោមជើងនោះ ដោយត្រូវបង្ហូសពីចុងម្រាមជើង រហូតដល់កដើង។ ជូតជើងស្តាំដោយដៃស្តាំ និងជូតជើងឆ្វេងដោយដៃឆ្វេង ហើយត្រូវញែកម្រាមដៃចេញពីគ្នានៅពេលជូត និងត្រូវជូតតែមួយដងប៉ុណ្ណោះ។

សំណួរទី១៥. តើប្រការអ្វីដែលនាំឲ្យខូចដល់ការជូតនេះ។

ចម្លើយ. ប្រការដែលនាំឲ្យខូចដល់ការជូតនេះគឺ៖

១) ការផុតរយៈពេលនៃការជូត។ ដូចនេះ គេមិនអនុញ្ញាតឲ្យបន្តការជូតលើស្បែកជើងឃ្មុប ឬស្រោមជើងនេះក្រោយពីផុតរយៈពេលនៃការជូតដែលត្រូវបានកំណត់នោះឡើយ ពោលគឺមួយថ្ងៃ មួយយប់សម្រាប់អ្នកដែលមិនធ្វើដំណើរ និងបីថ្ងៃ បីយប់សម្រាប់អ្នកធ្វើដំណើរ។

២) ដោះស្បែកជើងឃ្មុប ឬស្រោមជើងចេញ៖ កាលណាគេដោះស្បែកជើងឃ្មុប ឬស្រោមជើងចេញក្រោយពីគេបានជូតលើវាហើយនោះ គឺការជូតនោះត្រូវខូច។

សំណួរទី១៦. តើសឡាត មានន័យយ៉ាងដូចម្តេច?

ចម្លើយ. សឡាត គឺជាការគោរពសក្ការៈចំពោះអស់ឡោះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិការដែលត្រូវបានកំណត់ ដែលចាប់ផ្តើមដោយការតឹកពៀរ និងបញ្ចប់ដោយការឲ្យសាឡាម។

សំណួរទី១៧. តើច្បាប់អ៊ីស្លាមកំណត់យ៉ាងណាចំពោះការសឡាត?

ចម្លើយ. ការសឡាត គឺជាកាតព្វកិច្ច(ហ្វឺរទូ)ទៅលើជនមូស្លីមគ្រប់រូប។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

[... إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا ﴿١١٣﴾] [النساء: ﴿١١٣﴾]

មានន័យថា៖ “ពិតប្រាកដណាស់សឡាត គឺជាកាតព្វកិច្ចលើបណ្តាអ្នកមានជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”។

សំណួរទី១៨ តើច្បាប់អ៊ីស្លាមចែងយ៉ាងណាចំពោះអ្នកដែលបោះបង់សឡាត?

ចម្លើយ. អ្នកដែលបោះបង់សឡាត គឺក្លាយជាអ្នកដែលបោះបង់ជំនឿ(កាហ្វេរ)។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(العهد الذي بيننا وبينهم الصلاة، فمن تركها فقد كفر) رواه أحمد والترمذي وغيرهما

មានន័យថា៖ “ការបែងចែករវាងពួកយើងនិងពួកគេ គឺការសឡាត។ ហេតុនេះ ជនណាដែលបោះបង់ចោលវា គេពិតជា ក្លាយជាអ្នកបោះបង់ជំនឿ(កាហ្វៀរ)”។

សំណួរទី១៩. តើសឡាតដែលជាកាតព្វកិច្ចលើជនមូស្លីម ត្រូវប្រតិបត្តិក្នុងមួយថ្ងៃមួយយប់មានប៉ុន្មាន? តើសឡាត នីមួយៗមានប៉ុន្មានរ៉ក្កាត់?

ចម្លើយ. សឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវប្រតិបត្តិ គឺ មានប្រាំពេលក្នុងមួយថ្ងៃមួយយប់ គឺសឡាតស៊ីពុស(ពេលទៀបភ្លឺ) មានចំនួនពីររ៉ក្កាត់ សឡាតហ្ស៊ីហោរ(ពេលថ្ងៃត្រង់) មានចំនួនបួនរ៉ក្កាត់ សឡាតអាសើរ(ពេលរសៀល) មានចំនួនបួនរ៉ក្កាត់ សឡាតម៉ាហ្គ្រីប (ពេលព្រលប់បន្ទាប់ពីថ្ងៃលិច) មានចំនួនបីរ៉ក្កាត់ និងសឡាតអ៊ីស្លា (សឡាតពេលយប់) មានចំនួនបួនរ៉ក្កាត់។

សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វីខ្លះ?

ចម្លើយ. លក្ខខណ្ឌ(សារ៉ាត់)នៃការសឡាតមាន ៖

- ១. អ្នកអ៊ីស្លាម៖ ដូចនេះ ការសឡាតរបស់អ្នកដែលមិន មែនជាមូស្លីម គឺមិនត្រឹមត្រូវ(មិនសះ)ឡើយ
- ២. មានសតិបញ្ញា៖ ដូចនេះ ការសឡាតរបស់មនុស្សរិកល ចរិត គឺមិនត្រឹមត្រូវនោះទេ។
- ៣. ចេះដឹងខុសត្រូវ៖ ដូចនេះ ការសឡាតរបស់កូនក្មេង ដែលមិនទាន់ដឹងខុសត្រូវ គឺមិនត្រឹមត្រូវឡើយ។

៤. នឿត(តាំងចិត្ត)

៥. ចូលដល់ពេលវេលាសឡាត

៦. ជ្រះស្អាតពីហាហ្វាស(មានទឹករូប្យ)

៧. ជ្រះស្អាតពីប្រការកខ្វក់(ណាជីស)ផ្សេងៗ

៨. បិតបាំងរាងកាយ(អាវ៉ាត់)

៩. តម្រង់ទៅកាន់គិបឡាត់។

សំណួរទី២១. តើរូកុន(គោលគ្រឹះ)នៃសឡាតមានអ្វីខ្លះ?

ចម្លើយ. រូកុនសឡាតមានចំនួន១៤ ដូចខាងក្រោម ៖

១. ឈរនៅក្នុងការសឡាតហ្វឺរទូ(សឡាតដែលជាកាតព្វកិច្ច)ចំពោះអ្នកដែលមានលទ្ធភាព

២. តឹកពៀរតុលអៀហរ៉ម គឺការពោលថា "الله أكبر"

៣. សូត្រស៊ីរ៉ោះ អាល់ហ្វាទីហៈ

៤. ឱនរូកុ ដោយត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយក្បាលត្រូវស្មើនឹងខ្នង

៥. ងើបពីរូកុ

៦. ឈរត្រង់បន្ទាប់ពីងើបពីរូកុ

៧. ក្រាបស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនឹងច្រមុះរបស់គេ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។

៨. ងើបពីស៊ូជោត

៩. អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ

តាមស៊ុណ្ណៈ៖ ត្រូវអង្គុយលើប្រអប់ជើងឆ្វេង បញ្ឈរ
ប្រអប់ជើងស្តាំ ហើយតម្រង់ម្រាមជើងទៅរកទិសគិបឡាត់។

១០. មានលំនឹង(តម្រង់នីណៈ)រវាងរូកុនទាំងអស់

១១. សូត្រតៈយិតចុងក្រោយ

១២. អង្គុយដើម្បីសូត្រតៈយិតចុងក្រោយ។

១៣. ឲ្យសាឡាមចំនួនពីរដង ដោយត្រូវសូត្រថា៖

"السلام عليكم ورحمة الله"

១៤. លំដាប់លំដោយរវាងរូកុនទាំងឡាយ(ដូចដែលបាន
រៀបរាប់ខាងលើ)។ ដូចនេះ ប្រសិនបើគេស្វិដោតមុននឹងរូកុ
ដោយចេតនានោះ សឡាតរបស់គេនឹងត្រូវខូច(ប៉ាតាល់)។ តែ
ប្រសិនបើដោយអចេតនា ដោយសារតែភ្លេចនោះ ចាំបាច់ត្រូវ
ត្រឡប់ទៅរូកុឡើងវិញ បន្ទាប់មក ទើបស្វិដោត។

សំណួរទី២២. ចូររៀបរាប់ពីប្រការវ៉ាជិប(ប្រការចាំបាច់)នៃ
សឡាត?

ចម្លើយ. ប្រការវ៉ាជិបនៃសឡាតមាន៨ប្រការដូចជា ៖

១. តឹកពៀរទាំងអស់ក្រៅពីតឹកពៀរតុលរៀបរម

២. សូត្រថា៖ "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" សម្រាប់អ៊ីម៉ាំ និងអ្នកសឡាត
ម្នាក់ឯង

៣. សូត្រថា៖ "رَبَّنَا وَلَكَ الْحَمْدُ"

៤. សូត្រថា៖ "سُبْحَانَ رَبِّيَ الْعَظِيمِ" ចំនួនមួយដងនៅក្នុងពេលរូកុ

- ៥. សូត្រថា៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួនមួយដងក្នុងពេលស្ងួជោត
- ៦. សូត្រថា៖ "رَبِّ اغْفِرْ لِي" នៅចន្លោះរវាងស្ងួជោតទាំងពីរ
- ៧. សូត្រតះយិតទីមួយ
- ៨. អង្គុយដើម្បីសូត្រតះយិតទីមួយ។

សំណួរទី២៣. តើប្រការស្ងួជោត(ប្រការគួរគប្បីធ្វើ)នៅក្នុងសឡាតមានអ្វីខ្លះ?

ចម្លើយ. ចំពោះប្រការស្ងួជោតក្នុងសឡាត គេចែកចេញជាពីរគឺ៖ ទីមួយ៖ ប្រការស្ងួជោតដែលទាក់ទងនឹងពាក្យសម្តី ដែលគេឲ្យឈ្មោះថា ស្ងួជោតពាក្យសម្តី ៖

ប្រការស្ងួជោតក្នុងសឡាតដែលទាក់ទងនឹងពាក្យសម្តី ឬការសូត្រ មានចំនួន១១ប្រការដូចខាងក្រោម ៖

១. សូត្របន្ទាប់ពីតឹកពៀរតុលអៀហរមថា ៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ

ដែលគេឲ្យឈ្មោះថា ទូអា អ៊ុសទីហ្វាត៖។

២. សូត្រ "أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ"

៣. សូត្រ "بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ"

៤. ពោលពាក្យ "آمين" បន្ទាប់ពីសូត្រហ្វាទីហៈចប់។

៥. សូត្រស្ងួជោត៖អ្វីមួយបន្ទាប់ពីសូត្រហ្វាទីហៈរួច។

៦. សូត្រ៧ៗសម្រាប់អ្នកដែលជាអ៊ីមាំ

៧. សូត្រថា៖

“مِلْءُ السَّمَاوَاتِ وَمِلْءُ الْأَرْضِ، وَمِلْءُ مَا شِئْتَ مِنْ شَيْءٍ بَعْدُ”

បន្ទាប់ពីសូត្រថា “رَبَّنَا وَلَكَ الْحَمْدُ”

៨. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុ ពោលគឺសូត្រថា "سُبْحَانَ رَبِّيَ الْعَظِيمِ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

៩. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលស្វិជោត ពោលគឺសូត្រថា ៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

១០. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលអង្គុយនៅចន្លោះរវាងស្វិជោតទាំងពីរ ពោលគឺសូត្រ "رَبِّ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ។

១១. សឡាវ៉ាតលើក្រុមគ្រួសាររបស់ព្យាការីនៅក្នុងពេលតះយិតចុងក្រោយ សុំពរជ័យ(ហ្គារីកាត់)ពីអស់ឡោះឲ្យកើតមានដល់លោក និងក្រុមគ្រួសាររបស់លោក ព្រមទាំងសុំទូអាបន្ទាប់ពីនេះ។

ទីពីរ៖ ប្រការស្វិណិតដែលទាក់ទងនឹងកាយវិការ ដែលគេឲ្យឈ្មោះថា ស្វិណិតកាយវិការ មានដូចជា៖

១. លើកដៃទាំងពីរក្នុងពេលតឹកពៀរតុលអៀហរិម ពេលតឹកពៀរចុះទៅរូកុ និងពេលងើបពីរូកុ

៤. លើកដៃពេលងើបពីតះយិតដើម្បីបន្តវិក្កាត់ទីបី

៥. ដាក់ដៃស្តាំលើដៃឆ្វេង(ក្នុងពេលឈរ)

៦. សម្លឹងមើលទៅកន្លែងស្វីជោត

៧. ញែកជើងទាំងពីរចេញពីគ្នានៅពេលឈរ

៨. ចាប់ក្បាលជង្គង់ដោយដៃទាំងពីរ ហើយញែកម្រាមដៃ ក្នុងពេលរុក និងត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាល ស្មើនឹងខ្នង

៩. ដាក់អវៈយវៈស្វីជោតទាំងអស់ឲ្យដល់ដី ដោយឲ្យប៉ះ ផ្ទាល់នឹងកន្លែងស្វីជោត

១០. ញែកកែងដៃទាំងពីរចេញពីខ្លួន ញែកពោះចេញពីភ្លៅ ទាំងពីរ ញែកភ្លៅទាំងពីរចេញពីកំភួនជើង ញែកជង្គង់ទាំងពីរ ចេញពីគ្នា បញ្ឈររប្រអប់ជើងទាំងពីរ ហើយដាក់ម្រាមជើងតម្រង់ ទិសគឺបឡាត់ ដាក់ដៃទាំងពីរស្មើនឹងស្នា ហើយម្រាមដៃតម្រង់ ទិសគឺបឡាត់។

១១. អង្គុយលើបាតជើងឆ្វេងក្នុងពេលអង្គុយនៅចន្លោះរវាង ស្វីជោតទាំងពីរ និងក្នុងពេលអង្គុយសូត្រតៈយិតទីមួយ និងត្រូវ អង្គុយដាក់គូទដល់ដីក្នុងពេលអង្គុយសូត្រតៈយិតទីពីរ

១២. លាដៃទាំងពីរដាក់នៅលើភ្លៅ ដោយដាក់ម្រាមដៃជាប់ក្នុង ពេលអង្គុយ និងពេលអង្គុយសូត្រតៈយិត គ្រាន់តែពេលអង្គុយសូត្រ តៈយិត ត្រូវក្តាប់ដៃស្តាំ ក្តាប់ម្រាមដៃមេនឹងម្រាមដៃកណ្តាល ហើយ ចង្អុលម្រាមដៃចង្អុលក្នុងពេលហ្ស៊ីកៀរទៅចំពោះអស់ឡោះ។

១៣. ងាកមុខទៅខាងស្តាំនិងខាងឆ្វេង នៅពេលឲ្យសាឡាម។

សំណួរទី២៤. ចូររៀបរាប់ពីប្រការដែលនាំឲ្យខូចសឡាត។

ចម្លើយ. ប្រការដែលនាំឲ្យខូចសឡាតមានដូចជា ៖

- ១. បោះបង់រូកុនណាមួយ ឬលក្ខខណ្ឌណាមួយនៃការសឡាត
- ២. និយាយដោយចេតនា
- ៣. ការហួប និងផឹក
- ៤. ធ្វើចលនាច្រើនបន្តបន្ទាប់គ្នា(ដោយគ្មានការចាំបាច់)។

សំណួរទី២៥. តើជនមូស្លីមត្រូវសឡាតដោយរបៀបណា?

ចម្លើយ. របៀបនៃការសឡាតមានដូចខាងក្រោម ៖

- ១. តម្រង់ខ្លួនប្រាណរបស់គេទាំងមូលទៅកាន់ទិសគិបឡាត់ ដោយមិនត្រូវងាកខ្លួនចេញ ឬបែរខ្លួនចេញនោះឡើយ។
- ២. បន្ទាប់មក ត្រូវនៀតនៅក្នុងចិត្តនូវសឡាតដែលគេចង់សឡាត ដោយមិនត្រូវបញ្ចេញសំឡេងនៀតនោះឡើយ។
- ៣. បន្ទាប់មក សូត្រតឹកពៀរគុលអៀហារឹម ដោយសូត្រថា “**الله أكبر**” ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មា នៅពេលតឹកពៀរនោះ
- ៤. បន្ទាប់មក ដាក់បាតដៃស្តាំរបស់គេលើខ្នងដៃឆ្វេង និងដាក់លើទ្រូង
- ៥. បន្ទាប់មក សូត្រទូអា អ៊ុសទីហ្វាត៖ ដោយសូត្រថា ៖

اللَّهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللَّهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنْقَى التُّوبُ الْأَبْيَضُ مِنَ الدَّنَسِ، اللَّهُمَّ اغْسِلْنِي مِنَ خَطَايَايَ بِالتَّلْحِ وَالْمَاءِ وَالْبَرْدِ

ឬសូត្រថា ៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ وَتَبَارَكَ اسْمُكَ وَتَعَالَى جَدُّكَ وَلَا إِلَهَ غَيْرُكَ

៦. បន្ទាប់មក សូត្រ "أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ"

៧. បន្ទាប់មកទៀតសូត្រ "بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ" ហើយសូត្រស៊ូ

រ៉ោះ អាស់ហ្វាទីហៈ ដោយសូត្រថា ៖

(بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ① الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ② الرَّحْمَنِ الرَّحِيمِ ③ مَلِكِ يَوْمِ
الدِّينِ ④ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ⑤ أَهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ⑥ صِرَاطَ الَّذِينَ أَنْعَمْتَ
عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ⑦) [الفاتحة: ①-⑦]

ក្រោយសូត្រហ្វាទីហៈចប់ ត្រូវពោលពាក្យ "អាមីន" ដែលមាន
ន័យថា "សូមអស់ឡោះជាម្ចាស់ទទួលយកផងចុះ"។

៨. បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរ
អានដែលគេចាំ ហើយគួរសូត្រឲ្យបានយូរ(សូត្រវែង)ក្នុងពេល
សឡាតស៊ូពុស។

៩. បន្ទាប់មកទៀត ត្រូវឱនរូក ពោលគឺត្រូវបន្ទន់ខ្នងរបស់
គេ ជាការលើកតម្កើងចំពោះអស់ឡោះជាម្ចាស់។ ត្រូវសូត្រតឹក
ពៀរពេលឱនចុះទៅរូកនេះ ព្រមជាមួយនឹងលើកដៃទាំងពីរ
របស់គេឲ្យស្មើនឹងស្មាទាំងពីរ។ ត្រូវសន្ធឹងខ្នងឲ្យបានស្មើ
ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់
ដោយញែកម្រាមដៃចេញពីគ្នា។

១០. សូត្រនៅក្នុងពេលរូកុថា "سُبْحَانَ رَبِّيَ الْعَظِيمِ" ចំនួនបីដង ហើយប្រសិនបើគេអាចបន្ថែមថា៖ "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِي" ទៀត គឺជាការប្រសើរ។

១១. បន្ទាប់មក ងើបពីរូកុវិញ ហើយសូត្រថា "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេរហូតស្មើនឹងស្មាទាំងពីរ។ ចំពោះម៉ាកមុម គឺមិនតម្រូវឲ្យសូត្រ "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" នោះទេ។

១២. បន្ទាប់ពីឈរត្រង់ហើយ ត្រូវសូត្រថា

رَبَّنَا وَلَكَ الْحَمْدُ، مِلْءُ السَّمَاوَاتِ وَالْأَرْضِ، وَمِلْءُ مَا شِئْتَ مِنْ شَيْءٍ بَعْدُ

១៣. បន្ទាប់មកទៀត ចុះទៅស្វីជោតលើកទីមួយ ដោយសូត្រ នៅពេលចុះទៅស្វីជោតនោះថា "الله أكبر"។ ត្រូវស្វីជោតលើអវៈយវៈ ទាំងប្រាំពីរ គឺថាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលដង្កង់ទាំងពីរ និងចុងជើងទាំងពីរ។ ញែកកែងដៃទាំងពីរចេញពីខ្លួន មិនត្រូវដាក់ដៃ រាបស្មើលើដីឡើយ ហើយត្រូវដាក់ម្រាមដៃតម្រង់គឺបឡាត់។

១៤. សូត្រក្នុងពេលស្វីជោតនោះថា៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួន បីដង។ ប្រសិនបើគេបន្ថែមថា "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِي" គឺជា ការប្រសើរ។

១៥. បន្ទាប់មកទៀត ងើបក្បាលរបស់គេពីស្វីជោតមកវិញ ដោយសូត្រថា "الله أكبر" ។

១៦. បន្ទាប់មកទៀត អង្គុយចន្លោះរវាងស្វីជោតទាំងពីរ ដោយអង្គុយលើប្រអប់ជើងខាងឆ្វេង បញ្ឈរប្រអប់ជើងខាងស្តាំ

ភ្ជាប់ដៃស្តាំដាក់លើភ្លៅស្តាំជិតក្បាលដង្កង់ ហើយចង្អុលនឹង
ម្រាមចង្អុលរួចកម្រើកវានៅពេលទូអា ភ្ជាប់ចុងម្រាមដៃមេ
ជាមួយចុងម្រាមដៃកណ្តាលរាងជារង្វង់ លាដៃឆ្វេង និងដាក់
ម្រាមដៃជាប់គ្នាលើភ្លៅឆ្វេងជិតក្បាលដង្កង់។

១៧. សូត្រក្នុងពេលអង្គុយចន្លោះរវាងស្វីជោតនោះថា៖

رب اغفر لي، وارحمني، واهدني، وارزقني، واجبرني، وعافني

១៨. បន្ទាប់មកទៀត ត្រូវចុះទៅស្វីជោតជាលើកទីពីរដូចការ
ស្វីជោតលើកទីមួយដែរ ទាំងការសូត្រ និងកាយវិការ ព្រមទាំងតឹក
ពៀរពេលស្វីជោត។

១៩. បន្ទាប់មកទៀត ត្រូវក្រោកពីស្វីជោតលើកទីពីរនេះ
(មកឈរត្រង់វិញ) ដោយសូត្រថា "الله أكبر" ហើយត្រូវសឡាតនៅ
រីក្ខត់ទីពីរនេះ ដូចក្នុងរីក្ខត់ទីមួយដែរ ទាំងការសូត្រ និងកាយ
វិការផ្សេងៗ លើកលែងតែទូអាអ៊ីសទីហ្វតៈប៉ុណ្ណោះដែលមិន
តម្រូវឲ្យសូត្រ។

២០. បន្ទាប់ពីបញ្ចប់រីក្ខត់ទីពីរ(ក្រោយពីបានស្វីជោតលើក
ទីពីររួច) គេត្រូវសូត្រតឹកពៀរ "الله أكبر" ហើយត្រូវអង្គុយចុះ និង
ត្រូវអង្គុយដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស្វីជោតទាំង
ពីរដូច្នោះដែរ។

២១. បន្ទាប់មកទៀត ត្រូវសូត្រតះយិតនៅក្នុងពេលអង្គុយ
នេះ ដោយសូត្រថា ៖

التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ السَّلَامُ عَلَيْنَا وَعَلَى
عِبَادِ اللَّهِ الصَّالِحِينَ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ

២២. ក្រោយមក ត្រូវសឡាតលើណាពីដោយសូត្រថា៖

اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ ، إِنَّكَ حَمِيدٌ
مَجِيدٌ ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ ، إِنَّكَ
حَمِيدٌ مَجِيدٌ

២៣. រួចមក គេអាចទូអាដូចខាងក្រោម៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ جَهَنَّمَ ، وَمِنْ عَذَابِ الْقَبْرِ ، وَمِنْ فِتْنَةِ الْمَحْيَا وَالْمَمَاتِ ، وَمِنْ شَرِّ
فِتْنَةِ الْمَسِيحِ الدَّجَالِ

ហើយគេអាចសុំទូអា(បូងសូង)ផ្សេងៗទៀតដែលគេចង់
បាននៃប្រការល្អក្នុងលោកិយ និងបរលោក។

២៤. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយ
សូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយ
សូត្រដូចគ្នានេះដែរ។

២៥. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្កាត់ ឬបួន
រ៉ក្កាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖

"أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ"

គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា
៖ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។

២៦. បន្ទាប់មក គេត្រូវបន្តសឡាតនូវរ៉ក្កាត់ដែលនៅសល់
ដោយត្រូវសឡាតដូចក្នុងរ៉ក្កាត់ទីពីរដែរ តែមិនត្រូវសូត្រអ្វីផ្សេង
បន្ទាប់ពីសូត្រហ្វាទីហៈរួចនោះទេ។

២៧. បន្ទាប់មកទៀត ត្រូវអង្គុយលក្ខណៈបែបដាក់គូទផ្ទាល់ដី ដោយអង្គុយបញ្ឈរ ប្រអប់ជើងខាងស្តាំ ដាក់ប្រអប់ជើងខាងឆ្វេងពី ក្រោមកជើងខាងស្តាំ និងដាក់គូទអង្គុយលើដី ហើយដាក់ដៃទាំងពីរ លើភ្លៅដូចពេលអង្គុយតះយិតទីមួយដែរ។

២៨. សូត្រតះយិតនៅក្នុងពេលអង្គុយនេះរហូតដល់ចប់ រួច សឡាតលើណាពី ហើយគេអាចសុំទូអាផ្សេងៗបន្ទាប់ពីនោះ។

២៩. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រ ថា " **السلام عليكم ورحمة الله** " រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នា ដែរ។

សំណួរទី២៦. ចូរលើកឡើងពីហ្ស៊ីកៀវដែលគេត្រូវសូត្រ ក្រោយ

សឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)។

ចម្លើយ. ហ្ស៊ីកៀវបន្ទាប់ពីសឡាតហ្វើរទូ(សឡាតដែលជា កាតព្វ-កិច្ច) គឺគេត្រូវសូត្រដូចខាងក្រោម៖

- **أَسْتَغْفِرُ اللَّهَ، أَسْتَغْفِرُ اللَّهَ، أَسْتَغْفِرُ اللَّهَ**
- **اللَّهُمَّ أَنْتَ السَّلَامُ ، وَمِنْكَ السَّلَامُ ، تَبَارَكْتَ يَا ذَا الْجَلَالِ وَالْإِكْرَامِ**
- **لا إله إلا الله وحده لا شريك له ، له الملك وله الحمد ، وهو على كل شيء قدير . اللَّهُمَّ لا مانع لما أعطيت ، ولا معطي لما منعت ، ولا ينفع ذا الجِدِّ منك الجِدُّ**
- **لا إله إلا الله وحده لا شريك له ، له الملك وله الحمد ، وهو على كل شيء قدير . لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ ، لا إله إلا الله ، ولا نعبد إلا إياه ، له التَّعَمُّدُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ ، لا إله إلا الله مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ .**

- រួចមកសូត្រ “سُبْحَانَ اللَّهِ” ៣៣ដង “الْحَمْدُ لِلَّهِ” ៣៣ដង “اللَّهُ أَكْبَرُ” ៣៣ដង និងសូត្របង្កប់១០០ដងនឹង៖

لا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ

- បន្ទាប់មក សូត្រស្វីរ៉ោះ អាស់អៀខ្លើស, ស្វីរ៉ោះ អាស់ហ្វាឡីក, និងស្វីរ៉ោះ អាស់ណាស ដោយត្រូវសូត្រចំនួនបីៗដងចំពោះ៖

សឡាតស្វីពុស និងសឡាតម៉ាហ្គ្រីប និងសូត្រចំនួនមួយដងចំពោះសឡាតផ្សេងទៀត។

- សូត្រអាយ៉ាត់គូរស៊ីយ៍ ចំនួនមួយដង

សំណួរទី២៧. តើសឡាតស្វីណិតរ៉ាតិប(ស្វីណិតអមហ្វើរទូ)មានអ្វីខ្លះ?

តើវាមានឧត្តមភាពបែបណា?

ចម្លើយ. សឡាតស្វីណិតរ៉ាតិប(ស្វីណិតអមសឡាតហ្វើរទូ)មាន៖

- ❖ ពីររ៉ក្កាត់មុនសឡាតស្វីពុស(សឡាតពេលទៀបភ្លឺ)
- ❖ បួនរ៉ក្កាត់មុនសឡាតហ្ស៊ីហោរ(សឡាតពេលថ្ងៃត្រង់)
- ❖ ពីររ៉ក្កាត់បន្ទាប់ពីសឡាតហ្ស៊ីហោរ
- ❖ ពីររ៉ក្កាត់បន្ទាប់ពីសឡាតម៉ាហ្គ្រីប (សឡាតពេលព្រលប់)
- ❖ ពីររ៉ក្កាត់បន្ទាប់ពីសឡាតអ៊ីស្លា (សឡាតពេលយប់)

ឧត្តមភាព(ហ្វាទីឡាត់)របស់វា៖

ព្យាករីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(مَا مِنْ عَبْدٍ مُسْلِمٍ يُصَلِّيَ لِلَّهِ تَعَالَى كُلَّ يَوْمٍ ثِنْتَيْ عَشْرَةَ رُكْعَةً تَطَوُّعًا غَيْرَ الْفَرِيضَةِ ، إِلَّا بَنَى اللَّهُ لَهُ بَيْتًا فِي الْجَنَّةِ) رواه مسلم

មានន័យថា៖ “អ្នកអ៊ីស្លាមទាំងឡាយណាដែលសឡាតដើម្បីអស់ឡោះរាល់ថ្ងៃចំនួន១២រឺក្នាត់ដោយស្ម័គ្រចិត្ត ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វៀរទូ)នោះ អស់ឡោះជាម្ចាស់នឹងសង់ផ្ទះមួយសម្រាប់គាត់នៅក្នុងឋានសួគ៌”។

សំណួរទី២៨. តើថ្ងៃណាដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍?

ចម្លើយ. ថ្ងៃដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍ គឺថ្ងៃដុមអាត់(ថ្ងៃសុក្រ)។

ព្យាករីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(إِنَّ مِنْ أَفْضَلِ أَيَّامِكُمْ يَوْمَ الْجُمُعَةِ : فِيهِ خُلِقَ آدَمُ، وَفِيهِ قُبِضَ، وَفِيهِ النَّفْحَةُ، وَفِيهِ الصَّعْقَةُ ؛ فَأَكْثَرُوا عَلَيَّ مِنَ الصَّلَاةِ فِيهِ ؛ فَإِنَّ صَلَاتِكُمْ مَعْرُوضَةٌ عَلَيَّ. قَالَ : قَالُوا : يَا رَسُولَ اللَّهِ ! وَكَيْفَ تُعْرَضُ صَلَاتُنَا عَلَيْكَ وَقَدْ أَرْمَتَ - يَقُولُونَ: بَلِيَّتْ - ؟ فَقَالَ : " إِنَّ اللَّهَ عَزَّ وَجَلَّ حَرَّمَ عَلَى الْأَرْضِ أَجْسَادَ الْأَنْبِيَاءِ) رواه أبو داود وغيره

មានន័យថា : “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃដុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្វាំហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្តុំត្រៃ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះ ចូរពួកអ្នកសឡាតរាល់ថ្ងៃ មកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាតរបស់ពួកអ្នក

ត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱវ៉ស៊ី លុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញ លោកយ៉ាងដូចម្តេច ខណៈដែលរាងកាយរបស់លោករលួយហើយ នោះ?” លោកបានឆ្លើយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្តាព្យាការី ទាំងឡាយនោះឡើយ”។

សំណួរទី២៩. តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះសឡាត ជុមអាត់?

ចម្លើយ. សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើបុរសមូស្លីម គ្រប់រូបដែលធំដឹងក្តី និងមានសតិបញ្ញា។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا إِذَا نُودِيَ لِلصَّلَاةِ مِنْ يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ وَذَرُوا
الْبَيْعَ ذَٰلِكُمْ خَيْرٌ لَّكُمْ إِنْ كُنْتُمْ تَعْلَمُونَ ﴿٩﴾ [الجمعة: ٩]

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលមានគេ អំពាវនាវពួកអ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរក ការរំលឹកចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការ លក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួក អ្នកបានដឹង”។

សំណួរទី៣០. តើសឡាតដុមអាត់មានប៉ុន្មានវិញ្ញាត?

ចម្លើយ. សឡាតដុមអាត់មានពីរវិញ្ញាត។ អ៊ីម៉ាត្រូវសូត្រ៧ៗ នៅក្នុងវិញ្ញាតទាំងពីរនេះ។ ព្រមជាមួយនេះ គេត្រូវសូត្រខុតហ្នោះ មុននឹងសឡាតដុមអាត់នេះផងដែរ។

សំណួរទី៣១. តើគេអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាត ដុមអាត់ដែរឬទេ?

ចម្លើយ. គេមិនអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតដុម អាត់ឡើយ ព្រោះមានភស្តុតាងដែលបញ្ជាក់ដូចនេះ ដោយព្យាការី មូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(مَنْ تَرَكَ ثَلَاثَ جُمُعٍ مَّأْوُنًا بِمَا طَبَعَ اللَّهُ عَلَى قَلْبِهِ) رواه أبو داود وغيره

មានន័យថា៖ “ជនណាដែលបោះបង់(សឡាត)បីដុមអាត់ ដោយភាពមើលស្រាលចំពោះវានោះ អស់ឡោះជាម្ចាស់នឹង បោះត្រាភ្និតលើចិត្តរបស់គេ”។

សំណួរទី៣២. ចូរលើកឡើងពីប្រការស្វិណិតដែលគួរគប្បី ធ្វើនៅថ្ងៃដុមអាត់។

ចម្លើយ. ប្រការស្វិណិតដែលគួរគប្បីធ្វើនៅថ្ងៃដុមអាត់ មានដូចជា៖

- ១. ងូតទឹក
- ២. ប្រើប្រាស់គ្រឿងក្រអូប
- ៣. ស្លៀកសម្លៀកបំពាក់ស្អាតៗ
- ៤. រួសរាន់ទៅកាន់ម៉ាស្អិត

៥. បង្កើននូវការសឡាវ៉ាតលើព្យាការីមូហាំម៉ាត់ ﷺ

៦. សូត្រស៊ូរ៉ោះ អាល់កះហ្វី

៧. ធ្វើដំណើរទៅម៉ាស៊ូតដោយដើរថ្មើរជើង

៨. ព្យាយាមស្វែងរកពេលវេលា១ម៉ោងដែលគេទទួលយកទូអា

សំណួរទី៣៣. ចូរលើកឡើងពីឧត្តមភាពនៃការសឡាតដើម៉ាអះ

(សឡាតរួមគ្នា)។

ចម្លើយ. ឧត្តមភាពនៃការសឡាតដើម៉ាអះ(សឡាតរួមគ្នា)

គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله

عنه ពិតណាស់ រីស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(صَلَاةَ الْجَمَاعَةِ أَفْضَلُ مِنْ صَلَاةِ الْفَدِّ بِسَبْعٍ وَعِشْرِينَ دَرَجَةً) متفق عليه

មានន័យថា៖ “ការសឡាតរួមគ្នា ល្អជាងការសឡាតម្នាក់

ឯងចំនួន២៧កម្រិត”។

សំណួរទី៣៤. តើអ្វីជាភាពស្ទឹងស្មាធ(យូសុ)ក្នុងសឡាត?

ចម្លើយ. គឺការធ្វើកាយវិការផ្សេងៗនៃសឡាតដោយភាព

នឹងនរ ព្រមជាមួយនឹងការផ្ទុះអារម្មណ៍ ឬដាក់ចិត្ត។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(قَدْ أَفْلَحَ الْمُؤْمِنُونَ ﴿١﴾ الَّذِينَ هُمْ فِي صَلَاتِهِمْ خَاشِعُونَ ﴿٢﴾) [المؤمنون: ١-٢]

មានន័យថា៖ “បណ្តាអ្នកដែលមានជំនឿពិតជាទទួលបាន

ជោគជ័យ គឺបណ្តាអ្នកដែលមានចិត្តនឹងនរក្នុងការប្រតិបត្តិស

ឡាតរបស់ពួកគេ”។

សំណួរទី៣៥. ចូរឲ្យនិយមន័យហ្សាកាត់?

ចម្លើយ. ហ្សាកាត់ គឺជាសិទ្ធិដែលចាំបាច់ចំពោះប្រភេទ ទ្រព្យសម្បត្តិជាក់លាក់ដែលត្រូវផ្តល់ទៅឲ្យក្រុមណាមួយជាក់ លាក់ និងក្នុងពេលវេលាជាក់លាក់។

វាជារូកុន(គោលគ្រឹះ)មួយក្នុងចំណោមរូកុនអ៊ីស្លាម ហើយ ការបរិច្ចាគហ្សាកាត់នេះ គឺជាកាតព្វកិច្ចដែលគេដកយកពីអ្នក មានផ្តល់ទៅឲ្យអ្នកក្រី។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(...وَأْتُوا الزَّكَاةَ... ﴿٥٦﴾) [البقرة: ៥៦]

មានន័យថា៖ “ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់”។

សំណួរទី៣៦. តើអ្វីជាការបរិច្ចាគទានដែលគេជំរុញឲ្យធ្វើ (មិនមែនជាកាតព្វកិច្ច)?

ចម្លើយ. គឺជាការបរិច្ចាគទានទាំងឡាយក្រៅពីហ្សាកាត់ ដូចជាការបរិច្ចាគអ្វីមួយទៅក្នុងផ្លូវសប្បុរសនៅក្នុងពេលវេលា ណាមួយ(ដោយគ្មានកំណត់)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(وَأَنْفِقُوا فِي سَبِيلِ اللَّهِ... ﴿١٦٥﴾) [البقرة: ១៦៥]

មានន័យថា៖ “ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្តិ) ក្នុងមាគិរបស់អស់ឡោះ”។

សំណួរទី៣៧. ចូរឲ្យនិយមន័យការបួស។

ចម្លើយ. ការបួស គឺជាការគោរពសក្ការៈ(អ៊ីហ្គាហ្គាត់) ចំពោះ

អល់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការ ទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់តាំងពីហ្វាដើរ(សេ តុណារៈ) រហូតដល់ថ្ងៃលិចដោយភ្ជាប់ជាមួយនឹងការនៀត (តាំងចិត្ត)។ វាមានពីរប្រភេទ ៖

១. ការបួសដែលជាកាតព្វកិច្ច៖ ដូចជាការបួសខែរម៉ាហ្គាន ដែលវាជារូកុនមួយក្នុងចំណោមរូកុនអ៊ីស្លាម។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ

تَتَّقُونَ ﴿١٨٧﴾ [البقرة: ١٨٧]

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់ កាតព្វកិច្ចបួសមកលើពួកអ្នក ដូចដែលគេបានដាក់កាតព្វកិច្ច ទៅលើអ្នកជំនាន់

មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។”

២. ការបួសដែលមិនមែនជាកាតព្វកិច្ច(បួសស្ម័គ្រចិត្ត)៖ ដូចជាការបួសថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ បួសបីថ្ងៃនៅរៀងរាល់ខែ ជាពិសេស គឺបណ្តាថ្ងៃខែក្លី(ថ្ងៃទី១៣ ទី១៤ និងទី១៥)នៃខែចន្ទគតិ។

សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបូសខែរ៉ម៉ាហ្វូន។

ចម្លើយ. ឧត្តមភាពនៃការបូសខែរ៉ម៉ាហ្វូន គឺដូចមានបញ្ជាក់ក្នុង ហាទីស្ត អាពូហ្ស៊ីយរ៉ោះ **رضي الله عنه** ពិតណាស់ រ៉ស្វីលុលឡោះ ❶ លោកបានមានប្រសាសន៍ថា៖

(مَنْ صَامَ رَمَضَانَ إِيمَانًا وَاحْتِسَابًا، غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ) متفق عليه

មានន័យថា : “បុគ្គលណាបូសនៅក្នុងខែរ៉ម៉ាហ្វូន ប្រកបដោយមានជំនឿ និងរំពឹងផលបុណ្យពីអស់ឡោះនោះ គេ នឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បាន សាងកន្លងមក”។

សំណួរទី៣៩. ចូរលើកឡើងពីឧត្តមភាពនៃការបូសស្ម័ត្រ ចិត្ត(បូសស្វីណិត)ក្រៅពីបូសក្នុងខែរ៉ម៉ាហ្វូន។

ចម្លើយ. ឧត្តមភាពនៃការបូសស្ម័ត្រចិត្ត(បូសស្វីណិត)ក្រៅ ពីបូសក្នុងខែរ៉ម៉ាហ្វូន គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាពូសាអ៊ី ត អាល់យុតរី **رضي الله عنه** បាននិយាយថា៖ រ៉ស្វីលុលឡោះ ❷ លោកបានមានប្រសាសន៍ថា៖

(مَا مِنْ عَبْدٍ يَصُومُ يَوْمًا فِي سَبِيلِ اللَّهِ إِلَّا بَاعَدَ اللَّهُ بِذَلِكَ الْيَوْمِ وَجْهَهُ عَنِ النَّارِ سَبْعِينَ خَرِيفًا) متفق عليه

មានន័យថា៖ “ខ្ញុំបម្រើទាំងឡាយណាដែលបានបូសមួយ ថ្ងៃដើម្បីអស់ឡោះជាម្ចាស់ នោះទ្រង់នឹងធ្វើឲ្យគាត់ឃ្នាតឆ្ងាយ ពីហាននរកចំនួន៧០ឆ្នាំ”។

សំណួរទី៤០. ចូរលើកឡើងពីប្រការមួយចំនួនដែលនាំ

ឲ្យខូច ឬដាច់បួស។

ចម្លើយ. ប្រការមួយចំនួនដែលនាំឲ្យខូចឬដាច់បួសមានដូចជា៖

- ១. ការហូប និងផឹកដោយចេតនា
- ២. ក្អួតដោយចេតនា
- ៣. ការចេញពីសាសនាអ៊ីស្លាម(មូរតាត់)។

សំណួរទី៤១. តើប្រការស្វីណិតនៃការបួសមានអ្វីខ្លះ?

ចម្លើយ. ប្រការស្វីណិតនៃការបួសមានដូចជា៖

- ១. រួសរាន់នៅក្នុងការស្រាយបួស
- ២. ហូបបាយបួស និងពន្យារពេលក្នុងការហូបបាយបួស
- ៣. បង្កើនការសាងអំពើល្អ និងការគោរពប្រតិបត្តិផ្សេងៗ
- ៤. នៅពេលមានអ្នកជេរប្រមាថឬបង្កជម្លោះ ត្រូវពេល

ថា៖ “ខ្ញុំជាអ្នកបួស”។

- ៥. សុំទូអានៅពេលស្រាយបួស
- ៦. ស្រាយបួសនឹងផ្លែល្មើស្រស់ ឬល្មើក្រៀម។ តែប្រសិនបើគ្មានទេ ត្រូវស្រាយបួសនឹងទឹក។

សំណួរទី៤២. ចូរឲ្យនិយមន័យធម្មយាត្រាហាដ្ឋី។

ចម្លើយ. និយមន័យហាដ្ឋី៖

ហាដ្ឋី គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្គុះ)

ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ និងក្នុង
ពេលវេលាដែលគេកំណត់ជាក់លាក់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(فِيهِ آيَاتٌ بَيِّنَاتٌ مِّمَّا مَكَرُوا ۖ وَمَنْ دَخَلَهُ كَانَ ءَامِنًا ۗ وَلِلَّهِ عَلَى النَّاسِ حُجُّ الْبَيْتِ

مَنْ أَسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ ﴿٢٥﴾ [آل عمران: ٢٥]

មានន័យថា៖ “ហើយអស់ឡោះបានដាក់កាតព្វកិច្ចលើ
មនុស្សលោកឱ្យធ្វើហាជ្ជីនៅគេហដ្ឋានរបស់អស់ឡោះ(កាក់
ហ្គោះ)ចំពោះអ្នកដែលមានលទ្ធភាពទៅដល់។ តែបើជនណា
ហើយបានបដិសេធ ពិតណាស់ អស់ឡោះជាម្ចាស់មិនត្រូវការ
អ្វីមួយពីពិភពទាំងអស់ឡើយ”។

សំណួរទី៤៣. តើហាជ្ជីមានប៉ុន្មានរូកុន?

ចម្លើយ. ហាជ្ជីមានបួនរូកុនគឺ៖

១. អៀហារីម
២. ឈប់សំចតនៅឯអារ៉ាហ្វៈ
៣. តវ៉ាហ្វអ៊ីហ្វាហ្វៈ
៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ៈ។

សំណួរទី៤៤. ចូរលើកឡើងពីឧត្តមភាពនៃការធ្វើហាជ្ជី។

ចម្លើយ. ឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី គឺដូចមាន
បញ្ជាក់ក្នុងហាទីស្ល អាពូហ្វិរ័យវ៉ៈ: **رضي الله عنه** គាត់បាននិយាយ

រឿងលុលឡោះ ៖ ﷺ លោកបានមានប្រសាសន៍ថា៖

(مَنْ حَجَّ لِلَّهِ فَلَمْ يَرْفُتْ وَلَمْ يَفْسُقْ رَجَعَ كَيَوْمٍ وَلَدَتْهُ أُمُّهُ) رواه البخاري وغيره

មានន័យថា៖ “ជនណាដែលបានធ្វើហាជ្ជីដើម្បីអស់ឡោះ ហើយ(ក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ)គេមិនបានរួមមេត្រី ជាមួយភរិយា និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អស់ ឡោះទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រ ពីផ្ទៃម្តាយរបស់គេដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)។”

សំណួរទី៤៥. ចូរឲ្យនិយមន័យអ៊ុមរ៉ោះ។

ចម្លើយ. និយមន័យអ៊ុមរ៉ោះ៖

អ៊ុមរ៉ោះ គឺជាការគោរពសក្ការៈចំពោះអស់ឡោះជាម្ចាស់ ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្លុះ) ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ ក្នុង ពេលវេលាណាមួយ(ដោយគ្មានកំណត់ជាក់លាក់)។

សំណួរទី៤៦. តើអ៊ុមរ៉ោះមានប៉ុន្មានរូកុន?

ចម្លើយ. អ៊ុមរ៉ោះមានបីរូកុនគឺ៖

- ១. អៀហរ៉ម
- ២. តវ៉ាហ្វ(ប្រទក្សិណ)ជុំវិញពៃតុលឡោះ
- ៣. ដើរសាអ៊ុររាងភ្នំសហ្វា និងភ្នំម៉ាររ៉េ។

សំណួរទី៤៧. តើអ្វីទៅជាការតស៊ូក្នុងមាតិកាអល់ឡោះ?

ចម្លើយ. គឺជាការបូជា និងលះបង់ក្នុងការផ្សព្វផ្សាយ សាសនាអ៊ីស្លាម ឬការពារសាសនាអ៊ីស្លាម ឬសាសនិកអ៊ីស្លាម ឬក៏ការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវអ៊ីស្លាម ឬសត្រូវរបស់ សាសនិកអ៊ីស្លាម។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿أَنْفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنْفُسِكُمْ فِي سَبِيلِ اللَّهِ ذَلِكُمْ خَيْرٌ لَّكُمْ
إِنْ كُنْتُمْ تَعْلَمُونَ﴾ [التوبة: ٤١]

មានន័យថា៖ “ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល(យុវវ័យ ធូរធារ...) ឬសភាពធ្ងន់(វ័យចំណាស់ ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាតិកាអល់ឡោះ។ នោះជាការប្រសើររបស់បំផុតសម្រាប់ពួកអ្នក ប្រសិនបើពួក អ្នកបានដឹង”។

ផ្នែកដំបូងប្រធានបស់ព្យាការីមូហាំម៉ាត់

សំណួរទី១. ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ. ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖

មូហាំម៉ាត់ ជាកូនរបស់អាប់ទុលឡោះ ជាចៅរបស់ អាប់ទុលមូតល់ឡីប និងត្រូវជាចៅទូតរបស់ ហាស្លឹម។ ហើយហាស្លឹម គឺចេញមកពីអម្ពូរគូរ៉ុស្ត ហើយអម្ពូរគូរ៉ុស្ត គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្លាអែល កូនប្រុសរបស់ព្យាការីអ៊ីប្រហ៊ីម **عليهما السلام**។

សំណួរទី២. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?

ចម្លើយ. ម្តាយរបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាមីណៈ កូនស្រីរបស់ វ៉ាហាប់។

សំណួរទី៣. តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា?

ចម្លើយ. ឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅឯម៉ាទីណៈ ខណៈដែលម្តាយរបស់លោកពពោះលោក ដោយលោកពុំទាន់ប្រសូត្រនៅឡើយទេ។

សំណួរទី៤. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា?

ចម្លើយ. ព្យាការីមូហាំម៉ាត់ប្រសូត្រនៅក្នុងឆ្នាំដំរី នាថ្ងៃច័ន្ទ ខែរ៉ាប៊ីអុលអាវវ៉ាល់(ខែទី៣នៃប្រតិទិនអ៊ីស្លាម)។

សំណួរទី៥. តើព្យាករីមូហាំម៉ាត់ ប្រសូត្រនៅឯណា?

ចម្លើយ. ព្យាករីមូហាំម៉ាត់ប្រសូត្រនៅក្នុងទីក្រុងម៉ាក្កះ (ប្រទេសអារ៉ាប៊ីសាអ៊ីឌីតបច្ចុប្បន្ន)។

សំណួរទី៦. ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែល ជាអ្នកបំបៅលោក?

ចម្លើយ. ក្រៅពីម្តាយរបស់លោក អ្នកដែលបំបៅលោក(ម៉ែ ដោះ)មានដូចជា ៖

- អ្នកបម្រើឪពុករបស់លោក គឺលោកស្រី អ៊ឹមមូ អែម៉ាន់
- អ្នកបម្រើឪពុកមារបស់លោកឈ្មោះអាពូឡាហាប់ គឺលោកស្រី ស៊ូវ៉ែហ្គុះ
- លោកស្រី ហាលីម៉ះ អាស្យាក់ទីយ៉ះ។

សំណួរទី៧. តើម្តាយរបស់ព្យាករីមូហាំម៉ាត់ទទួលមរណ ភាពនៅពេលណា?

ចម្លើយ. ម្តាយរបស់ព្យាករីមូហាំម៉ាត់បានទទួលមរណភាព នៅពេលដែលលោកទើបតែមានអាយុប្រាំមួយឆ្នាំប៉ុណ្ណោះ ហើយ អ្នកដែលគ្រប់គ្រង មើលថែរក្សាលោកបន្ត គឺជីតារបស់លោកឈ្មោះ អាប់ទុល មូតល់ឡីប។

សំណួរទី៨. តើអ្នកណាជាអ្នកមើលថែរក្សាព្យាការីមូហាំម៉ាត់បន្ទាប់ពីដីតារបស់លោក អាប័ទុលមូតល់ឡីប ទទួលមរណភាព?

ចម្លើយ. ដីតារបស់ព្យាការីមូហាំម៉ាត់ គឺលោក អាប័ទុលមូតល់ឡីប បានទទួលមរណភាពក្នុងពេលដែលព្យាការីទើបតែមានអាយុ

ប្រាំបីឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមើលថែរក្សាលោកបន្ត គឺឪពុកមារបស់លោកដែលមានឈ្មោះថា អាពូត៍ឡីប។

សំណួរទី៩. តើព្យាការីមូហាំម៉ាត់ធ្វើដំណើរទៅកាន់ទឹកដីស្លាម (ប្រទេសស៊ីរី) ជាមួយឪពុកមារបស់លោកនៅពេលណា?

ចម្លើយ. លោកធ្វើដំណើរទៅកាន់ទឹកដីស្លាម(ប្រទេសស៊ីរី) ជាមួយឪពុកមារបស់លោកនៅពេលដែលលោកមានអាយុ១២ឆ្នាំ។

សំណួរទី១០. ចុះការធ្វើដំណើរទៅកាន់ទឹកដីស្លាមជាលើកទីពីររបស់លោក តើនៅពេលណាដែរ?

ចម្លើយ. ការធ្វើដំណើរជាលើកទីពីររបស់លោកទៅកាន់ទឹកដីស្លាម គឺក្នុងការធ្វើជំនួញរបស់លោកឲ្យលោកស្រី ខទីហ្លោះ។ នៅពេលដែលលោកវិលត្រឡប់មកវិញ ព្យាការីក៏បានរៀបការជាមួយនឹងលោកស្រី ខទីហ្លោះ ដែលនៅពេលនោះ លោកមានអាយុ២៥ឆ្នាំ។

សំណួរទី១១. តើពួកគូរុស្តបានសាងសង់កាក់ហ្នុះឡើង

វិញនៅពេលណា?

ចម្លើយ. ពួកគូរុស្តបានសាងសង់កាក់ហ្នុះឡើងវិញនៅពេលដែល

ព្យាករីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ ។

លោកបានកាត់ក្តីឲ្យពួកគូរុស្តនៅពេលដែលពួកគេមានការខ្វែងគំនិតគ្នា ថាតើអ្នកណាដែលស័ក្តិសមនឹងយកហាដើរុលអាសវ៉ាត់(ថ្មខ្មៅនៅជាប់កាក់ហ្នុះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោកបានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យកុលសម្ព័ន្ធនីមួយៗកាន់ដោយក្រណាត់នោះ ដែលនៅពេលនោះ គឺមានបួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើមរបស់វាវិញ ហើយនោះ ព្យាករីមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ដៃរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ ។

សំណួរទី១២. នៅពេលដែលព្យាករីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ តើនៅពេលនោះ លោកមានអាយុប៉ុន្មាន? តើលោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់នរណា?

ចម្លើយ. ព្យាករីមូហាំម៉ាត់ត្រូវបានអល់ឡោះតែងតាំងជាអ្នកនាំសារ ក្នុងពេលដែលលោកមានអាយុ៤០ឆ្នាំ ហើយលោកត្រូវ

បានគេតែងតាំងជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់ ជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

សំណួរទី១៣. តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ្វី (សារ)ពី អល់ឡោះ?

ចម្លើយ. គឺការយល់សុបិនយ៉ាងពិតប្រាកដ។ នៅពេលដែលលោកយល់សុបិនឃើញអ្វីមួយ វាក៏បានកើតឡើងយ៉ាងពិតប្រាកដ ប្រៀបដូចជាពន្លឺអរុណោភាសបានរះឡើង។

សំណួរទី១៤. តើព្យាករណ៍មូហាំម៉ាត់មានស្ថានភាពដូចម្តេចមុនពេលដែលលោកទទួលបានវ៉ាហ្វី(សារពីអល់ឡោះ)? តើវាហ្វីដំបូងបង្អស់ត្រូវបានបញ្ចុះមកនៅពេលណា?

ចម្លើយ. គឺលោកតែងតែទៅគោរពសក្តារៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ា”។ វ៉ាហ្វីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្តារៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ“ហ៊ីរ៉ា”នេះ។

សំណួរទី១៥. អាយ៉ាត់(វាក្យខណ្ឌ)អ្វីដែលត្រូវបានគេបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន?

ចម្លើយ. អាយ៉ាត់(វាក្យខណ្ឌ)ដែលត្រូវបានបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖

(أَفِرَأُ بِأَسْمِ رَبِّكَ الَّذِي خَلَقَ ۝ خَلَقَ الْإِنْسَانَ مِنْ عَلَقٍ ۝ أَفِرَأُ وَرَبُّكَ الْأَكْرَمُ ۝ الَّذِي عَلَّمَ بِالْقَلَمِ ۝ عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ) [العلق: ①-⑤]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ(១)។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ(២)។ ចូរអ្នកសូត្រចុះហើយម្ចាស់របស់អ្នកមហាសប្បុរស(៣) ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកកា(៤)។ ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង(៥)។”

សំណួរទី១៦. តើអ្នកណាដែលមានជំនឿនឹងសារដែលព្យាករណ៍មូហាំម៉ាត់នាំមកមុនគេបង្អស់?

ចម្លើយ. អ្នកដែលមានជំនឿនឹងសារដែលព្យាករណ៍មូហាំម៉ាត់នាំមកមុនគេបង្អស់គឺ ៖

- ❖ ក្នុងចំណោមបុរស គឺអាពូហ្គាកើរ អាស្ស៊ីទ្វីក (ជាមិត្តសំឡាញ់របស់លោក)
- ❖ ក្នុងចំណោមស្ត្រី គឺលោកស្រី ខទីហ្វ្លុះ កូនស្រីរបស់ យូវែឡិត (ជាភរិយារបស់លោក)
- ❖ ក្នុងចំណោមកុមារ គឺអាលី កូនប្រុសរបស់ អាពូតឡីប (ត្រូវជាជីដូនមួយរបស់លោក)
- ❖ ក្នុងចំណោមអ្នកបម្រើគឺ ហ្សឺទ កូនរបស់ ហារីសៈ
- ❖ ក្នុងចំណោមទាសករ គឺ ពីឡាល កូនរបស់ រ៉ហ្គាស

❖ និងអ្នកផ្សេងទៀតក្រៅពីពួកគេ។

សំណួរទី១៧. តើការអំពាវនាវ(ហ្វាក់វ៉ះ)មនុស្សលោកទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់មានលក្ខណៈដូចម្តេច?

ចម្លើយ. ការអំពាវនាវ(ហ្វាក់វ៉ះ)មនុស្សទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាការីមូហាំម៉ាត់ គឺធ្វើឡើងដោយស្ងៀមស្ងាត់អស់រយៈពេលប្រមាណជាងបីឆ្នាំ។ ក្រោយមក ទើបគេបង្ហាញប្រើព្យាការីមូហាំម៉ាត់ឲ្យធ្វើការអំពាវនាវមនុស្សជាលក្ខណៈបើកចំហ។

សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះយ៉ាងដូចម្តេចដែរ? តើអ្នកណាដែលមានជំនឿចំពោះលោកក្រោយពីការអំពាវនាវមនុស្សដោយបើកចំហមក?

ចម្លើយ. ពួកមុស្លីគឺន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យ

ពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាដើស្តី”នៅឯទឹកដីហាហ្គាស្តៈ(ប្រទេសអេត្យូពី)។

ពួកមុស្លីគឺនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែអស់ឡោះជាម្ចាស់បានការពារលោកដោយឲ្យឪពុកមារបស់លោក គឺលោក អាពូតឡីប ក្លាយជាអ្នកបីបាច់ថែរក្សាលោកដើម្បីការពារលោកពីពួកគេ។

សំណួរទី១៩. តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០

បន្ទាប់ពីការតែងតាំងព្យាករីមូហាំម៉ាត់ជាអ្នកនាំសារ?

ចម្លើយ. គឺឪពុកមារបស់ព្យាករីមូហាំម៉ាត់ឈ្មោះ អាពូត៍ ឡីប និងភរិយារបស់លោក គឺលោកស្រី ខទីហ្វ្លុះ។

សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង“មៀករ៉ិច” កើតឡើងនៅពេលណា?

ចម្លើយ. ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង“មៀករ៉ិច” កើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។

អ៊ីសរ៉ក : គឺការធ្វើដំណើររបស់ព្យាករីមូហាំម៉ាត់ពីម៉ាស្សិទ អាល់ហាររ៉ិម(ទីក្រុងម៉ាក្កុះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្សិទ អាល់អីកស៍(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)។

មៀករ៉ិច : គឺការធ្វើដំណើរ(ឡើង)ពីម៉ាស្សិទអាល់អីកស៍ ឆ្ពោះទៅលើមេយ និងទៅកាន់“ស៊ុទរ៉ុទុលមុនតាហា”(នៅពីលើមេយជាន់ទី៧)។

សំណួរទី២១. តើព្យាករីមូហាំម៉ាត់អំពាវនាវមនុស្ស(ទៅកាន់សាសនាអ៊ីស្លាម)នៅក្រៅទីក្រុងម៉ាក្កុះយ៉ាងដូចម្តេច?

ចម្លើយ. គឺលោកបានអំពាវនាវអ្នកស្រុកតំបន់តអ៊ីហូហើយលោកក៏បានបង្ហាញខ្លួនផងដែរនៅក្នុងរដូវកាលនិងកន្លែងដែលមនុស្សជួបជុំគ្នា រហូតដល់មានអ្នកមកពីទីក្រុងម៉ាក្កុះ

ណះក្នុងចំណោមពួកអាន់ស៍។ ពេលនោះ ពួកគេមានជំនឿលើ
លោក និងបានសច្ចាប្រណិធានលើការជួយលោក។

សំណួរទី២២. តើព្យាករីមូហាំម៉ាត់អំពាវនាវមនុស្សទៅ
កាន់សាសនាអ៊ីស្លាមក្នុងក្រុងម៉ាក្កះអស់រយៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ. ព្យាករីមូហាំម៉ាត់បានអំពាវនាវមនុស្សទៅកាន់
សាសនា

អ៊ីស្លាមក្នុងទីក្រុងម៉ាក្កះអស់រយៈពេល១៣ឆ្នាំ។

សំណួរទី២៣. តើព្យាករីមូហាំម៉ាត់ លោកបានភៀសខ្លួន
ទៅឯណា?

ចម្លើយ. ព្យាករីមូហាំម៉ាត់លោកបានភៀសខ្លួនពីក្រុងម៉ា
ក្កះឆ្ពោះទៅកាន់ក្រុងម៉ាទីណះ។

សំណួរទី២៤. តើលោកបានរស់នៅទីក្រុងម៉ាទីណះអស់រ
យៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ. លោកបានរស់នៅទីក្រុងម៉ាទីណះអស់រយៈ
ពេល១០ឆ្នាំ។

សំណួរទី២៥. តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេ
បានដាក់កាតព្វកិច្ចលើលោកនៅក្នុងក្រុងម៉ាទីណះ?

ចម្លើយ. គឺមានដូចជា ការបរិច្ចាគហ្សាកាត់ ការបូស ការធ្វើហា
ដ្ឋី ការធ្វើសង្គ្រាម ការអាហ្សាន(ប្រកាសប្រាប់មនុស្សពីការចូលដល់
ម៉ោងសឡាត) និងច្បាប់អ៊ីស្លាមផ្សេងៗជាច្រើនទៀត។

សំណួរទី២៦. តើសមរក្ខមិសំខាន់ៗអ្វីខ្លះដែលព្យាករីមូ

ហាំម៉ាត់បានចូលរួម?

ចម្លើយ. សមរក្ខមិសំខាន់ៗដែលព្យាករីមូហាំម៉ាត់លោក

បានចូលរួម មានដូចជា ៖

- ✓ សមរក្ខមិហ្គាទេរ
- ✓ សមរក្ខមិអ៊ុហ៊ីទ
- ✓ សមរក្ខមិអះហ្សាប
- ✓ សមរក្ខមិរំដោះក្រុងម៉ាក្កុះ

សំណួរទី២៧. តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរ

អានដែលត្រូវបានបញ្ចុះមកចុងក្រោយគេបង្អស់?

ចម្លើយ. អាយ៉ាត់ចុងក្រោយបង្អស់នៃគម្ពីរគួរអានដែលត្រូវ

បានបញ្ចុះមក គឺ ៖

(وَإِنَّمَا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ثُمَّ تُوَفَّى كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ ﴿٢٨﴾ [البقرة: ٢٨])

មានន័យថា : “ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលនៅថ្ងៃនោះ គេនឹងនាំពួកអ្នកវិលត្រឡប់ទៅជួបអល់ឡោះវិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ”។

សំណួរទី២៨. តើព្យាករឹមូហាំម៉ាត់បានទទួលមរណភាពនៅពេលណា? តើលោកមានអាយុប៉ុន្មានឆ្នាំ?

ចម្លើយ. ព្យាករឹមូហាំម៉ាត់បានទទួលមរណភាពក្នុងខែរ៉ឺម៉ុល អារវ៉ាល់ ឆ្នាំទី១១ បន្ទាប់ពីលោកបានភៀសខ្លួន ក្នុងជន្មាយុ៦៣ឆ្នាំ។

សំណួរទី២៩. ចូរលើកឡើងពីភរិយារបស់ព្យាករឹមូហាំម៉ាត់។

ចម្លើយ. ភរិយារបស់ព្យាករឹមូហាំម៉ាត់មានដូចជា ៖

- ១) ខទីហ្គ្វៈ កូនស្រីរបស់ យូវ៉េឡិត
- ២) សារហ្គ្វៈ កូនស្រីរបស់ ហ្សាំអៈ
- ៣) អាអ៊ីស្ត្តៈ កូនស្រីរបស់ អាពូហ្គាភើរ
- ៤) ហាហ្សសោៈ កូនស្រីរបស់ អ៊ូមើរ
- ៥) ហ្សែណាប់ កូនស្រីរបស់ យូហ្សែម៉ៈ
- ៦) អ៊ុមមូសាឡាម៉ៈ ហ៊ុនទី កូនស្រីរបស់ អាពូអ៊ូម៉ែយ៉ៈ
- ៧) អ៊ុមមូហាពីហ្គ្វៈ រ៉ុមឡៈ កូនស្រីរបស់ អាពូសាហ្សយ៉ាន
- ៨) ជូវ៉េរីយ៉ៈ កូនស្រីរបស់ អាល់ហារីស
- ៩) ម៉ែមូណាៈ កូនស្រីរបស់ អាល់ហារីស
- ១០) សហ្វីយ៉ៈ កូនស្រីរបស់ ហ្វីយ៉ែ
- ១១) ហ្សែណាប់ កូនស្រីរបស់ ហ្គ្វៈស៊ុន

សំណួរទី៣០. តើបុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន

នរណាខ្លះ?

ចម្លើយ. បុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន ៖

បុត្រារបស់លោក មានចំនួនបីនាក់ ៖

- កសីម
- អាប័ទុលឡោះ
- និងអ៊ីប្រហ៊ីម

ចំណែកឯបុត្រីវិញ មានចំនួនបួននាក់គឺ ៖

- ហ្វាទីម៉៖
- រូក័យយ៉៖
- អ៊ុមមូកាល់សូម
- និងហ្សែណាប់។

បុត្រាបុត្រីទាំងអស់ខាងលើនេះ សុទ្ធតែជាកូននឹងលោកស្រី
 ខទីហ្វ្លាទាំងអស់ លើកលែងតែអ៊ីប្រហ៊ីមម្នាក់ប៉ុណ្ណោះ ហើយពួក
 គេទាំងអស់ក៏សុទ្ធតែបានទទួលមរណភាពមុនព្យាការីផងដែរ
 លើកលែងតែហ្វាទីម៉៖ម្នាក់គត់ដែលទទួលមរណភាពក្រោយ

មរណភាពរបស់

ព្យាការីរយៈពេល៦ខែ។

សំណួរទី៣១. ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់
ព្យាការីមូហាំម៉ាត់។

ចម្លើយ. ព្យាការីមូហាំម៉ាត់ ﷺ មានកម្ពស់សមល្មម មិនខ្ពស់
ពេក មិនទាបពេក សម្បុរសក្តីថ្លា ពុកចង្កាគ្រាស់ ភ្នែកធំស្រឡះ
មាត់ធំទូលាយស្អាត សក់ខ្មៅ ស្មាធំទូលាយ ក្លិនខ្លួនក្រអូប
ហើយរូបសម្បត្តិផ្សេងៗទៀតរបស់លោក សុទ្ធតែស្រស់ស្អាត។

សំណួរទី៣២. តើព្យាការីមូហាំម៉ាត់បានបន្សល់ទុកអ្វី
សម្រាប់ប្រជាជាតិរបស់លោក?

ចម្លើយ. ព្យាការីមូហាំម៉ាត់បានបន្សល់ទុកនូវមាគ៌ាជំនឿស្វាង
ត្រចះត្រចង់សម្រាប់ប្រជាជាតិរបស់លោក ដែលពេលយប់របស់វា
ប្រៀបដូចជាពេលថ្ងៃ ហើយមិនរង្វេងចេញពីវាឡើយ លើកលែងតែ
អ្នកដែលអន្តរាយប៉ុណ្ណោះ។ គ្មានប្រការល្អណាមួយ លើកលែងតែ
លោកបានចង្អុលបង្ហាញដល់ប្រជាជាតិរបស់លោក(ឲ្យធ្វើវា) ហើយ
ក៏គ្មានប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមាន
ពួកគេឲ្យមានការប្រុងប្រយ័ត្នអំពីវា។

ផ្នែកតាហ្វេសៀរ (បកស្រាយអត្ថន័យគម្ពីរគួរអាន)

សំណួរទី១. ចូរសូត្រជំពូក អាស់ហ្វាទីហៈ (سورة الفاتحة) និង
បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាស់ហ្វាទីហៈ (سورة الفاتحة) និងអត្ថន័យរបស់វា ៖

﴿بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿١﴾ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿٢﴾ الرَّحْمَنِ الرَّحِيمِ ﴿٣﴾ مَلِكِ يَوْمِ
الدِّينِ ﴿٤﴾ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴿٥﴾ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴿٦﴾ صِرَاطَ الَّذِينَ أَنْعَمْتَ
عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴿٧﴾﴾ [الفاتحة: ١-٧]

មានន័យថា : “ក្នុងនាមអស់ឡោះមហាសប្បុរស មហា
អាណិតស្រឡាញ់(១)។ រាល់ការសរសើរ គឺចំពោះអស់ឡោះដែល
ជាម្ចាស់គ្រប់គ្រងពិភពទាំងអស់(២)។ ជាម្ចាស់មហាសប្បុរស
មហាអាណិតស្រឡាញ់(៣)។ ជាស្តេច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(៤)
។ ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ
ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ(៥)។ សូមទ្រង់មេ
ត្តាចង្អុលបង្ហាញពួកយើងនូវមាតិកាត្រឹមត្រូវផងចុះ(៦)។ គឺមាតិកា
របស់បណ្តាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែន
ជា(មាតិកា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាតិកា)ពួកដែល
រង្វេងឡើយ”(៧)។

បកស្រាយអត្ថន័យ

១. ﴿ بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴾ (ក្នុងនាមអស់ឡោះមហាសប្បុរស
មហាអាណិតស្រឡាញ់) ពេលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹង

ព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំ
ពរជ័យ(ហ្គារីកាត់)តាមរយៈការរំលឹកពីព្រះនាមរបស់ទ្រង់។

﴿ اللَّهُ ﴾ (ព្រះអល់ឡោះ) គឺព្រះជាម្ចាស់ដែលត្រូវគោរពស
ក្តារៈដ៏ពិតប្រាកដ ហើយគេមិនប្រសិទ្ធនាមនេះចំពោះនរណា
ម្នាក់ក្រៅពីទ្រង់ឡើយ។

﴿ الرَّحْمَنُ ﴾ (ទ្រង់មហាសប្បុរស) ៖ ទ្រង់មហាសប្បុរស មហា
មេត្តាករុណា ដែលក្តីមេត្តាករុណារបស់ទ្រង់ គ្របដណ្តប់លើអ្វីៗទាំង
អស់។

﴿ الرَّحِيمُ ﴾ (ទ្រង់មហាអាណិតស្រឡាញ់) ៖ គឺទ្រង់មានក្តីមេត្តា
ករុណាជាពិសេសចំពោះបណ្តាអ្នកមានជំនឿ។

២. ﴿ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴾ (រាល់ការសរសើរទាំងឡាយ គឺ
សម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។)
ពោលគឺរាល់ប្រភេទនៃការកោតសរសើរទាំងអស់ ហើយនិង
ភាពពេញលេញ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។

៣. ﴿ الرَّحْمَنِ الرَّحِيمِ ﴾ (ជាម្ចាស់មហាសប្បុរស មហាអាណិត
ស្រឡាញ់) ពោលគឺទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយ និង
មានក្តីមេត្តាករុណាជាពិសេសសម្រាប់តែអ្នកមានជំនឿ។

៤. ﴿ مَا لِكَ يَوْمَ الدِّينِ ﴾ (ជាស្តេច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ) ពោល
គឺថ្ងៃបរលោក។

៥. ﴿إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ﴾ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ពោលគឺពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ហើយពួកយើងក៏សុំជំនួយពីទ្រង់តែមួយគត់ដែរ។

៦. ﴿اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ﴾ (សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ពួកយើងនូវមាតិកាដ៏ត្រឹមត្រូវផងចុះ។) ពោលគឺចង្អុលបង្ហាញពួកយើងទៅកាន់សាសនាអ៊ីស្លាម និងស៊ីណ្ល័ះ(មាតិកាបស់ព្យាការី) ។

៧. ﴿صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ﴾ (គឺមាតិកាបស់បណ្តាអ្នកដែលទ្រង់បានប្រទានឧបការគុណ(នៀកម៉ាត់)ដល់ពួកគេ ពុំមែនជា(មាតិកា)អ្នកដែលត្រូវគេខឹងសម្បាឡើយ ហើយក៏ពុំមែនជា(មាតិកា)ពួកដែលវង្វេងដែរ។) ពោលគឺមាតិកាបស់បណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមបណ្តាព្យាការី និងអ្នកដែលដើរតាមពួកគាត់ ពុំមែនជាមាតិកាពួកណាសរីរី(ពួកគ្រីស្ទាន) និងពួកយូដានោះទេ។

آمين : សូមទ្រង់មេត្តាទទួលយកផងចុះ។

សំណួរទី២. ចូរសូត្រដំពូក អាសហ្សាល់ហ្សាឡ៖ (سورة الزلزلة) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ដំពូក អាសហ្សាល់ហ្សាឡ៖ (سورة الزلزلة) និងអត្ថន័យរបស់វា ៖

﴿إِذَا زُلْزِلَتِ الْأَرْضُ زِلْزَالَهَا ﴿١﴾ وَأَخْرَجَتِ الْأَرْضُ أَثْقَالَهَا ﴿٢﴾ وَقَالَ الْإِنْسَانُ مَا لَهَا ﴿٣﴾ يَوْمَئِذٍ مُّحَدِّثٌ أَخْبَارَهَا ﴿٤﴾ بِأَنَّ رَبَّكَ أَوْحَىٰ لَهَا ﴿٥﴾ يَوْمَئِذٍ يَصْدُرُ النَّاسُ أَشْتَاتًا لِّيُرَوْا أَعْمَلَهُمْ ﴿٦﴾ فَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًا يَرَهُ ﴿٧﴾ وَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ شَرًّا يَرَهُ ﴿٨﴾﴾ (الزلزلة: ١-٨)

មានន័យថា : “នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា(១) ហើយផែនដីបានបញ្ចេញនូវសាកសពទាំងអស់ដែលមាននៅក្នុងខ្លួនរបស់វា(២) ហើយមនុស្សលោកក៏និយាយថា តើមានរឿងអ្វីកើតឡើងចំពោះផែនដីនេះ(៣)? នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា(៤) ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ(៥)។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្លូវមកទាំងក្រុមៗ ខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ពួកគេ(៦)។ ដូច្នោះ អ្នកដែលធ្វើអំពើល្អ សូម្បីមានទម្ងន់ប៉ុនល្អងធូលី ក៏គេនឹងឃើញវាដែរ(៧)។ ចំណែកអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុនល្អងធូលី ក៏គេនឹងមើលឃើញវាដែរ”(៨)។

បកស្រាយអត្ថន័យ

១. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា ដែលវាជាការកើតឡើងនៃថ្ងៃបរលោក។
២. ហើយផែនដីបានបញ្ចេញនូវសាកសពទាំងឡាយនិងអ្វីផ្សេងទៀតដែលមាននៅក្នុងខ្លួនរបស់វា(ក្នុងផ្ទៃផែនដី)ចេញមកក្រៅ។
៣. ហើយមនុស្សក៏បាននិយាយទាំងឡាយដូច្នោះថា តើមានអ្វីកើតឡើងចំពោះផែនដី ទើបបានជាវារញ្ជួយបែបនេះ?

៤. នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់នូវអ្វីដែលគេ បានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។

៥. ពីព្រោះអស់ឡោះបានឲ្យវាដឹង និងបានបញ្ជាវាឲ្យធ្វើដូច្នោះ។

៦. នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័រញ័យនោះ មនុស្ស លោកនឹងចេញមកពីកន្លែងជំនុំជម្រះទាំងក្រុមៗដើម្បីមើលនូវ ទង្វើទាំងឡាយដែលពួកគេបានសាងនៅក្នុងលោកិយ។

៧. ដូចនេះ ជនណាហើយដែលបានសាងនូវទង្វើល្អ សូម្បីតែ ទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹង បានឃើញវានៅចំពោះមុខគេដែរ។

៨. ហើយ(ក៏ដូចគ្នាដែរ) ជនណាហើយដែលបានសាងនូវ ទង្វើអាក្រក់ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូច មួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។

សំណួរទី៣. ចូរសូត្រជំពូក អាល់អាទីយ៉ាត (سورة العاديات)

និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អាទីយ៉ាត (سورة العاديات) និងអត្ថន័យ របស់វា ៖

(وَالْعَادِيَاتِ ضَبْحًا ① فَأَلْمُورِيَّتِ قَدْحًا ② فَالْمُغِيرَاتِ صُبْحًا ③ فَأَأْتِرْنَ بِهِ نَفْعًا ④
فَوَسَطْنَ بِهِ جَمْعًا ⑤ إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنُودٌ ⑥ وَإِنَّهُ عَلَىٰ ذَٰلِكَ لَشَهِيدٌ ⑦ وَإِنَّهُ لِحُبِّ
الْخَيْرِ لَشَدِيدٌ ⑧ * أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِي الْقُبُورِ ⑨ وَحُصِّلَ مَا فِي الصُّدُورِ ⑩ إِنَّ رَبَّهُم
بِهِمْ يَوْمَئِذٍ خَبِيرٌ ⑪) [العاديات: ①-⑩]

មានន័យថា : “អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែល
 រត់ទាំងដង្កក់នៅក្នុងសមរក្ខមិ(១) និងសត្វសេះដែលរត់យ៉ាងលឿន
 ចេញផ្កាភ្លើងតាមក្រចករបស់វា(២) និងសត្វសេះដែលវាបោល
 សម្រុកទៅខ្លាំងសត្រូវទាំងព្រឹកព្រលឹម(៣) ហើយពួកវាធ្វើឱ្យធ្ងល់
 ហុយទ្រលោមនៅចំពោះមុខពួកសត្រូវ(៤) ហើយពួកវាសម្រុកចូល
 ទៅកណ្តាលហ្វូងសត្រូវ(៥)។ ពិតណាស់ មនុស្សលោក គឺ
 រមិលគុណចំពោះម្ចាស់របស់គេ(៦) ហើយពិតប្រាកដណាស់ គេគឺជា
 សាក្សីលើរឿងនោះ(៧) ពីព្រោះគេគឺជាមនុស្សដែលស្រឡាញ់ទ្រព្យ
 សម្បត្តិយ៉ាងខ្លាំង(៨)។ ដូច្នោះ តើគេមិនដឹងទេឬថា នៅពេលដែល
 អ្វីៗនៅក្នុងផ្ទះត្រូវគេបញ្ជាញមក(ដើម្បីជំនុំជម្រះ)(៩) និងអ្វីដែល
 មាននៅក្នុងចិត្ត(របស់មនុស្ស)នឹងត្រូវគេ
 លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ(១០)? ពិតណាស់ នៅថ្ងៃ
 នោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ”(១១)។

បកស្រាយអត្ថន័យ

១. អល់ឡោះជាម្ចាស់បានស្បថនឹងសត្វសេះទាំងឡាយ
 ដែលរត់ទាំងដង្កក់យ៉ាងខ្លាំងនៅក្នុងសមរក្ខមិ។

២. ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿន
 រហូតដល់ចេញផ្កាភ្លើងតាមក្រចករបស់វាពេលដែលវាជាយ
 ជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។

៣. ហើយទ្រង់ស្បថនឹងសត្វសេះដែលបោលសម្រុកទៅ
រកខ្នាំងសត្រូវទាំងព្រឹកព្រលឹម

៤. ដោយពួកវាធ្វើឱ្យឆ្ងល់បើងហុយទ្រលោមនៅចំពោះ
មុខសត្រូវ

៥. ហើយពួកវាសម្រុកចូលទៅកណ្តាលហ្វូងសត្រូវ។

៦. ពិតប្រាកដណាស់ មនុស្សលោកគឺមិលគុណចំពោះ
ម្ចាស់របស់គេ។

៧. គេនឹងធ្វើជាសាក្សីលើខ្លួនឯងចំពោះការមិលគុណនេះ។ គេ
មិនអាចប្រកែកបានឡើយ ដោយសារតែវាបានស្តែងចេញមកយ៉ាង
ច្បាស់។

៨. គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងឯងឯង ហើយ
កំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។

៩. តើមនុស្សដែលស្រលាញ់ឯងឯងនឹងការរស់នៅលើ
លោកិយនេះមិនដឹងទេឬថា នៅពេលដែលអស់ឡោះធ្វើឱ្យ
សាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដី
ដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិន
កើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?

១០. គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួង
ចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។

១១. ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹង
 បំផុតចំពោះរឿងវារបស់ពួកគេ។ គ្មានអ្វីអំពីកិច្ចការខ្ញុំបម្រើ
 ទាំងឡាយរបស់ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ ហើយ
 ទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។

សំណួរទី៤. ចូរសូត្រជំពូក អាល់ករីអៈ(سورة القارة) និង
 បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ករីអៈ(سورة القارة) និងអត្ថន័យរបស់វា ៖

(الْقَارِعَةُ ①) مَا الْقَارِعَةُ ② وَمَا أَدْرَاكَ ③ مَا الْقَارِعَةُ ④ يَوْمَ يَكُونُ النَّاسُ كَالْفَرَاشِ
 الْمَبْثُوثِ ⑤ وَتَكُونُ الْجِبَالُ كَالْعِهْنِ الْمَنْفُوشِ ⑥ فَأَمَّا مَنْ ثَقُلَتْ مَوَازِينُهُ ⑦ فَهُوَ فِي
 عِيشَةٍ رَاضِيَةٍ ⑧ وَأَمَّا مَنْ خَفَّتْ مَوَازِينُهُ ⑨ فَأُمُّهُ هَاوِيَةٌ ⑩ وَمَا أَدْرَاكَ مَا هِيَ ⑪ نَارُ
 حَامِيَةٍ ⑫ [القارة: ①-⑫]

មានន័យថា : “អាល់ករីអៈ(១)។ តើអាល់ករីអៈជាអ្វី(២)?
 តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអៈ ជាអ្វីនោះ(៣)? គឺជាថ្ងៃ
 ដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរ
 ប្រសេចប្រសាច(៤)។ ហើយភ្នំទាំងឡាយប្រៀបដូចជារោម
 សត្វដែលត្រូវគេធ្វើឱ្យប៉ើង(៥)។ ហើយរីងជនណាដែល
 ភ្នែកជញ្ជឹងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ(៦) គឺគេនឹងស្ថិតក្នុង
 ការរស់នៅប្រកបដោយក្តីពេញចិត្ត(នៅក្នុងឋានសួគ៌)(៧)។
 ហើយចំណែកឯជនណាដែលភ្នែកជញ្ជឹងរបស់គេស្រាល(ខាង
 អំពើល្អ)នោះ(៨) ទីលំនៅរបស់គេ គឺនរកហារីយ៉ៈ(រណ្តៅនរកដ៏

ជ្រៅ)(៩)។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា វាជាអ្វីនោះ(១០)? វាគឺជា
ភ្លើងនរកដ៏សែនក្តៅ”(១១)។

បកស្រាយអត្ថន័យ

១. ពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យ
ញាប់-ញ័រដោយសារតែស្ថានភាពជំនួតនៃថ្ងៃនោះ។

២. តើអ្វីទៅជាពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្ស
លោកភ័យញាប់ញ័រដោយសារតែស្ថានភាពជំនួតរបស់វានោះ?

៣. ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលា
ដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារ
តែស្ថានភាពជំនួតរបស់វានោះ? ពិតណាស់ វានោះគឺថ្ងៃបរ
លោក។

៤. គឺថ្ងៃដែលដូងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ ប្រៀប
ដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។

៥. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌
ដែលត្រូវគេធ្វើឱ្យប្លែងរាបរាបប៉ាយ។

៦. រីឯអ្នកដែលទង្វើល្អរបស់គេធ្លន់ជាងទង្វើអាក្រក់នោះ

៧. រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដំណាច់ចិត្ត
ដែលគេនឹងទទួលបានវានៅក្នុងឋានសួគ៌។

៨. ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្លន់ជាង
ទង្វើល្អនោះ

៩. ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃ
បរលោកនោះ គឺនៅក្នុងឋាននរកដើហាន់ណាំ។

១០. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វា
ជាអ្វីនោះ?

១១. វាគឺជាភ្លើងនរកដ៏សែនក្តៅបំផុត។

សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស្សីរ(سورة التكاثر) និង
បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាត់តាកាស្សីរ(سورة التكاثر) និងអត្ថន័យរបស់វា ៖

(أَلْهَيْكُمُ التَّكَاثُرُ ① حَتَّى زُرْتُمُ الْمَقَابِرَ ② كَلَّا سَوْفَ تَعْلَمُونَ ③ ثُمَّ كَلَّا سَوْفَ
تَعْلَمُونَ ④ كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ ⑤ لَتَرَوُنَّ الْجَحِيمَ ⑥ ثُمَّ لَتَرَوُنَّهَا عَيْنَ الْيَقِينِ ⑦
ثُمَّ لَتَسْأَلَنَّ يَوْمَئِذٍ عَنِ النَّعِيمِ ⑧) [التكاثر: ①-⑧]

មានន័យថា : “ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្តិ
ច្រើនហើយនិងកូនចៅ បានធ្វើឱ្យពួកអ្នកភ្លេចខ្លួន(ពីការគោរព
ប្រតិបត្តិចំពោះអស់ឡោះ)(១) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(២)។
ទេ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន(៣)។ ទេ! បន្ទាប់មក ពួក
អ្នកគង់តែនឹងដឹងមិនខានឡើយ(៤)។ ទេ! ប្រសិនបើពួកអ្នកដឹង
(ពីលទ្ធផលនៃការភ្លេចខ្លួនរបស់ពួកអ្នក)នូវការដឹងមួយយ៉ាង
ច្បាស់នោះ(ពួកអ្នកពិតជាមិនធ្វើដូច្នោះឡើយ)(៥)។ ជាការពិត
ណាស់ ពួកអ្នកនឹងឃើញនរកដើហ៊ឹមជាមិនខាន(៦)។ បន្ទាប់
មក ពួកអ្នកពិតជាឃើញវាយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក(៧)។

ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការ-គុណ (នៀកម៉ាត់)ដែលទ្រង់បានប្រទានឱ្យពួកអ្នក”(៨)។

បកស្រាយអត្ថន័យ

១. ការមានមោទនភាពនឹងទ្រព្យសម្បត្តិ និងកូនចៅច្រើន បានធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិ ចំពោះអស់ឡោះ:

២. រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ ពួកអ្នក។

៣. អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឱ្យពួក អ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអស់ឡោះនោះ: ពួកអ្នកគង់តែ នឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។

៤. បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផល ចុងក្រោយរបស់វា។

៥. ជាការពិត ប្រសិនបើពួកអ្នកដឹងច្បាស់ថា ពួកអ្នកនឹង ត្រូវគេពង្រសុំឱ្យរស់ឡើងវិញត្រឡប់ទៅកាន់អស់ឡោះជា ម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ: ពួក អ្នកពិតជានឹងមិនជាប់រវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពី រឿងទ្រព្យសម្បត្តិ និងរឿងកូនចៅឡើយ។

៦. ជាការពិតណាស់ អស់ឡោះពិតជានឹងឱ្យពួកអ្នកឃើញ ភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។

៧. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។

៨. ក្រោយមក នៅថ្ងៃនោះ អស់ឡោះជាម្ចាស់នឹងសួរពួកអ្នកអំពីរាល់ឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកអ្នកដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងប្រការផ្សេងៗទៀត។

សំណួរទី៦. ចូរសូត្រជំពូក អាល់អើសរី(سورة العصر) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អើសរី(سورة العصر) និងអត្ថន័យរបស់វា ៖
(وَالْعَصْرِ ۝١ إِنَّ الْإِنْسَانَ لَفِي خُسْرٍ ۝٢ إِلَّا الَّذِينَ ءَامَنُوا وَعَمِلُوا الصَّالِحَاتِ وَتَوَّصُوا بِالْحَقِّ وَتَوَّصُوا بِالصَّبْرِ ۝٣) [العصر: ١-٣]

មានន័យថា : “អស់ឡោះទស្សៈនឹងពេលវេលា(១)។ ពិតប្រាកដណាស់ មនុស្សលោក គឺស្ថិតក្នុងភាពខាតបង់(២)។ លើកលែងតែបណ្តាអ្នកដែលមានជំនឿ និងបានសាងអំពើល្អ ត្រឹមត្រូវ និងបានផ្តុំផ្គុំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្តុំផ្គុំគ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ”(៣)។

បកស្រាយអត្ថន័យ

១. អស់ឡោះជាម្ចាស់ទ្រង់ស្សៈនឹងពេលវេលា។

២. ពិតប្រាកដណាស់ មនុស្សលោកទាំងអស់ស្ថិតក្នុងភាពខាតបង់ និងភាពអន្តរាយ។

៣. លើកលែងតែជនទាំងឡាយណាដែលមានជំនឿ និង បានសាងទង្វើកុសល ហើយព្រមជាមួយគ្នានេះ ពួកគេបាន អំពាវនាវ(មនុស្ស)ទៅកាន់ផ្លូវពិត ហើយពួកគេមានការអត់ធ្មត់ លើវាប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលជាអ្នក ទទួលបានជោគជ័យ

ចាកផុតពីការខាតបង់នោះ។

សំណួរទី៧. ចូរសូត្រជំពូក អាល់ហ្សីម៉ាហ្សៈ (سورة الهمزة) និង បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្សីម៉ាហ្សៈ(سورة الهمزة) និងអត្ថន័យ របស់វា ៖

(وَبَلِّغْ لِكُلِّ هَمَزَةٍ لُحْمَةً ۖ أَلَّذِي جَمَعَ مَالًا وَعَدَّدَهُ ۗ ۝ يَحْسَبُ أَنَّ مَالَهُ أَخْلَدَهُ ۗ ۝ كَلَّا ۚ لَيُثَبِّدَنَّ فِي الْخِطْمَةِ ۖ وَمَا أَدْرَاكَ مَا الْخِطْمَةُ ۖ ۝ نَارُ اللَّهِ الْمَوْفِدَةُ ۖ ۝ الَّتِي تَطَّلِعُ عَلَى الْأَفْئِدَةِ ۖ ۝ إِنَّهَا عَلَيْهِمْ مُّؤَصَّدَةٌ ۖ فِي عَمَدٍ مُّمَدَّدَةٍ ۖ ۝) [الهمزة: ①-④]

មានន័យថា : “វិនាសអន្តរាយហើយចំពោះអ្នកនិយាយ មូលបង្កាច់ និងអ្នកនិយាយដើមគេ(១) គឺអ្នកដែលខំប្រមូល ទ្រព្យសម្បត្តិ និងរាប់ចំនួនរបស់វា(២) ដោយគេគិតថា ទ្រព្យស ម្បត្តិរបស់គេ ពិតជាធ្វើឱ្យគេនៅគង់វង្សជារៀងរហូត(៣)។ មិន ដូច្នោះទេ ការពិតរូបគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ្វីតម៉ៈ (៤)។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ្វីតម៉ៈ ជាអ្វីនោះ(៥)? គឺជាភ្លើ ងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុងនរក)(៦) ដែលវា

ឆាប់ឆេះពេលវាលដល់បេះដូង(៧)។ ពិតប្រាកដណាស់ នរក
នោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកគេចេញ(៨)។ ត្រូវបានចង
ភ្ជាប់នឹងសសរដ៏វែង(៩)។

បកស្រាយអត្ថន័យ

១. ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលចូល
ចិត្តនិយាយដើម និងមូលបង្កាច់អ្នកដទៃ។

២. ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យ
សម្បត្តិ និងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះ
ឡើយ។

៣. ដោយគេគិតស្មានថា ទ្រព្យសម្បត្តិរបស់គេដែលគេខំ
ប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។
ដូច្នោះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។

៤. រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះឡើយ។ តាម
ពិត រូបគេនឹងត្រូវគេបោះទៅក្នុងនរកដើម្បីហាន់ណាំដែលវានឹងបំផ្លាញនិង
កម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែ
កម្ដៅដ៏សែនក្ដៅបំផុតរបស់វា។

៥. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរក
ដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវា ជាអ្វីនោះ?

៦. គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះ
យ៉ាងសន្ទោសនៅ

៧. ដែលវានឹងឆាប់ឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។

៨. ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកដែលត្រូវទណ្ឌកម្មរត់ចេញ។

៩. ពួកគេត្រូវបានគេចងក្លាប់នឹងសសរដ៏វែងដើម្បីកុំឱ្យពួកគេអាចចេញរួច។

សំណួរទី៨. ចូរសូត្រជំពូក អាល់ហ្វីល (سورة الفيل) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្វីល (سورة الفيل) និងអត្ថន័យរបស់វា ៖

(أَلَمْ تَرَ كَيْفَ فَعَلَ رَبُّكَ بِأَصْحَابِ الْفِيلِ ① أَلَمْ يَجْعَلْ كَيْدَهُمْ فِي تَضْلِيلٍ ② وَأَرْسَلَ عَلَيْهِمْ طَيْرًا أَبَابِيلَ ③ تَرْمِيهِمْ بِحِجَارَةٍ مِّن سِجِّيلٍ ④ فَجَعَلَهُمْ كَعَصِفٍ مَّا كُولٍ ⑤) [الفيل: ①-⑤]

មានន័យថា : “តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នកបានធ្វើដូចម្តេចទៅលើក្រុមទ័ពដំរីនោះ(១)? តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវង្វេង (បរាជ័យ)ទេឬ(២)? ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់នឹងពួកគេ(៣)។ ពួកវាទម្លាក់ទៅលើពួកគេដោយជុំថ្មស៊ីចង្ហើល(ដែលមកពីភ្លើងនរក)(៤)។ រួចមក ទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវដង្កូវស៊ី”(៥)។

បកស្រាយអត្ថន័យ

១. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើ អាប័រហា: និងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្គុននោះ?

២. ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្គុននោះ ទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឱ្យបែរចេញពីកាក់ហ្គុននោះឡើយ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។

៣. ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ

៤. ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។

៥. ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ) ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។

សំណួរទី៩. ចូរសូត្រជំពូក គូរ៉ុស្ត(سورة قريش) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក គូរ៉ុស្ត(سورة قريش) និងអត្ថន័យរបស់វា ៖

(لَا يَلْفُ قُرَيْشٌ ① اِلَّيْفِهِمْ رِحْلَةَ الشَّتَاءِ وَالصَّيْفِ ② فَلْيَعْبُدُوا رَبَّ هَذَا الْبَيْتِ ③
الَّذِي أَطْعَمَهُمْ مِنْ جُوعٍ وَءَامَنَهُمْ مِنْ خَوْفٍ ④) (قريش: ①-④)

មានន័យថា : “ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ុស្ត(១) ទម្លាប់របស់ពួកគេ គឺការធ្វើដំណើរនៅរដូវរងារ(ទៅកាន់ប្រទេសយេមែន) និងនៅរដូវក្តៅ(ទៅកាន់ប្រទេសស្លាម) (២)។ ដូច្នោះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះម្ចាស់គ្រប់គ្រងកាក់ហ្គុននេះចុះ(៣)។ គឺទ្រង់ជាអ្នកដែលបានផ្តល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់នូវការស្រេកឃ្លាន និងផ្តល់សន្តិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច”(៤)។

បកស្រាយអត្ថន័យ

១. ជាទម្លាប់របស់កុលសម្ព័ន្ធគូរ៉ុស្ត

២. ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្តៅនៅកាន់តំបន់ស្លាម ប្រកបដោយសុវត្ថិភាព។

៣. ដូច្នោះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្គុន)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្តីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។

៤. ព្រោះទ្រង់ជាអ្នកដែលផ្តល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ភាពស្រេកឃ្លាន និងផ្តល់សន្តិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច គ្យិតអល់ឡោះបានដាក់នៅក្នុងដួង

ចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នក
ដែលរស់នៅក្នុងវា។

សំណួរទី១០. ចូរសូត្រជំពូក អាស់ម៉ាអ៊ូន (سورة الماعون) និង
បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាស់ម៉ាអ៊ូន (سورة الماعون) និងអត្ថន័យរបស់វា ៖

(أَرَأَيْتَ الَّذِي يُكَذِّبُ بِالْإِيمَانِ ۚ فَذَلِكَ الَّذِي يَدْعُ أَيْتِمًا ۖ وَلَا يَحْضُ عَلَىٰ طَعَامِ
الْمُسْكِينِ ۗ فَوَيْلٌ لِلْمُصَلِّينَ ۚ الَّذِينَ هُمْ عَنْ صَلَاتِهِمْ سَاهُونَ ۗ الَّذِينَ هُمْ يُرَاءُونَ ۗ
وَيَمْنَعُونَ الْمَاعُونَ ﴿٧﴾ [الماعون: ١-٧]

មានន័យថា : “តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែល
បដិសេធនឹងថ្ងៃជំនុំជម្រះដែរឬទេ(១)? នោះហើយគឺជាបុគ្គល
ដែលបោះបង់កូនកំព្រា(២) ហើយមិនជំរុញគ្នាឱ្យផ្តល់ចំណី
អាហារដល់អ្នកក្រីក្រឡើយ(៣)។ ដូច្នោះ ភាពវិនាសអន្តរាយ គឺ
សម្រាប់ពួកដែលសឡាត(៤) ដែលពួកគេព្រងើយកន្តើយ
ចំពោះការសឡាតរបស់ខ្លួន(៥)។ ពួកគេ គឺជាពួកដែលសាង
អំពើល្អដើម្បីចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ(៦)។ ហើយពួក
គេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្តិចបន្តួចក៏ដោយ”(៧)។

បកស្រាយអត្ថន័យ

- ១. តើអ្នកបានស្គាល់បុគ្គលដែលបដិសេធនឹងការទទួល
បានការ
តបស្នងនៅថ្ងៃបរលោកដែរឬទេ?

២. គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក) យ៉ាងខ្លាំងក្លា

៣. ហើយមិនជំរុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណី អាហារដល់អ្នកក្រីក្រឡើយ។

៤. ដូច្នោះ ភាពវិនាសអន្តរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នក សឡាតទាំងឡាយណា

៥. ដែលពួកគេព្រងើយកន្តើយចំពោះការសឡាតរបស់ខ្លួន។ ពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុត ពេលវេលារបស់វា។

៦. ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អ ផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួក គេមិនបានធ្វើវាដោយចិត្តស្មោះសចំពោះអស់ឡោះឡើយ។

៧. ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជា ការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។

សំណួរទី១១. ចូរសូត្រជំពូក អាល់ការសើរ(سورة الكوثر) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ការសើរ(سورة الكوثر) និងអត្ថន័យរបស់វា ៖

(إِنَّا أَعْطَيْنَكَ الْكَوْثَرَ ۝ فَصَلِّ لِرَبِّكَ وَأَحْزَرْ ۝ إِنَّ شَانِئَكَ هُوَ الْأَبْتَرُ ۝) [الكوثر: ១-៣]

មានន័យថា : “ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក (មូហាំម៉ាត់)នូវអាល់ការសើរ(១)។ ដូច្នោះ ចូរអ្នកសឡាត និង

សំឡេងសត្វដើម្បីម្ចាស់របស់អ្នកចុះ(២)។ ពិតប្រាកដណាស់
អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) នឹងត្រូវគេកាត់ផ្តាច់ពីផលល្អ
(ក្នុងលោកិយ និងបរលោក)(៣)។

បកស្រាយអត្ថន័យ

១. ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារ
មូហាំម៉ាត់)នូវប្រការល្អជាច្រើន ក្នុងនោះ គឺទន្លេមួយនៅក្នុងឋានសួគ៌
ដែលមានឈ្មោះថា អាល់ការសើរ។

២. ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការ-
គុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសំឡេង
សត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្លីគឺន(ពួក
ពហុទេពនិយម)បានធ្វើ ដោយពួកគេសំឡេងសត្វ គឺដើម្បីបញ្ជិតខ្លួន
ទៅកាន់រូបបដិមារបស់ពួកគេ។

៣. ពិតប្រាកដណាស់ បុគ្គលដែលស្អប់ខ្ពើមអ្នកនោះ គឺជា
អ្នកដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែល
ត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹក
ពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់ពួកគេដែរ។

សំណួរទី១២. ចូរសូត្រជំពូក អាល់កាហ្ស៊ីរូន(سورة الكافرون)

និងបក-ស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់កាហ្ស៊ីរូន(سورة الكافرون) និងអត្ថន័យរបស់វា ៖

﴿قُلْ يَا أَيُّهَا الْكَافِرُونَ ﴿١﴾ لَا أَعْبُدُ مَا تَعْبُدُونَ ﴿٢﴾ وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٣﴾ وَلَا أَنَا عَابِدٌ

مَا عَبَدْتُمْ ﴿٤﴾ وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ ﴿٥﴾ لَكُمْ دِينُكُمْ وَلِيَ دِينِ ﴿٦﴾﴾ [الكافرون: ១-៦]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកដែលប្រឆាំង (១)! ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ(២) ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ(៣)។ ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកបានគោរពសក្ការៈនោះឡើយ(៤)។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ(៥)។ សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ”(៦)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ នៃពួកដែលប្រឆាំងនឹងអល់ឡោះ!

២. ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ មិនថាពេលនេះ ឬពេលខាងមុខនោះឡើយ។

៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។

៤. ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។

៥. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អស់ឡោះតែមួយគត់។

៦. សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអស់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។

សំណួរទី១៣. ចូរសូត្រជំពូក អាន់ណើស័រ(سورة النصر) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាន់ណើស័រ(سورة النصر) និងអត្ថន័យរបស់វា ៖

﴿إِذَا جَاءَ نَصْرُ اللَّهِ وَالْفَتْحُ ﴿١﴾ وَرَأَيْتَ النَّاسَ يَدْخُلُونَ فِي دِينِ اللَّهِ أَفْوَاجًا ﴿٢﴾ فَسَبِّحْ بِحَمْدِ رَبِّكَ وَاسْتَغْفِرْهُ إِنَّهُ كَانَ تَوَّابًا ﴿٣﴾﴾ [النصر: ١-٣]

មានន័យថា : “នៅពេលដែលជំនួយរបស់អស់ឡោះ និងជ័យជម្នះបានមកដល់(ការរំដោះទីក្រុងម៉ាក្កេ)(១) ពេលនោះអ្នកនឹងឃើញមនុស្សម្នាចូលសាសនារបស់អស់ឡោះទាំងក្រុមៗ(២)។ ដូច្នោះ ចូរអ្នកលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ទ្រង់ជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត”(៣)។

បកស្រាយអត្ថន័យ

១. នៅពេលដែលជំនួយរបស់អស់ឡោះចំពោះសាសនារបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់

ដល់វា(សាសនា

អ៊ីស្លាម) និងការទទួលបានជ័យជម្នះដោយការរំដោះបានទីក្រុងម៉ាក្កះបានមកដល់

២. ហើយអ្នកនឹងបានឃើញមនុស្សចូលសាសនាអ៊ីស្លាមទាំង ក្រុមៗនោះ

៣. ពេលនោះ ចូរអ្នកដឹងចុះថា ជាការពិតណាស់ ទាំងនេះ គឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូច្នោះ ចូរអ្នកលើកតម្កើងដោយការ

កោតសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះនេះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់អភ័យទោសដល់ពួកគេ។

សំណួរទី១៤. ចូរសូត្រជំពូក អាល់ម៉ាសាត់(سورة المسد)

និង បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ម៉ាសាត់(سورة المسد) និងអត្ថន័យរបស់វា៖

(تَبَّتْ يَدَا أَبِي لَهَبٍ وَتَبَّ ① مَا أَغْنَىٰ عَنْهُ مَالُهُ وَمَا كَسَبَ ② سَيَصْلَىٰ نَارًا ذَاتَ لَهَبٍ ③

وَأَمْرَاتُهُ حَمَّالَةَ الْحَطَبِ ④ فِي جِيدِهَا حَبْلٌ مِّن مَّسَدٍ ⑤) [المسد: ①-⑤]

មានន័យថា : “ដៃទាំងពីរ(ទង្វើ)របស់អាពុធឡាហាប់បានវិនាសអន្តរាយ ហើយគេក៏វិនាសអន្តរាយ(១)។ ទ្រព្យសម្បត្តិរបស់គេ និងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្តល់ផលប្រយោជន៍ដល់គេឡើយ (២)។ គេនឹងចូលទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្ទោសន្ទៅ (៣)។ ហើយភរិយារបស់គេដែលជាអ្នកយកបន្ទា(រាយលើផ្លូវដើម្បីធ្វើបាបព្យាការីមូហាំម៉ាត់)នោះ ក៏ដូច្នោះដែរ(៤)។ នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង”(៥)។

បកស្រាយអត្ថន័យ

១. ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពុធឡាហាប់ដែលជាកូនប្រុសរបស់អាប័ទុលមុតល់ឡីប គឺបានវិនាសអន្តរាយហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្តេចទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។

២. តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឱ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអស់ឡោះ)នោះដែរ។

៣. រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្ទោសន្ទៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។

៤. ហើយប្រពន្ធរបស់គេ គឺ អ៊ុមមូដេមីល ដែលជាអ្នកយកបន្លា រាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូល ទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្ទោសន្ទោនោះដូចគ្នាដែរ។

៥. នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាង ចូលទៅក្នុងឋាននរក។

សំណួរទី១៥. ចូរសូត្រជំពូក អាល់អៀខ្លឺស (سورة الإخلاص) និងបក-ស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អៀខ្លឺស (سورة الإخلاص) និងអត្ថន័យ របស់វា៖

[قُلْ هُوَ اللَّهُ أَحَدٌ ۝ اللَّهُ الصَّمَدُ ۝ لَمْ يَلِدْ وَلَمْ يُولَدْ ۝ ۞ وَلَمْ يَكُن لَّهُ كُفُوًا أَحَدٌ ۝] (الإخلاص: 1-4)

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អល់ឡោះគឺជា ម្ចាស់តែមួយគត់(១)។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់(២)។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ (៣)។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ”(៤)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលចុះថា៖ អល់ឡោះ គឺ ជាព្រះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ណាគ្រៅពីទ្រង់ឡើយ។

២. តម្រូវការនៃភារៈទាំងអស់(ដែលទ្រង់បង្កើត) គឺឆ្ពោះទៅ កាន់ទ្រង់(ទ្រង់ជាអ្នកបំពេញនូវតម្រូវការទាំងនោះ)។

៣. អល់ឡោះជាម្ចាស់ទ្រង់ពុំមានបុត្រនោះទេ ហើយទ្រង់ក៏ពុំមានឪពុកម្តាយ(ជាអ្នកបង្កើត)នោះដែរ។

៤. ហើយក៏គ្មានការរស់ទ្រង់ណាមួយអាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។

សំណួរទី១៦. ចូរសូត្រជំពូក អាល់ហ្វាឡីក(سورة الفلق) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្វាឡីក(سورة الفلق) និងអត្ថន័យរបស់វា ៖

(قُلْ أَعُوذُ بِرَبِّ الْفَلَقِ ۝۱ مِنْ شَرِّ مَا خَلَقَ ۝۲ وَمِنْ شَرِّ غَاسِقٍ إِذَا وَقَبَ ۝۳ وَمِنْ شَرِّ اللَّيْلِ فِي الْعُقَيْدِ ۝۴ وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ) ۝ [الفلق: ១-៥]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា: ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស(១) អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក(២) និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់(៣) និងអំពីប្រការអាក្រក់របស់ពួកស្រ្តី

មន្តអាគមដែលសូត្រផ្លុំមន្តអាគមទៅក្នុងខ្សែចំណង(៤) ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីសនៅពេលដែលគេច្រណែនឈ្នានីស”(៥)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃពេលទៀបភ្លឺ និងសុំការបញ្ចៀសពីទ្រង់

២. (សូមទ្រង់ការពារនិងបញ្ចៀស)ពីប្រការអាក្រក់ដែលកើតចេញពីភារៈ(ម៉ាឌូក)ទាំងឡាយដែលផ្តល់គ្រោះថ្នាក់

៣. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់ដែលលេចឡើងនៅពេលយប់ ដូចជាសត្វសាហារ និងចោរ។

៤. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់នៃពួកគ្រូធ្មប់ទាំងឡាយដែលពួកគេបានផ្តុំទៅក្នុងខ្សែចំណងរបស់ពួកគេ។

៥. ហើយខ្ញុំក៏សុំការការពារពីអល់ឡោះជាម្ចាស់ផងដែរអំពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្មានីស នៅពេលដែលគេបានច្រណែនឈ្មានីសពួកគេចំពោះឧបការគុណ(នៀកម៉ាត់)ទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានឲ្យពួកគេ ដោយគេ(អ្នកដែលច្រណែនឈ្មានីស)ចង់ឲ្យឧបការគុណដែលពួកគេទទួលបាន បាត់បង់អំពីពួកគេ ហើយផ្តល់គ្រោះថ្នាក់ដល់ពួកគេ។

សំណួរទី១៧. ចូរសូត្រជំពូក អាន់ណាស(سورة الناس) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាន់ណាស(سورة الناس) និងអត្ថន័យរបស់វា ៖

﴿قُلْ أَعُوذُ بِرَبِّ النَّاسِ ① مَلِكِ النَّاسِ ② إِلَهِ النَّاسِ ③ مِنْ شَرِّ الْوَسْوَاسِ الْخَنَّاسِ ④﴾

﴿الَّذِي يُوسْوِسُ فِي صُدُورِ النَّاسِ ⑤ مِنَ الْغَيْبِ وَالنَّاسِ ⑥﴾ [الناس: ①-⑥]

មានន័យថា : "ចូរអ្នក(មូហាំម៉ាត់)ពោលថា: ខ្ញុំសុំពីម្ចាស់នៃ
មនុស្សលោក(១) ដែលជាស្តេចគ្រប់គ្រងមនុស្សលោក(២) ជា
ម្ចាស់នៃមនុស្សលោក(៣) ឱ្យបញ្ជៀសពីប្រការអាក្រក់នៃការ
ញុះញង់របស់ពួកស្លែតន(៤) ដែលវាញុះញង់នៅក្នុងចិត្តមនុស្ស
លោក(៥)។ (ស្លែតននោះ)មកអំពីជិន និងមនុស្សលោក(៦)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពី
ព្រះជាម្ចាស់នៃមនុស្សលោក និងសុំការបញ្ជៀសពីទ្រង់

២. ជាស្តេចគ្រប់គ្រងមនុស្សលោក ដោយទ្រង់ចាត់ចែង
ចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នក
គ្រប់គ្រងណាសម្រាប់ពួកគេក្រៅពីទ្រង់នោះឡើយ។

៣. ជាព្រះដែលត្រូវគោរពសក្តារៈដ៏ពិតប្រាកដរបស់ពួកគេ
ដោយគ្មានព្រះជាម្ចាស់ណាដែលពួកគេត្រូវគោរពសក្តារៈដ៏ពិត
ប្រាកដ ក្រៅពីទ្រង់ឡើយ

៤. (សូមទ្រង់បញ្ជៀស)អំពីប្រការអាក្រក់របស់ពួកស្លែត
នដែលតែងតែញុះញង់មនុស្សលោក

៥. ដែលវាញុះញង់នៅក្នុងដួងចិត្តមនុស្សលោក។

៦. អ្នកញុះញង់នោះ អាចមកពីជិន និងអាចមកពីមនុស្ស។

ផ្នែកហាទីស្ត (ប្រសាសន៍របស់ព្យាករី)

សំណួរទី១. ចូរអានហាទីស្ត “រាល់ទង្វើទាំងឡាយ គឺ អាស្រ័យលើការនៀត” ហើយចូរលើកឡើងពីមេរៀនមួយចំនួន ដែលគេអាចទាញចេញបានពីហាទីស្តនេះ ។

ចម្លើយ. ហាទីស្ត “រាល់ទង្វើទាំងឡាយអាស្រ័យលើការនៀត”:

عَنْ أَمِيرِ الْمُؤْمِنِينَ أَبِي حَفْصٍ عُمَرَ بْنِ الْخَطَّابِ رَضِيَ اللَّهُ عَنْهُ ، قَالَ : سَمِعْتُ رَسُولَ اللَّهِ ﷺ يَقُولُ « إِنَّمَا الْأَعْمَالُ بِالنِّيَّاتِ ، وَإِنَّمَا لِكُلِّ امْرِئٍ مَا نَوَى ، فَمَنْ كَانَتْ هِجْرَتُهُ إِلَى اللَّهِ وَرَسُولِهِ فَهَجْرَتُهُ إِلَى اللَّهِ وَرَسُولِهِ ، وَمَنْ كَانَتْ هِجْرَتُهُ لِدُنْيَا يُصِيبُهَا ، أَوْ امْرَأَةٍ يَنْكِحُهَا فَهَجْرَتُهُ إِلَى مَا هَا جَرَ إِلَيْهِ » رواه البخاري ومسلم

មានន័យថា៖ អំពី អាមីរុលមូមីនីន អាពូហាហ្វស៊ុន អ៊ូមើរ ពិន រាល់ខត្តប رَضِيَ اللَّهُ عَنْهُ បាននិយាយថា៖ ខ្ញុំបានឮវិស្វលុលឡោះ ﷺ លោក បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់) ទាំងឡាយ អាស្រ័យទៅតាមគោលបំណង(នៀត) ហើយបុគ្គលគ្រប់ រូបនឹងទទួលបានផល(ការតបស្នង)តាមអ្វីដែលជាបំណងប្រាថ្នា (នៀត)របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ) ដើម្បីអស់ឡោះ និងអ្នកនាំសារ(វិស្វលុល)របស់ទ្រង់ ការផ្លាស់ប្តូរទី កន្លែង(ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអស់ឡោះនិងអ្នកនាំសាររបស់ ទ្រង់ទទួលស្គាល់(អស់ឡោះផ្តល់ផលបុណ្យឲ្យ)។ ហើយបុគ្គលណា ផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីផលប្រយោជន៍លោកិយ គាត់នឹង ទទួលបានផលប្រយោជន៍នោះ (តែមិនបានទទួលផលបុណ្យពីអស់ ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីរៀប អាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរ

ទឹកនៃឯររបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់”។
(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទី
ស្តនេះ

១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច់ត្រូវមានការនៀត ដូច
ជា ការប្រតិបត្តិសឡាត ការបូស ការធ្វើហាដ្ឋី ក៏ដូចជាទង្វើកុសល
ផ្សេងៗទៀត។

២. ចាំបាច់ត្រូវមានភាពអៀខ្លើស(ជ្រះថ្លា)ក្នុងការនៀតចំពោះ
អល់ឡោះជាម្ចាស់។

សំណួរទី២. ចូរអានហាទីស្តដែលហាមឃាត់ពីការបង្កើតថ្មី
ក្នុងសាសនា ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេ
អាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តដែលហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនា៖

« عن أم المؤمنين أم عبد الله عائشة ، رضي الله عنها ، قالت قال رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ :
من أحدث في أمرنا هذا ما ليس منه فهو ردٌّ » رواه البخاري ومسلم

មានន័យថា : អំពី អ៊ីមមុលមុមីនីន អ៊ីមមូ អាប៌ទុលឡោះ អាអ៊ីស្តៈ
رضي الله عنها បាននិយាយថា៖ រ៉ស្វីលុលឡោះ ﷺ បានមានប្រសាសន៍ថា៖
“បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយ
ប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះវានឹងត្រូវគេ
បដិសេធចោល”។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ)។

២. ជាការពិតណាស់ រាល់ទង្វើទាំងឡាយដែលគេបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាមនោះ នឹងត្រូវគេបដិសេធចោលដោយគេមិនទទួលយកវានោះឡើយ។

សំណួរទី ៣. ចូរអានហាទីស្តដ៏ព្រីល ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តដ៏ព្រីល ៖

عَنْ عُمَرَ بْنِ الْخَطَّابِ ، رَضِيَ اللَّهُ عَنْهُ ، قَالَ : « بَيْنَمَا نَحْنُ جُلُوسٌ عِنْدَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ، ذَاتَ يَوْمٍ ، إِذْ طَلَعَ عَلَيْنَا رَجُلٌ شَدِيدُ بَيَاضِ الثِّيَابِ ، شَدِيدُ سَوَادِ الشَّعْرِ ، لَا يُرَى عَلَيْهِ أَثَرُ السَّفَرِ ، وَلَا يَعْرِفُهُ مِنَّا أَحَدٌ ، حَتَّى جَلَسَ إِلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ، فَأَسْنَدَ رِكَبَتَيْهِ إِلَى رِكَبَتَيْهِ ، وَوَضَعَ كَفَيْهِ عَلَى فَخْذَيْهِ وَقَالَ : يَا مُحَمَّدُ أَخْبِرْنِي عَنِ الْإِسْلَامِ فَقَالَ لَهُ : الْإِسْلَامُ أَنْ تَشْهَدَ أَنْ لَا إِلَهَ إِلَّا اللَّهُ ، وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ وَتَقِيمَ الصَّلَاةَ ، وَتُؤْتِيَ الزَّكَاةَ ، وَتَصُومَ رَمَضَانَ ، وَتُحَاجَّ الْبَيْتَ إِنْ اسْتَطَعْتَ إِلَيْهِ سَبِيلًا . قَالَ : صَدَقْتَ . فَعَجَبْنَا لَهُ يَسْأَلُهُ وَيُصَدِّقُهُ . قَالَ : فَأَخْبِرْنِي عَنِ الْإِيمَانِ ، قَالَ : أَنْ تُؤْمِنَ بِاللَّهِ وَمَلَائِكَتِهِ ، وَكُتُبِهِ وَرُسُلِهِ ، وَالْيَوْمِ الْآخِرِ ، وَتُؤْمِنَ بِالْقَدَرِ خَيْرِهِ وَشَرِّهِ . قَالَ : صَدَقْتَ قَالَ : فَأَخْبِرْنِي عَنِ الْإِحْسَانِ . قَالَ : أَنْ تَعْبُدَ اللَّهَ كَأَنَّكَ تَرَاهُ . فَإِنْ لَمْ تَكُنْ تَرَاهُ فَإِنَّهُ يَرَاكَ قَالَ : فَأَخْبِرْنِي عَنِ السَّاعَةِ . قَالَ : مَا الْمَسْئُولُ عَنْهَا بِأَعْلَمَ مِنَ السَّائِلِ . قَالَ : فَأَخْبِرْنِي عَنْ أَمَارَاتِهَا . قَالَ : أَنْ تَلِدَ الْأُمَّةُ رِبَّتَيْهَا ، وَأَنْ تَرَى الْحَفَاةَ الْغُرَاةَ الْعَالَةَ رِعَاءَ الشَّيْءِ يَبْطَؤُونَ فِي الْبَيَانِ . ثُمَّ انْطَلَقَ ، فَلَبِثْتُ مَلِيًّا ، ثُمَّ قَالَ : يَا عُمَرُ ، أَنْدَرِي مِنَ السَّائِلِ؟ قُلْتُ : اللَّهُ وَرَسُولُهُ أَعْلَمُ قَالَ : فَإِنَّهُ جَبْرِيْلُ أَتَاكُمْ يُعَلِّمُكُمْ دِينَكُمْ » رواه مسلم

មានន័យថា : អំពី អ្វីមើរ ពិន អាល់ខត្តប បាននិយាយ

ថា៖ “ថ្ងៃមួយ ពេលពួកយើងកំពុងអង្គុយជាមួយរស្មីលុលឡោះ ៖

ស្រាប់តែមានបុរសម្នាក់បានមកដល់ ដោយស្លៀកសម្លៀកបំពាក់ ពណ៌សស្កុស សក់ខ្មៅរលោង មិនឃើញមានស្លាកស្នាមអ្វីមួយនៅ លើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយ ក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។

ក្រោយមក បុរសនោះក៏អង្គុយទល់មុខនឹងព្យាការី ដោយយកជង្គង់ របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីរ របស់គាត់ដាក់លើក្តៅខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំ អំពីអ៊ីស្លាម”។ លោកបានឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអស់ឡោះមួយ គត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសារ(វ៉េសូល)របស់អស់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិសឡាត ត្រូវបរិច្ចាគហ្សាកាត់ ត្រូវបូសខែរ ម៉ាហ្វាន និងធ្វើហាជ្ជីនៅពេលពុលឡោះ ប្រសិនបើអ្នកមានលទ្ធភាព ទៅដល់”។ បុរសនោះក៏តបថា៖ “ត្រឹមត្រូវហើយ”។ ពេលនោះ ពួក យើងមានការងឿងឆ្ងល់ណាស់ ព្រោះគាត់ជាអ្នកសួរព្យាការី ហើយ គាត់និយាយថា៖ “ត្រឹមត្រូវ”។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា ៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? ព្យាការីបានឆ្លើយថា៖ អ៊ីម៉ាន់ (ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអស់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់ របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ជូនមក បណ្តាអ្នកនាំសារ របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនា អាក្រក់ សុទ្ធតែអស់ឡោះបានកំណត់រួច”។ បុរសនោះនិយាយថា៖

“ត្រឹមត្រូវ”។ ហើយបុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពី អៀហសាន(ទង្វើល្អ)?” លោកបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ) នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអស់ឡោះ ហាក់ដូចជាអ្នកមើល ឃើញទ្រង់ បើទោះជាជាក់ស្តែង អ្នកមិនបានឃើញទ្រង់ តែអ្នកត្រូវ ជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះក៏សួរបន្តទៀតថា ៖ “ចូរប្រាប់ខ្ញុំពីពេលវេលានៃថ្ងៃបរលោក(តើវាកើតឡើងនៅពេល ណា)?” ព្យាការីលោកបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរ សុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះសួរបន្តទៀតថា៖ “ចូរ អ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)?” លោកបាន ឆ្លើយថា៖ “នៅពេលដែលស្រ្តីជាទាសករគេ ប្រសូត្របានកូនជា ចៅហ្វាយនាយរបស់នាង នៅពេលដែលអ្នកក្រខ្យត់ គ្មានស្បែកជើង និងសម្លៀកបំពាក់ និងអ្នកគង្វាលចៀម ប្រកូតប្រដែងគ្នាខាង គេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមាន ទ្រព្យសម្បត្តិច្រើននិងមានអំនួតធ្វើផ្ទះសំបែងយកល្អ និងខ្ពស់ជាង គ្នា”។ ក្រោយពីសួររួចរាល់ហើយ បុរសនោះក៏ចេញទៅ។ មួយសន្ទុះ ក្រោយមក ព្យាការីបានសួរថា៖ “ឱអ៊ីមើរ! តើអ្នកដឹងទេថា តើនរណា សួរខ្ញុំនោះ?” ខ្ញុំ(អ៊ីមើរ)បានឆ្លើយថា៖ “មានតែអស់ឡោះ និងអ្នកនាំ សាររបស់ទ្រង់ទេដែលដឹងជាងគេ”។ លោកក៏ប្រាប់ថា៖ “គាត់គឺម៉ា ឡាអ៊ីកាត់ដីព្រីលដែលមកជួបពួកអ្នកទាំងអស់គ្នា ដើម្បីបង្រៀនពួក អ្នកនូវសាសនារបស់ពួកអ្នក”។ (រាយការណ៍ដោយមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហានិភ័យនេះ

១. បានលើកឡើងអំពីរូកុន(គោលគ្រឹះ)ទាំងប្រាំនៃសាសនា អ៊ីស្លាម ៖

- ការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអស់ឡោះតែមួយគត់ ហើយព្យាការី មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អស់ឡោះ។
- ប្រតិបត្តិសឡាត
- បរិច្ចាគហ្សាកាត់
- បូសខែរម៉ាហ្វូន
- ធ្វើធម្មយាត្រាហាជ្ជីនៅឯព្រៃតុលហារ៉ម(ទីក្រុងម៉ាក្កុះ)។

២. បានលើកឡើងពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយនៃសាសនាអ៊ីស្លាម ៖

- ❖ ជំនឿចំពោះអស់ឡោះជាម្ចាស់
- ❖ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់
- ❖ ជំនឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់
- ❖ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់
- ❖ ជំនឿចំពោះថ្ងៃបរលោក
- ❖ និងជំនឿចំពោះវាសនាល្អ និងអាក្រក់(មកពីអស់ឡោះ)។

៣. បានលើកឡើងពីរូកុនអៀហសាន ដែលមានមួយរូកុននោះគឺ អ្នកត្រូវគោរពសក្តារៈចំពោះអស់ឡោះហាក់បីដូចជាអ្នកមើលឃើញទ្រង់ តែអ្នកពុំបានមើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់កំពុងមើលឃើញអ្នក។

៤. ពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង គឺគ្មាននរណាម្នាក់ដឹងនោះឡើយ លើកលែងតែអស់ឡោះជាម្ចាស់តែមួយគត់។

សំណួរទី៤. ចូរអានហាទីស្តស្តីពីឧត្តមភាពនៃសីលធម៌ល្អ ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តស្តីអំពីឧត្តមភាពនៃសីលធម៌ល្អ

عن أبي هريرة رضي الله عنه، قال : قال رسول الله ﷺ : « أَكْمَلُ الْمُؤْمِنِينَ إِيمَانًا أَحْسَنُهُمْ خُلُقًا » رواه الترمذي

មានន័យថា : អំពី អាពូ ហ៊ីរិយរ៉ោះ បាននិយាយថា៖ រ៉ស្វីលុលឡោះ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

(រាយការណ៍ដោយ អាត់តៀរមីត្យី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ជំរុញឲ្យមានសីលធម៌ល្អប្រពៃ

២. ភាពពេញលេញនៃសីលធម៌ គឺជាភាពពេញលេញនៃជំនឿ។

៣. ពិតប្រាកដណាស់ ជំនឿ(អ៊ីម៉ាន់) មានការកើនឡើង និងមានការថយចុះ។

សំណួរទី៥. ចូរអានហាទីស្ត “បុគ្គលណាស្បថនឹងអ្វីផ្សេងក្រៅពី អល់ឡោះ” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាច ទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “ជនណាស្បថនឹងអ្វីផ្សេងពីអល់ឡោះ”៖

عن ابن عمر رضي الله عنهما أَنَّ النبي صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : « من حلفَ بِغَيْرِ اللهِ ، فَقَدْ كَفَرَ أَوْ أَشْرَكَ » رواه الترمذي

មានន័យថា : អំពី អ៊ុំពន្ធអ្វីមើរ رضي الله عنهما ពិតណាស់ ព្យាការី លោកបានមានប្រសាសន៍ថា៖ “ជនណាស្បថនឹងអ្វីផ្សេងពីអល់ឡោះ គាត់ពិតជាក្លាយជាអ្នកបោះបង់ជំនឿ ឬជាអ្នកស្តីរិក”។

(រាយការណ៍ដោយ អាត់តៀរមីត្ស៊ី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. គេមិនអនុញ្ញាតឱ្យស្បថនឹងអ្វីមួយក្រៅពីអល់ឡោះឡើយ។

២. ការស្បថនឹងអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់ គឺស្ថិតក្នុង

ចំណោមប្រការស្តីរិកតូច(ពហុទេពនិយមកម្រិតស្រាល)។

សំណួរទី៦. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះ ខ្ញុំ...” ៖

عن أنس رضي الله عنه، قال رسول الله صلى الله عليه وسلم: « لا يُؤْمِنُ أَحَدُكُمْ، حَتَّىٰ أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ » رواه البخاري ومسلم

មានន័យថា : អំពី អាណាស رضي الله عنه រ៉ស្តីលុលឡោ: ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនៗរបស់គេ និងមនុស្សលោកទាំងអស់”។

(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ចាំបាច់ត្រូវមានក្តីស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ជាងនរណាៗទាំងអស់។

២. ពិតណាស់ ការស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។

សំណួរទី៧. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់.....” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់.....”៖

عَنْ أَنَسٍ رَضِيَ اللَّهُ عَنْهُ، قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : « لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ » رواه البخاري ومسلم

មានន័យថា : អំពី អាណាស رضي الله عنه រីស៊ីលុលឡោះ ៖
លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ចាំបាច់ត្រូវស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរ។

២. ពិតណាស់ ការស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួនដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរនោះ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។

សំណួរទី៨. ចូរអានហាទីស្តស្តីអំពី “ឧត្តមភាពនៃជំពូក អាល់-អៀខ្លឺស” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តស្តីអំពី “ឧត្តមភាពនៃជំពូក អាល់អៀខ្លឺស”៖

عن أبي سعيد رضي الله عنه عن رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : « وَالَّذِي نَفْسِي بِيَدِهِ ، إِنَّهَا لَتَعْدِلُ ثُلُثَ الْقُرْآنِ » رواه البخاري

មានន័យថា : អំពី អាពូសាអ៊ីទ رضي الله عنه អំពី រ៉ស្វីលុលឡោ : ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្ស៊ូចនឹងអ្នកដែលដឹករបស់ខ្ញុំស្ថិតនៅលើដៃរបស់ទ្រង់ថា ជំពូក(អាល់អៀខ្លឺស)នេះ ពិតជាស្មើនឹងមួយភាគបី(១/៣)នៃគម្ពីរគួរអាន”។ (រាយការណ៍ដោយ អាល់ពូខរី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

- ១. ឧត្តមភាពនៃជំពូក អាល់អៀខ្លឺស
- ២. ពិតណាស់ ជំពូកនេះ គឺស្មើនឹងមួយភាគបីនៃគម្ពីរគួរអាន។

សំណួរទី៩. ចូរអានហាទីស្តស្តីពីឧត្តមភាពនៃការពោលពាក្យ **لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ** ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តស្តីពីឧត្តមភាពនៃពាក្យ **لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ**

عن أبي موسى رضي الله عنه، قال رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ : « لا حول ولا قُوَّةَ إِلَّا بِاللَّهِ كُنزٌ مِنْ كُنُوزِ الْجَنَّةِ » متفقٌ عليه

មានន័យថា : អំពី អាព្វមូសា **رضي الله عنه** រឿស្វីលុលឡោះ ۞

លោកបានមានប្រសាសន៍ថា៖

لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

គឺជាកំណប់មួយក្នុងចំណោមកំណប់នានានៃឋានសួគ៌។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ៖

១. បញ្ជាក់ពីឧត្តមភាពនៃពាក្យនេះ ដោយវាជាកំណប់មួយក្នុងចំណោមកំណប់នានានៃឋានសួគ៌។

២. ការបដិសេធពីអនុភាពនិងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់ខ្លួនទៅចំពោះអស់ឡោះតែមួយគត់។

សំណួរទី១០. ចូរអានហាទីស្ត “ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗមានសាច់មួយដុំ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗមានសាច់មួយដុំ...”៖

عن النُّعْمَانِ بْنِ بَشِيرٍ رَضِيَ اللَّهُ عَنْهُمَا قَالَ : سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ : « أَلَا إِنَّ فِي الْجَسَدِ مُضْغَةً إِذَا صَلَحَتْ صَلَحَ الْجَسَدُ كُلُّهُ ، وَإِذَا فَسَدَتْ فَسَدَ الْجَسَدُ كُلُّهُ : أَلَا وَهِيَ الْقَلْبُ » رواه البخاري ومسلم

មានន័យថា : អំពី អាន់នូកម៉ាន ពិន ហ្គាស្លៀវ **رضي الله عنه** បាននិយាយថា៖ ខ្ញុំបានឮរឿស្វីលុលឡោះ ۞ លោកមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ

កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្តែ
ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។
ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ត)។ (រាយការណ៍ដោយ
អាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាង
កាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។

២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត
ពីព្រោះ វាគឺជាភាពល្អប្រសើររបស់មនុស្សលោក។

សំណួរទី១១. ចូរអានហាទីស្ត “បុគ្គលណាដែលពាក្យសំដី
ចុងក្រោយរបស់គាត់គឺ...” ហើយចូរលើកឡើងពីមេរៀនមួយ
ចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាដែលពាក្យសំដីចុងក្រោយ
របស់គាត់គឺ...”៖

عن معاذ بن جبل رضي الله عنه قال : قال رسول الله ﷺ : « مَنْ كَانَ آخِرَ كَلَامِهِ لَا إِلَهَ إِلَّا اللَّهُ
دَخَلَ الْجَنَّةَ » رواه أبو داود

មានន័យថា : អំពី មូអាត្យ ពិន ហ្គាហ្គាល់ បាននិយាយថា៖ រ៉ស្ទិ-
លុលឡោះﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលពាក្យ
សំដីចុងក្រោយរបស់គាត់គឺ " لا إِلَهَ إِلَّا اللَّهُ " (គ្មានទេម្ចាស់ដែលត្រូវគេ
គោរពសក្តារៈដ៏ត្រឹមត្រូវ មានតែអស់ឡោះជាម្ចាស់)នោះ នឹងបាន
ចូលឋានសួគ៌”។ (រាយការណ៍ដោយ អាពូហ្គារូទ)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ឧត្តមភាពនៃពាក្យ “لا إِلَهَ إِلَّا اللهُ” ដោយខ្ញុំបម្រើរបស់អល់ឡោះអាចចូលឋានសួគ៌តាមរយៈពាក្យនេះ។

២. ឧត្តមភាពរបស់អ្នកដែលសម្តីចុងក្រោយរបស់គេលើលោកិយនេះ គឺពាក្យ “لا إِلَهَ إِلَّا اللهُ” ។

សំណួរទី១២. ចូរអានហាទីស្ត“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្តៈបង្ហាប់គេ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត“មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្តៈបង្ហាប់គេ...”៖

عن عبد الله بن مسعود رضي الله عنه قال : قال رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ : « لَيْسَ الْمُؤْمِنُ بِالطَّعَّانِ ، وَلَا اللَّعَّانِ وَلَا الْفَاحِشِ ، وَلَا الْبِدْيِّ » رواه الترمذي

មានន័យថា : អំពី អាប័ទុលឡោះ ពិន ម៉ាស្ត្រិទ رضي الله عنه បាននិយាយថា៖ រ៉ស្វីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្តៈបង្ហាប់គេ ឬដាក់បណ្តាសាគេ ឬប្រព្រឹត្តទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្តី អសីលធម៌នោះ”។

(រាយការណ៍ដោយអាត់តៀរមីត្ស្រី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ហាមឃាត់ពីពាក្យសម្តីដែលមិនពិត និងពាក្យសម្តីដែល អាក្រក់។

២. ពិតណាស់ការចៀសផុតពីរឿងនេះ គឺជាលក្ខណៈរបស់អ្នកមានជំនឿ ចំពោះការនិយាយស្តីរបស់គេ។

សំណួរទី១៣. ចូរអានហាទីស្ល្លា“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ល្លានេះ។

ចម្លើយ. ហាទីស្ល្លា“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អ...”៖

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ : قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : « مِنْ حُسْنِ إِسْلَامِ الْمَرْءِ : تَرْكُهُ مَا لَا يَغْنِبُهُ » رواه التِّرْمِذِيُّ وَغَيْرُهُ

មានន័យថា៖ អំពី អាព្វហ្វិរ័យវ៉ោះ رضي الله عنه បាននិយាយថា៖ រឿនលុលឡោះﷺលោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគាត់បោះបង់ចោលនូវអ្វីដែលមិនសំខាន់(គ្មានប្រយោជន៍)”។

(រាយការណ៍ដោយអាត់ត្រៀរមីត្ស៊ី និងអ្នកផ្សេងទៀត)។

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ល្លានេះ

១. បោះបង់អ្វីដែលគ្មានប្រយោជន៍ដល់មនុស្ស មិនថាទាក់ទងនឹងកិច្ចការសាសនា ឬកិច្ចការលោកិយរបស់គេ។

២. ពិតណាស់ ការបោះបង់អ្វីដែលគ្មានប្រយោជន៍ គឺស្ថិតក្នុងចំណោមភាពពេញលេញនៃអ៊ីស្លាមរបស់គេ។

សំណួរទី១៤.

ចូរអានហាទីស្ត“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន....” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ ។

ចម្លើយ. ហាទីស្ត“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន...”៖

عن عبد الله بن مسعود رضي الله عنه : أن النبي صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : «من قرأ حرفاً من كتاب الله فله به حسنة، والحسنة بعشر أمثالها. لا أقول : الم حرف، ولكن : ألف حرف، ولام حرف ، وميم حرف» رواه الترمذي

មានន័យថា៖ អំពី អាប៌ទុលឡោះ ពិន ម៉ាស្តីទ رضي الله عنه ពិតណាស់ ព្យាករី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយហើយផលបុណ្យមួយនេះ នឹងកើនទ្វេទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ“មីម” ជាតួអក្សរមួយ”។ (រាយការណ៍ដោយ អាត់តៀរមីត្ស៊ី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

- ១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន ។
- ២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។

ផ្នែកសុដីវធម៌អ៊ីស្លាម

សុដីវធម៌ចំពោះអល់ឡោះជាម្ចាស់

សំណួរទី១. តើគេត្រូវមានសុដីវធម៌ចំពោះអល់ឡោះជាម្ចាស់

ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

១. លើកតម្កើងទ្រង់

២. គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវធ្វើស្តីរិកចំពោះទ្រង់នូវអ្វីមួយជាដាច់ខាត ។

៣. គោរពប្រតិបត្តិចំពោះទ្រង់

៤. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះទ្រង់

៥. ថ្លែងអំណរគុណទ្រង់ចំពោះភាពសប្បុរស និងឧបការគុណរបស់ទ្រង់ដែលគេមិនអាចគណនាបាន ។

៦. អត់ធ្មត់ចំពោះព្រេងវាសនាដែលទ្រង់បានកំណត់មក ។

សុដីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់

សំណួរទី២. តើគេត្រូវមានសុដីវធម៌ចំពោះអ្នកនាំសារមូ

ហាំម៉ាត់ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

១. ដើរតាមលោក និងយកគំរូតាមលោក

២. គោរពប្រតិបត្តិចំពោះលោក

៣. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះលោក

៤. ជឿជាក់ចំពោះអ្វីដែលលោកបានប្រាប់

- ៥. មិនត្រូវបង្កើតអ្វីថ្មីបន្ថែមទៅលើស៊ីណ្ណៈ(លំអាន)របស់លោក
 - ៦. ស្រឡាញ់លោកជាងខ្លួនឯង និងជាងនរណាៗទាំងអស់
 - ៧. លើកតម្កើងលោក ជួយលោក និងជួយស៊ីណ្ណៈរបស់លោក។
- សុដីវធម៌ចំពោះឪពុកម្តាយ

សំណួរទី៣. តើគេត្រូវមានសុដីវធម៌ចំពោះឪពុកម្តាយយ៉ាង

ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

- ១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អស់ឡោះជាម្ចាស់
- ២. បម្រើលោកទាំងពីរ
- ៣. ជួយដល់លោកទាំងពីរ
- ៤. បំពេញនូវសេចក្តីត្រូវការរបស់លោកទាំងពីរ
- ៥. សុំទូអាបូងស្វងដល់លោកទាំងពីរ
- ៦. និយាយស្តីជាមួយពួកគាត់ប្រកបដោយសុដីវធម៌ ហើយគេមិនអនុញ្ញាតឲ្យនិយាយពាក្យ “អិះ អ៊ុស” ទៅកាន់លោកទាំងពីរឡើយ។
- ៧. ត្រូវមានទឹកមុខញញឹមជានិច្ចចំពោះលោកទាំងពីរ និងមិនត្រូវធ្វើមុខជូរដាក់លោកទាំងពីរឡើយ។
- ៨. មិនត្រូវតម្កើងសំឡេងឲ្យខ្លាំងលើសសំឡេងរបស់លោកទាំងពីរឡើយ ត្រូវស្តាប់តាមលោកទាំងពីរ មិនត្រូវនិយាយកាត់ប្រសាសន៍លោកទាំងពីរ និងមិនត្រូវហៅលោក

ទាំងពីរដោយឈ្មោះចំៗនោះទេ ផ្ទុយទៅវិញត្រូវហៅលោក
ទាំងពីរថា “ឱលោកឪពុក! ឱអ្នកម្តាយ”។

៩. ត្រូវសុំការអនុញ្ញាតពីលោកទាំងពីរជាមុន មុននឹង
ចូលទៅជួបលោកទាំងពីរក្នុងបន្ទប់របស់លោក។

១០. ថើបដៃ និងថើបក្បាលរបស់លោកទាំងពីរ។

សុដីរធម៌ចំពោះសាច់ញាតិ

សំណួរទី៤. តើគេត្រូវធ្វើដូចម្តេចខ្លះចំពោះសាច់ញាតិ?

ចម្លើយ. គឺគេត្រូវ ៖

១. ត្រូវទៅសួរសុខទុក្ខសាច់ញាតិ ដូចជាបងប្អូន មា មីង (ទាំង
ខាងឪពុក ទាំងខាងម្តាយ) ក៏ដូចជាសាច់ញាតិផ្សេងៗទៀត។

២. ត្រូវធ្វើល្អទៅកាន់ពួកគាត់តាមរយៈពាក្យសម្តី កាយ
វិការ និងជួយដល់ពួកគាត់។

៣. ទូរសព្ទសួរសុខទុក្ខពួកគាត់។

សុដីរធម៌ចំពោះបងប្អូននិងគ្នាក្នុងនាមអល់ឡោះ

សំណួរទី៥. តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះចំពោះបងប្អូនមូស្លីម
របស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ស្រឡាញ់ និងរាប់អានមិត្តភក្តិល្អៗ

២. ចៀសវាង និងបោះបង់ការរាប់អានមិត្តភក្តិដែលមិនល្អ

៣. ខ្ញុំស្រឡាញ់ទៅកាន់បងប្អូនម្ចាស់ម្ចាស់ខ្ញុំ និងចាប់ដៃ
ពួកគេ។

៤. ខ្ញុំទៅសួរសុខទុក្ខពួកគេនៅពេលដែលពួកគេឈឺ និង
ប្លង់ស្លុងសុំឲ្យពួកគេឆាប់ជាសះស្បើយ។

៥. ខ្ញុំទទួលកណ្តាស់របស់អ្នកដែលកណ្តាស់

៦. ខ្ញុំទទួលយកនូវការអញ្ជើញរបស់គាត់ប្រសិនបើគាត់
អញ្ជើញខ្ញុំទៅលេងនឹងគាត់។

៧. ខ្ញុំផ្តល់នូវការទូន្មានដល់គាត់។

៨. ខ្ញុំជួយគាត់ប្រសិនបើគាត់ត្រូវគេបំពាន និងរារាំងគាត់
មិនឲ្យបំពានលើគេ។

៩. ខ្ញុំស្រឡាញ់បងប្អូនម្ចាស់ម្ចាស់ខ្ញុំដូចខ្ញុំស្រឡាញ់ខ្លួនឯងដែរ

១០. ខ្ញុំជួយគាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។

១១. ខ្ញុំមិនធ្វើអ្វីមួយដែលប៉ះពាល់ដល់គាត់នោះទេ មិនថាតាម
រយៈពេលវែង ឬកាយវិការ។

១២. ខ្ញុំលាក់បាំងនូវរឿងសម្ងាត់របស់គាត់។

១៣. ខ្ញុំមិនជេរគាត់ មើលងាយគាត់ បន្តុះបង្ហាប់គាត់ មិន
ច្រណែនឈ្មោះនិរន្តរ៍គាត់ មិនស៊ើបការសម្ងាត់របស់គាត់ និងមិន
បោកប្រាស់គាត់ទេ។

សុដីរធម៌ចំពោះអ្នកជិតខាង

សំណួរទី៦. តើសុដីរធម៌ចំពោះអ្នកជិតខាងមានអ្វីខ្លះ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ខ្ញុំត្រូវធ្វើល្អចំពោះអ្នកជិតខាង ទាំងតាមរយៈពាក្យសម្តី និងកាយវិការ ហើយខ្ញុំជួយដល់គាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។

២. ខ្ញុំអបអរសាទរនិងរីករាយជាមួយគាត់នៅក្នុងថ្ងៃរំយ៉ា (ថ្ងៃបុណ្យ) ពេលរៀបគាត់អាពាហ៍ពិពាហ៍ និងផ្សេងៗទៀត។

៣. ខ្ញុំទៅសួរសុខទុក្ខគាត់នៅពេលដែលគាត់ឈឺ និងចូលរួមរំលែកទុក្ខគាត់នៅពេលដែលគាត់មានទុក្ខ។

៤. ខ្ញុំផ្តល់ម្ហូបអាហារដល់គាត់នូវអ្វីដែលខ្ញុំមានតាមដែលអាច។

៥. ខ្ញុំមិនធ្វើទុក្ខបុកម្នេញដល់គាត់ជាដាច់ខាត មិនថាតាមរយៈពាក្យសម្តី ឬកាយវិការ។

៦. ខ្ញុំមិនរំខានអ្នកជិតខាងតាមរយៈសំឡេងកង់រំពង ឬស្តើបការសម្ងាត់របស់គាត់នោះទេ ហើយខ្ញុំអត់ធ្មត់ប្រសិនបើគាត់ធ្វើដូច្នោះ។

សុដីរធម៌នៃការទទួលភ្ញៀវ

សំណួរទី៧. តើសុដីរធម៌ក្នុងការទទួលភ្ញៀវ និងចំពោះភ្ញៀវ

មានអ្វីខ្លះ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ខ្ញុំត្រូវឆ្លើយតបនឹងការអញ្ជើញចំពោះអ្នកដែលបានអញ្ជើញខ្ញុំធ្វើជារៀងរាល់ថ្ងៃ។

២. នៅពេលដែលខ្ញុំចង់ទៅសួរសុខទុក្ខនរណាម្នាក់ គឺខ្ញុំសុំការអនុញ្ញាតជាមុន និងកំណត់ពេលវេលា។

៣. ខ្ញុំសុំការអនុញ្ញាតមុននឹងចូល។

៤. ខ្ញុំមិនទៅសួរសុខទុក្ខគាត់យូរពេកទេ។

៥. ខ្ញុំទម្លាក់ក្រសែភ្នែកចុះពីការសម្លឹងមើលគ្រួសារគេ។

៦. ខ្ញុំស្វាគមន៍ភ្ញៀវ និងរាក់ទាក់ភ្ញៀវឲ្យបានល្អតាមរយៈទឹកមុខរីករាយស្រស់បស់ និងនិយាយពាក្យស្វាគមន៍ដែលល្អៗ។

៧. ខ្ញុំឲ្យភ្ញៀវអង្គុយនៅកន្លែងដែលល្អ។

៨. ខ្ញុំទទួលស្វាគមន៍ភ្ញៀវដោយរៀបចំចំណីអាហារ និងភេសជ្ជៈជូនពួកគេ។

សុដីរធម៌ចំពោះអ្នកជំងឺ

សំណួរទី៨. ចូរលើកឡើងពីសុដីរធម៌ចំពោះអ្នកជំងឺ និងការសួរសុខទុក្ខអ្នកជំងឺ។

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. នៅពេលដែលខ្ញុំមានអារម្មណ៍ថាឈឺចាប់ ខ្ញុំយកដៃរបស់ខ្ញុំដាក់ត្រង់កន្លែងដែលឈឺចាប់នោះ ហើយខ្ញុំសូត្រថា بِسْمِ اللَّهِ ចំនួនបីដង រួចសូត្រថា ៖

أَعُوذُ بِعِزَّةِ اللَّهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَحْدَثُ وَأَحَادِرُ

ចំនួនប្រាំពីរដង។

២. ខ្ញុំយល់ព្រម ពេញចិត្តចំពោះអ្វីដែលអល់ឡោះបាន
កំណត់ ហើយខ្ញុំអត់ធ្មត់។

៣. ខ្ញុំរស្មានក្នុងការទៅសួរសុខទុក្ខបងប្អូនមូស្លីមរបស់ខ្ញុំ
ដែលមានជំងឺ ហើយបូងស្លុងសុំទូអាឡូគាត់ តែខ្ញុំមិននៅ
ជាមួយគាត់យូរពេកទេ។

៤. ខ្ញុំស្មោះផ្តុំឲ្យគាត់ ដោយមិនចាំបាច់ទាល់តែគាត់សុំខ្ញុំឡើយ។

៥. ខ្ញុំផ្តាំផ្ញើគាត់ឲ្យមានការអត់ធ្មត់ ត្រូវសុំទូអាបូងស្លុង ប្រតិបត្តិ
សឡាត និងជម្រះសម្អាតតាមលទ្ធភាពដែលគាត់មាន។

៦. ទូអាឡូអ្នកជំងឺថា ៖

" أَسْأَلُ اللَّهَ الْعَظِيمَ، رَبَّ الْعَرْشِ الْعَظِيمِ، أَنْ يَشْفِيكَ "

ចំនួន៧ដង។

សុដីរធម៌ក្នុងការស្វែងរកចំណេះដឹង

សំណួរទី៩. ចូរលើកឡើងពីសុដីរធម៌នៃការស្វែងរក

ចំណេះដឹង។

ចម្លើយ. សុដីរធម៌ក្នុងការស្វែងរកចំណេះដឹងមានដូចជា ៖

១. ត្រូវនៀតដោយចិត្តរៀងខ្លួន(ស្មោះស ជ្រះថ្លា)ចំពោះ
អល់ឡោះជាម្ចាស់។

២. ខ្ញុំអនុវត្តតាមនូវអ្វីដែលខ្ញុំបានរៀន។

៣. ខ្ញុំគោរពនិងលើកតម្កើងចំពោះលោកគ្រូ អ្នកគ្រូ
ទោះជាពេលមានវត្តមានគាត់ ឬគ្មាន។

៤. ខ្ញុំអង្គុយនៅមុខគ្រូប្រកបដោយសុដីធម៌។

៥. ខ្ញុំស្ងៀមស្ងាត់ស្តាប់គាត់ និងមិនកាត់សម្តីគាត់នៅ
ពេលដែលគាត់បង្រៀននោះទេ។

៦. ខ្ញុំត្រូវមានសីលធម៌ សុដីធម៌ នៅពេលលើកជា
សំណួរសួរទៅកាន់គ្រូ។

៧. ខ្ញុំមិនហៅឈ្មោះគាត់ចំៗនោះទេ។

សុដីធម៌នៅកន្លែងជួបជុំ

សំណួរទី១០. តើសុដីធម៌នៅកន្លែងជួបជុំមានអ្វីខ្លះ?

ចម្លើយ. សុដីធម៌នៅកន្លែងជួបជុំមានដូចជា ៖

១. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយនៅកន្លែងជួបជុំនោះ។

២. ខ្ញុំអង្គុយនៅកន្លែងចុងគេ(ប្រសិនបើខ្ញុំទៅក្រោយគេ)
។ ខ្ញុំមិនឲ្យនរណាម្នាក់ឈរ(ដើម្បីខ្ញុំបានអង្គុយ)នៅកន្លែងនោះ
ឬអង្គុយនៅចន្លោះរវាងមនុស្សពីរនាក់នោះទេ លើកលែងតែ
មានការអនុញ្ញាតពីគេទាំងពីរ។

៣. ខ្ញុំញែកកន្លែងអង្គុយឲ្យបានទូលាយ ដើម្បីឲ្យអ្នកដទៃ
បានអង្គុយដែរ។

៤. ខ្ញុំមិនកាត់សម្តីគេនិយាយក្នុងកន្លែងជួបជុំនោះទេ។

៥. ខ្ញុំសុំការអនុញ្ញាត និងឲ្យសាឡាមមុនពេលចាកចេញពីកន្លែងជួបជុំនោះ។

៦. នៅពេលដែលការជួបជុំបានបញ្ចប់ ខ្ញុំសូត្រទូអាបញ្ចប់ការជួបជុំ ដោយសូត្រថា ៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا أَنْتَ ، أَسْتَغْفِرُكَ وَأَتُوبُ إِلَيْكَ

(ឱអល់ឡោះ! ទ្រង់ដ៏មហាបរិសុទ្ធ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែទ្រង់ ខ្ញុំសូមអភ័យទោស និងសារភាពកំហុសទៅចំពោះទ្រង់)។

សុដីវធម៌ក្នុងការដេក

សំណួរទី១១. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការដេក។

ចម្លើយ. សុដីវធម៌នៅក្នុងការដេកមានដូចជា ៖

១. ខ្ញុំចូលគេងពីព្រលប់(បន្ទាប់ពីសឡាតអ៊ីស្តារូច)។

២. ខ្ញុំគេងដោយភាពជ្រះស្អាត(យកទឹករូហ្យមុនចូលគេង)។

៣. ខ្ញុំមិនដេកផ្តាប់នោះទេ។

៤. ខ្ញុំគេងដោយផ្អៀងទៅខាងស្តាំ ហើយដាក់ដៃស្តាំនៅក្រោមផ្តាល់ស្តាំ។

៥. ខ្ញុំរលាស់កម្រាលពូករបស់ខ្ញុំ(មុនគេង)។

៦. ខ្ញុំសូត្រហ្សុកៀរពេលចូលគេង ដូចជាអាយ៉ាត់គួរស៊ីយ័ ជំពូក អាល់អៀខ្លឺស ជំពូកអាល់ហ្វាឡីក និងជំពូកអាន់ណាស ចំនួនបីៗដង ហើយខ្ញុំសូត្រថា៖

بِسْمِكَ اللَّهُمَّ أَمُوتُ وَأَحْيَا

៧. ខ្ញុំក្រោកសឡាតស៊ីពុស។

៨. ពេលក្រោកពីគេងវិញ ខ្ញុំសូត្រថា៖

الحَمْدُ لِلَّهِ الَّذِي أَحْيَانَا بَعْدَ مَا أَمَاتَنَا وَإِلَيْهِ النُّشُورُ

(រាល់ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះដែល ទ្រង់បានពង្រសព្វកយើងបន្ទាប់ពីការស្លាប់របស់ពួកយើង ហើយទៅចំពោះទ្រង់ហើយដែលពួកយើងវិលត្រឡប់)។

សុដីវធម៌ក្នុងការទទួលទានអាហារ

សំណួរទី១២. តើសុដីវធម៌ក្នុងការទទួលទានអាហារមានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ក្នុងការទទួលទានអាហារមានដូចជា ៖

១. ខ្ញុំនៀតថា ការហូប និងការផឹករបស់ខ្ញុំនេះ គឺដើម្បីពង្រឹង (មានកម្លាំង)លើការគោរពប្រតិបត្តិចំពោះអស់ឡោះជាម្ចាស់។

២. លាងដៃទាំងពីរមុននឹងទទួលទានអាហារ។

៣. ខ្ញុំសូត្រ “**بِسْمِ اللَّهِ**” ហើយខ្ញុំទទួលទានអាហារនឹងដៃស្តាំ និង ទទួលទាននូវអ្វីដែលនៅជិតខ្ញុំ។ ខ្ញុំមិនបរិភោគអាហារពីកណ្តាលបាន ហើយក៏មិនបរិភោគអាហារដែលមិននៅមុខខ្ញុំនោះដែរ។

៤. ប្រសិនបើខ្ញុំភ្លេចសូត្រ **بِسْمِ اللَّهِ** នៅពេលចាប់ផ្តើមហូប គឺ ខ្ញុំសូត្រថា ៖

بِسْمِ اللَّهِ فِي أَوَّلِهِ وَآخِرِهِ

៥. ខ្ញុំពេញចិត្តចំពោះអាហារដែលមាន។ ខ្ញុំមិនបន្តុះ បង្ហាប់អាហារនោះទេ។ ប្រសិនបើខ្ញុំចូលចិត្ត ខ្ញុំហូប តែបើខ្ញុំមិន ចូលចិត្តទេនោះ ខ្ញុំទុកវា។

៦. ខ្ញុំហូបល្មមៗ ដោយមិនហូបច្រើនពេកនោះទេ។

៧. ខ្ញុំមិនផ្អែមអាហារ ឬគ្រឿងផឹក(ដែលក្តៅ)នោះទេ ដោយ ខ្ញុំទុកវាឲ្យត្រជាក់សិន។

៨. ខ្ញុំទទួលបានអាហារជុំគ្នាជាមួយគ្រួសារ ឬជាមួយភ្ញៀវ។

៩. ខ្ញុំមិនចាប់ផ្តើមទទួលបានអាហារមុនអ្នកដែលមាន អាយុច្រើនជាងខ្ញុំនោះទេ។

១០. ខ្ញុំពោលព្រះនាមអស់ឡោះ (សូត្រ **بِسْمِ اللَّهِ**) នៅពេលខ្ញុំ ផឹក ហើយខ្ញុំផឹកដោយអង្គុយ និងផឹកបីដង។

១១. ខ្ញុំថ្លែងសរសើរអស់ឡោះជាម្ចាស់បន្ទាប់ពីខ្ញុំ ទទួលបានអាហាររួច។

សុដីវធម៌ក្នុងការស្លៀកពាក់

សំណួរទី១៣. តើសុដីវធម៌ក្នុងការស្លៀកពាក់មានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ក្នុងការស្លៀកពាក់មានដូចជា ៖

១. ខ្ញុំចាប់ផ្តើមស្លៀកសម្លៀកបំពាក់របស់ខ្ញុំពីខាងស្តាំមុន ហើយខ្ញុំថ្លែងសរសើរអស់ឡោះជាម្ចាស់។

២. ខ្ញុំមិនបង្ខូសសម្លៀកបំពាក់របស់ខ្ញុំក្រោមភ្នែកគោលឡើយ។

៣. មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងស្រីឲ្យក្មេងប្រុស នោះទេ ហើយក៏មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងប្រុសឲ្យក្មេង ស្រីនោះដែរ។

៤. មិនត្រូវស្លៀកសម្លៀកបំពាក់ប្រដូចនឹងពួកគ្មានជំនឿ និងពួកប្រព្រឹត្តអាក្រក់នោះទេ។

៥. សូត្រ بِسْمِ اللَّهِ នៅពេលដោះសម្លៀកបំពាក់។

៦. ពាក់ស្បែកជើងដោយស្តាំមុនជើងឆ្វេង ហើយដោះស្បែកជើងដោយជើងឆ្វេងមុនជើងស្តាំ។

សុដីវធម៌ក្នុងការជិះជំនិះ

សំណួរទី១៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការជិះជំនិះ។

ចម្លើយ. សុដីវធម៌ក្នុងការជិះជំនិះមាន ៖

១. ខ្ញុំសូត្រ ពិសមិលឡុះ អាល់ហាំទូលិលឡុះ រួចសូត្រថា ៖

(... سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ ﴿١٣﴾ وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ ﴿١٤﴾)

[الزخرف: ﴿١٣﴾-﴿١٤﴾]

(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើងគ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)។

២. ប្រសិនបើខ្ញុំដើរកាត់អ្នកមូស្លីម គឺខ្ញុំឲ្យសាឡាមទៅកាន់គាត់។ សុដីវធម៌នៅតាមផ្លូវ

សំណួរទី១៥. ចូរលើកឡើងពីសុដីវធម៌នៅតាមផ្លូវ។

ចម្លើយ. សុដីវធម៌នៅតាមផ្លូវមានដូចជា ៖

១. ខ្ញុំដើរដោយរមទម ឱនលំទោន និងដើរប្រកាន់ស្តាំ។

២. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលខ្ញុំបានជួប។

៣. ខ្ញុំទម្លាក់ក្រវែលភ្នែករបស់ខ្ញុំ ហើយខ្ញុំមិនបង្កទុក្ខទោស
ដល់នរណាម្នាក់នោះឡើយ។

៤. ខ្ញុំប្រើគេឲ្យធ្វើល្អ និងហាមឃាត់គេពីទង្វើអាក្រក់។

៥. ខ្ញុំយកវត្ថុដែលអាចបង្កគ្រោះថ្នាក់ចេញពីផ្លូវ។

សុដីរធម៌នៅពេលចូល និងចេញពីគេហដ្ឋាន

សំណួរទី១៦. ចូរលើកឡើងពីសុដីរធម៌នៅពេលចូល និង
ចេញពីគេហដ្ឋាន។

ចម្លើយ. សុដីរធម៌នៅពេលចូលនិងចេញពីគេហដ្ឋានមានដូចជា៖

១. ខ្ញុំចេញពីផ្ទះដោយឈានជើងឆ្វេងមុន ហើយសូត្រថា៖

بِسْمِ اللَّهِ تَوَكَّلْتُ عَلَى اللَّهِ ، وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ . اللَّهُمَّ إِنِّي أَعُوذُ بِكَ أَنْ أَضِلَّ أَوْ أُضِلَّ ، أَوْ
أَزِلَّ أَوْ أُزِلَّ ، أَوْ أَظْلِمَ أَوْ أُظْلَمَ ، أَوْ أَجْهَلَ أَوْ يُجْهَلَ عَلَيَّ

(ក្នុងនាមអស់ឡោះ ខ្ញុំបានពឹងផ្អែកលើអស់ឡោះ ហើយគ្មាន
ទេអានុភាព និងឥទ្ធិពលគឺមានតែមកពីអស់ឡោះ។ ឱអស់ឡោះ! ពិត
ប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្តាបញ្ជៀសខ្ញុំពីការរង្វេង ឬត្រូវគេធ្វើឲ្យ
រង្វេង។ សូមបញ្ជៀសខ្ញុំពីការធ្វើខុស ឬត្រូវគេនាំឲ្យធ្វើខុស។ សូម
បញ្ជៀសខ្ញុំពីការប្រព្រឹត្តអយុត្តិធម៌លើគេ ឬត្រូវគេប្រព្រឹត្តអយុត្តិធម៌
មកលើ និងសូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអំពើល្ងង់ខ្លៅ ឬត្រូវគេ
ប្រព្រឹត្តអំពើល្ងង់ខ្លៅមកលើខ្ញុំ)។

២. ខ្ញុំចូលផ្ទះដោយឈានជើងស្តាំចូលមុន ហើយសូត្រថា៖

بِسْمِ اللَّهِ وَجِئْنَا وَبِسْمِ اللَّهِ خَرَجْنَا وَعَلَى اللَّهِ رَبِّنَا تَوَكَّلْنَا

៣. ខ្ញុំឲ្យសាឡាមទៅកាន់ក្រុមគ្រួសារ ហើយចាប់ផ្តើម (ដុសធ្មេញ)នឹងស៊ីវ៉ាក។

សុដីរធម៌ក្នុងការបន្ទោបង់

សំណួរទី១៧. ចូរលើកឡើងពីសុដីរធម៌នៅក្នុងការបន្ទោបង់។

ចម្លើយ. សុដីរធម៌នៅក្នុងការបន្ទោបង់មាន ៖

១. ខ្ញុំឈានជើងធ្វេងចូលមុន។

២. មុនពេលចូល ខ្ញុំសូត្រថា៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْحَبْثِ وَالْحَبَائِثِ

៣. ខ្ញុំមិននាំយកអ្វីមួយដែលមាននៅក្នុងនោះនូវការហ្ស៊ីកៀវ អល់ឡោះចូលក្នុងបន្ទប់ទឹកឡើយ។

៤. ខ្ញុំបិទបាំងរាងកាយនៅពេលដែលបន្ទោបង់។

៥. ខ្ញុំមិននិយាយគ្នានៅកន្លែងបន្ទោបង់ឡើយ។

៦. ខ្ញុំមិនតម្រង់ទៅកាន់ទិសគិបឡាត់ ហើយក៏មិនបែរខ្នង ដាក់ទិសគិបឡាត់នោះដែរក្នុងពេលបត់ជើងតូច ឬបត់ជើងធំនោះ។

៧. ខ្ញុំប្រើប្រាស់ដៃធ្វេងរបស់ខ្ញុំក្នុងការសម្អាត និងមិនប្រើប្រាស់ដៃស្តាំនោះទេ។

៨. ខ្ញុំមិនបន្ទោបង់នៅតាមផ្លូវដែលគេដើរ ឬក្នុងម្លប់ដែលគេជ្រកនោះឡើយ។

៩. ខ្ញុំលាងសម្អាតដៃរបស់ខ្ញុំបន្ទាប់ពីបន្ទោបង់រួច។

១០. ខ្ញុំចេញមកវិញដោយឈានជើងធ្វេងមុន ហើយសូត្រថា៖

غُفْرَانَكَ

(សូមទ្រង់មេត្តាអភ័យទោសផងចុះ)

សុដីរធម៌ចំពោះម៉ាស្ត្រិត

សំណួរទី១៨. ចូរលើកឡើងពីសុដីរធម៌ចំពោះម៉ាស្ត្រិត។

ចម្លើយ. សុដីរធម៌ចំពោះម៉ាស្ត្រិតមានដូចជា ៖

១. ខ្ញុំឈានជើងស្តាំចូលមុន ហើយសូត្រថា៖

بِسْمِ اللَّهِ ، اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ

២. ខ្ញុំមិនអង្គុយចុះទេ ទាល់តែខ្ញុំបានសឡាតពីរវ៉ក្កាត់សិន។

៣. ខ្ញុំមិនដើរកាត់គេកំពុងសឡាតនោះទេ និងមិនប្រកាសរករបស់ដែលបាត់ ឬទិញឬលក់អ្វីមួយនៅក្នុងម៉ាស្ត្រិតឡើយ។

៤. ខ្ញុំចេញពីម៉ាស្ត្រិតដោយឈានជើងឆ្វេងចេញមុន ហើយសូត្រថា ៖

اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ

(ឱអស់ឡោះជាម្ចាស់! ខ្ញុំសូមនូវការប្រោសប្រណីអំពីទ្រង់)

សុដីរធម៌នៅក្នុងការឲ្យសាឡាម

សំណួរទី១៩. ចូរលើកឡើងពីសុដីរធម៌នៃការឲ្យសាឡាម។

ចម្លើយ. សុដីរធម៌នៃការឲ្យសាឡាមមានដូចជា ៖

១. នៅពេលដែលខ្ញុំជួបអ្នកមូស្លីមណាម្នាក់ ខ្ញុំផ្ដើមឲ្យសាឡាមទៅកាន់គេមុនដោយពោលថា៖

السلام عليكم ورحمة الله وبركاته

ពុំមែនខ្ញុំជួបហើយដោយមិនឲ្យសាឡាមនោះទេ ហើយខ្ញុំក៏មិនចង្អុលទៅកាន់នរណាម្នាក់នោះដែរ។

២. ខ្ញុំបង្ហាញទឹកមុខញញឹមចំពោះអ្នកដែលខ្ញុំឲ្យសាឡាម
ទៅកាន់។

៣. ខ្ញុំចាប់ដៃគាត់ដោយដៃស្តាំរបស់ខ្ញុំ។

៤. នៅពេលនរណាម្នាក់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងតបទៅវិញឲ្យ
បានល្អជាង ឬក៏ស្មើគ្នា។

៥. ខ្ញុំមិនផ្ដើមឲ្យសាឡាមមុនទៅកាន់ពួកគ្មានជំនឿ(កាហ្វេរ)
នោះទេ តែប្រសិនបើគេឲ្យសាឡាមមកខ្ញុំមុន ខ្ញុំនឹងតបទៅវិញដូចគ្នា។

៦. អ្នកមានអាយុតិចឲ្យសាឡាមទៅអ្នកមានអាយុច្រើនជាង អ្នក
ជិះលើជំនិះឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរឲ្យសាឡាមទៅកាន់អ្នក
អង្គុយ ហើយអ្នកមានគ្នាតិច ឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន។

សុដីវធម៌ក្នុងការសុំការអនុញ្ញាត

សំណួរទី២០. ចូរលើកឡើងពីសុដីវធម៌នៃការសុំការអនុញ្ញាត។

ចម្លើយ. សុដីវធម៌ក្នុងការសុំការអនុញ្ញាតមានដូចជា ៖

១. ខ្ញុំសុំការអនុញ្ញាតជាមុន មុននឹងចូលកន្លែងណាមួយ។

២. ខ្ញុំសុំការអនុញ្ញាតចំនួនបីដង ដោយមិនបន្ថែមលើស
នេះទេ ហើយបើគ្មានការឆ្លើយតបទេ គឺខ្ញុំត្រឡប់ទៅវិញ។

៣. ខ្ញុំគោះទ្វារដោយថ្នមៗ ហើយខ្ញុំមិនឈរចំពីមុខទ្វារ
នោះទេ តែខ្ញុំឈរនៅខាងស្តាំ ឬឈរខាងឆ្វេងនៃមាត់ទ្វារ។

៤. ខ្ញុំមិនចូលបន្ទប់ឪពុករបស់ខ្ញុំ ឬម្តាយរបស់ខ្ញុំ ឬក៏បន្ទប់
នរណាម្នាក់មុននឹងខ្ញុំសុំការអនុញ្ញាតនោះទេ ជាពិសេស គឺ

ពេលមុនស្វិតុស(ពេលទៀបភ្លឺ) ពេលបន្ទាប់ពីសឡាតហ្សូហោរ (ថ្ងៃត្រង់) និងពេលបន្ទាប់ពីសឡាតអ៊ីស្តា(ពេលយប់)។

៥. ខ្ញុំអាចចូលកន្លែងដែលមិនមែនជាកន្លែងដែលគេស្នាក់នៅ ដូចជាមន្ទីរពេទ្យ និងហាងលក់ទំនិញដោយមិនបាច់សុំការអនុញ្ញាត បាន។

សុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុ

សំណួរទី២១. តើសុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានដូចជា ៖

- ១. ខ្ញុំផ្តល់អាហារ និងទឹកដល់វា។
- ២. មានក្តីមេត្តាករុណាចំពោះសត្វធាតុ និងមិនត្រូវឲ្យវា ដឹកអ្វីលើសពីសមត្ថភាពរបស់វានោះទេ។

៣. ខ្ញុំមិនធ្វើទណ្ឌកម្ម ឬធ្វើបាបសត្វធាតុទាំងនោះដោយវិធី-សាស្ត្រណាមួយនោះឡើយ។

សុដីវធម៌ក្នុងការលេងកីឡា

សំណួរទី២២. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងកីឡា។

ចម្លើយ. សុដីវធម៌ក្នុងការលេងកីឡាមានដូចជា៖

- ១. ខ្ញុំលេងកីឡាដោយនៀតថា ដើម្បីជាការពង្រឹងរាង កាយដើម្បីគោរពប្រតិបត្តិអល់ឡោះ និងការពេញចិត្តពីទ្រង់។
- ២. ខ្ញុំមិនលេងកីឡាក្នុងម៉ោងសឡាតនោះឡើយ។
- ៣. មិនត្រូវឲ្យក្មេងប្រុសលេងកីឡាជាមួយនឹងក្មេងស្រីឡើយ។

៤. ខ្ញុំប្រកាន់ខ្ជាប់នូវការស្លៀកសំលៀកបំពាក់កីឡា ដោយបិទ-បាំងជិតអារវ៉ាត់(កេរខ្មាស)ទាំងអស់របស់ខ្ញុំ។

៥. ខ្ញុំចៀសវាងពីប្រភេទកីឡាដែលត្រូវបានគេហាមឃាត់ ដូចជាប្រភេទកីឡាដែលមានការវាយលើផ្ទៃមុខ ឬលេចចេញ អារវ៉ាត់(កេរខ្មាស)ជាដើម។

សុដីរធម៌ក្នុងការលេងសើច

សំណួរទី២៣. ចូរលើកឡើងពីសុដីរធម៌ក្នុងការលេងសើច។

ចម្លើយ. សុដីរធម៌ក្នុងការលេងសើចមានដូចជា៖

១. ខ្ញុំគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះដោយគ្មានពាក់ព័ន្ធ នឹងការចំអក មើលងាយ បង្កទុក្ខទោស និងការគំរាមកំហែងឡើយ។

២. ការលេងសើចនោះ ត្រូវចៀសវាងពីការចំអកឡូកឡើយ មើលងាយ មើលស្រាល ធ្វើបាប ឬបំភ័យដល់នរណាម្នាក់។

៣. មិនត្រូវលេងសើចច្រើនឡើយ។

សុដីរធម៌ក្នុងការកណ្តាស់

សំណួរទី២៤. ចូរលើកឡើងពីសុដីរធម៌ក្នុងការកណ្តាស់។

ចម្លើយ. សុដីរធម៌ក្នុងការកណ្តាស់មានដូចជា៖

១. យកដៃ ឬអារ ឬកន្សែងបិទមាត់នៅពេលកណ្តាស់។

២. នៅពេលកណ្តាស់ ត្រូវថ្លែងសរសើរអស់ឡោះជា ម្ចាស់ដោយសុត្រថា៖

"الحمد لله"

៣. អ្នកនៅក្បែរដែលឮគេពោលថា៖

"الحمد لله"

នោះ ត្រូវតបថា៖

"يَرْحَمَكَ اللَّهُ"

ហើយអ្នកដែលកណ្តាស់នោះ ត្រូវតបវិញថា៖

"يَهْدِيكُمْ اللَّهُ وَيُصْلِحُ بَالَكُمْ"

សុដីរធម៌ក្នុងការស្វាប

សំណួរទី២៥. ចូរលើកឡើងពីសុដីរធម៌ក្នុងការស្វាប។

ចម្លើយ. សុដីរធម៌ក្នុងការស្វាបមានដូចជា៖

- ១. ព្យាយាមទប់ស្កាប
- ២. មិនត្រូវបញ្ចេញសំឡេងនៅពេលស្វាបឡើយ។
- ៣. យកដៃខ្ទប់មាត់នៅពេលស្វាប។

សុដីរធម៌ក្នុងការសូត្រគម្ពីរគួរអាន

សំណួរទី២៦. ចូរលើកឡើងពីសុដីរធម៌ក្នុងការសូត្រគម្ពីរគួរអាន?

ចម្លើយ. សុដីរធម៌ក្នុងការសូត្រគម្ពីរគួរអានមានដូចជា ៖

- ១. សូត្រគួរអានក្នុងភាពជ្រះស្អាត គឺបន្ទាប់ពីយករូហ្មហើយ។
- ២. អង្គុយសូត្រប្រកបដោយសុដីរធម៌ និងមានភាពថ្លៃថ្នូរ។
- ៣. ខ្ញុំសុំការបញ្ចៀសអំពីអល់ឡោះពីពពួកស្មៃតននៅពេលខ្ញុំ

ចាប់ផ្តើមសូត្រ។

- ៤. ខ្ញុំសូត្រគម្ពីរគួរអានជាមួយនឹងស្វែងយល់ពីអត្ថន័យរបស់វា។

ផ្នែកសីលធម៌

សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌ល្អ។

ចម្លើយ. ព្យាករី ﷺ លោកបានមានប្រសាសន៍ថា៖

(أَكْمَلُ الْمُؤْمِنِينَ إِيمَانًا أَحْسَنُهُمْ خُلُقًا) رواه الترمذي وأحمد

មានន័យថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីល-ធម៌ល្អ?

ចម្លើយ. បានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះ៖

១. វាជាប្រការមួយដែលធ្វើឲ្យអស់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត។

២. វាជាកត្តាមួយដែលនាំឲ្យទទួលបាននូវការស្រឡាញ់ចូលចិត្តពីភារៈ(ម៉ាឌូក) ទាំងឡាយ

៣. ជាប្រការមួយដែលមានទម្ងន់ធ្ងន់បំផុតនៅលើភ្នែកដង្ហើង(នាថ្ងៃបរលោក)

៤. តាមរយៈសីលធម៌ល្អ ធ្វើឲ្យគេទទួលបានផលបុណ្យនិងការតបស្នង់ទ្វេដង។

៥. វាជាសញ្ញាបញ្ជាក់ពីភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)

។

សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក?

ចម្លើយ. យើងដកស្រង់យកសីលធម៌ចេញពី៖

✓ គម្ពីរគួរអាន៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنَّ هَذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ

لَهُمْ أَجْرًا كَبِيرًا ﴿١٠﴾ [الإسراء: ١٠]

មានន័យថា៖ “ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វា

ចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាតិកាដែលត្រឹមត្រូវ”។

✓ ស៊ុណ្ណៈណាពី(លំអានរបស់ព្យាការី)៖ ដោយរ៉ស៊ីលុល

ឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّمَا بُعِثْتُ لِأَتَمِّمَ صَالِحَ الْأَخْلَاقِ) رواه أحمد

មានន័យថា៖ “តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមក

ដើម្បីបំពេញនូវអត្ថចរិតដ៏ល្អប្រពៃ”។

សំណួរទី៤. តើអ្វីទៅជាសីលធម៌នៃអំពើល្អ(អាល់អៀ

ហាសាន) និងរូបភាពរបស់វា?

ចម្លើយ. អំពើល្អ(អាល់អៀហាសាន) គឺការដឹងពីការឃ្នាំ មើលរបស់

អល់ឡោះជានិច្ច និងខិតខំធ្វើអំពើល្អទៅចំពោះម៉ាឌ្លុក(ភារៈ)

ទាំងអស់។

ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ اللَّهَ كَتَبَ الْإِحْسَانَ عَلَى كُلِّ شَيْءٍ) رواه مسلم

មានន័យថា៖ “ជាការពិតណាស់ អស់ឡោះបានដាក់បទ
បញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់”។

ក្នុងចំណោមរូបភាពនៃអំពើល្អ(អាល់អៀហសាន)៖

✓ អំពើល្អក្នុងការគោរពសក្ការៈ(អ៊ីហ្គាហ្គាត់)ចំពោះអស់
ឡោះ តាមរយៈការមានចិត្តជ្រះថ្លា(អៀឌ្លើស)នៅក្នុង
ការគោរព

សក្ការៈនោះ

✓ អំពើល្អចំពោះឪពុកម្តាយទាំងតាមរយៈពាក្យសម្តី និង
កាយវិការ

✓ អំពើល្អទៅកាន់ញាតិសណ្តាន

✓ អំពើល្អទៅកាន់អ្នកជិតខាង

✓ អំពើល្អទៅកាន់ក្មេងកំព្រា និងអ្នកក្រីក្រ

✓ អំពើល្អទៅកាន់មនុស្សដែលធ្វើទង្វើមិនគប្បីដាក់អ្នក

✓ អំពើល្អនៅក្នុងការនិយាយស្តី

✓ អំពើល្អនៅក្នុងការជជែកដេញដោល

✓ អំពើល្អទៅកាន់សត្វពាហនៈ

សំណួរទី៥. តើប្រការអ្វីដែលជួយនឹងអំពើល្អ(អាល់អៀហសាន)?

ចម្លើយ. ប្រការដែលជួយនឹងអំពើល្អ(អាល់អៀហសាន) គឺអំពើ

អាក្រក់។ ក្នុងនោះមានដូចជា៖

✓ ពុំមានភាពជ្រះថ្លា(អៀងខ្លឹម)ក្នុងការគោរពសក្ការៈ
ចំពោះ

អល់ឡោះ

✓ អកតញ្ញចំពោះឪពុកម្តាយ

✓ កាត់ផ្តាច់ចំណងសាច់សាលោហិត

✓ ធ្វើអំពើមិនតប្បីចំពោះអ្នកជិតខាង

✓ បោះបង់ការធ្វើល្អទៅកាន់ជនក្រីក្រ អ្នកខ្វះខាត ក៏ដូចជា
អំពើអាក្រក់ផ្សេងៗទៀត ទាំងពាក្យសម្តី និងកាយវិការ។

សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណៈ)មានប៉ុន្មាន

ប្រភេទ? តើវាមានរូបភាពបែបណាខ្លះ?

ចម្លើយ. ទំនួលខុសត្រូវ(អាម៉ាណៈ) មានពីរប្រភេទ៖

១. ទំនួលខុសត្រូវ(អាម៉ាណៈ) ក្នុងការថែរក្សាសិទ្ធិ
ទាំងឡាយរបស់អល់ឡោះជាម្ចាស់។

រូបភាពរបស់វា៖ ទំនួលខុសត្រូវក្នុងការបំពេញនូវកិច្ចសក្ការៈ
របូជាចំពោះអល់ឡោះជាម្ចាស់ ដូចជាការប្រតិបត្តិសឡាត
បរិច្ចាគហ្សាកាត់ ការកាន់អំណត់បូស និងការធ្វើធម្មយាត្រាហា
ជ្ជី ក៏ដូចជាប្រការផ្សេងៗទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បាន
ដាក់ជាកាតព្វកិច្ចមកលើយើងទាំងអស់គ្នា។

២. ទំនួលខុសត្រូវ(អាម៉ាណៈ)ក្នុងការថែរក្សាសិទ្ធិ
ទាំងឡាយរបស់ភារៈរបស់ទ្រង់(ម៉ាឌូក)។

រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់
មនុស្ស ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ រឿង
អាថ៌កំបាំងរបស់ពួកគេ ហើយនិងរាល់ប្រការទាំងអស់ដែល
មនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខ
ណៈសម្បត្តិរបស់អ្នកដែលទទួលជោគជ័យថា៖

(وَالَّذِينَ هُمْ لِأَمْتِنَتِهِمْ وَعَهْدِهِمْ رَاعُونَ ﴿٨﴾ [المؤمنون: ٨]

មានន័យថា៖ “ហើយនិងបណ្តាអ្នកដែលថែរក្សានូវភាព
ស្មោះត្រង់ និងការសន្យារបស់ពួកគេ”។

សំណួរទី៧. តើប្រការអ្វីដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណៈ)?

ចម្លើយ. ប្រការដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណៈ)
គឺការក្បត់ ពោលគឺការមិនបំពេញនូវសិទ្ធិទាំងឡាយរបស់អស់
ឡោះជាម្ចាស់ និងសិទ្ធិទាំងឡាយរបស់មនុស្សលោក។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(آيَةُ الْمُنَافِقِ ثَلَاثٌ: -وذكر منها- وإذا أؤتمن حان) متفق عليه

មានន័យថា៖ “សញ្ញាសម្គាល់អ្នកពុតត្បូតមានបី៖ (លោក បានរំលឹកមួយក្នុងចំណោមនោះ) គឺនៅពេលគេទុកចិត្តគាត់ គាត់បោក-ប្រាស់គេ”។

សំណួរទី៨. តើអ្វីទៅជាសីលធម៌នៃភាពស្មោះត្រង់?

ចម្លើយ. គឺជាការនិយាយនូវអ្វីដែលជាការពិតជាក់ស្តែង។

ក្នុងចំណោមរូបភាពរបស់វា៖

- ✓ ភាពស្មោះត្រង់ក្នុងការនិយាយស្តី
- ✓ ស្មោះត្រង់ក្នុងការសន្យា
- ✓ ស្មោះត្រង់ក្នុងរាល់ពាក្យសម្តី និងទង្វើ។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ الصِّدْقَ يَهْدِي إِلَى الْبِرِّ وَإِنَّ الْبِرَّ يَهْدِي إِلَى الْجَنَّةِ ، وَإِنَّ الرَّجُلَ لِيَصْدُقَ حَتَّى يُكْتَبَ عِنْدَ اللَّهِ صِدْقًا) متفق عليه

មានន័យថា៖ “ពិតណាស់ សេចក្តីទៀងត្រង់នាំទៅរកទង្វើ កុសល ហើយទង្វើកុសលនាំទៅរកឋានសួគ៌។ ហើយមានអ្នក ខ្លះនៅនិយាយទៀងត្រង់ រហូតដល់ត្រូវគេកត់ត្រានៅនឹងអស់ ឡោះថា ជាមនុស្សទៀងត្រង់”។

សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់?

ចម្លើយ. គឺការកុហក ពោលគឺការនិយាយខុសពីការពិត។ ក្នុងចំណោមនោះមានដូចជា ការកុហកមនុស្សលោក ការធ្វើ ខុសពីអ្វីដែលបានសន្យា និងការធ្វើសាក្សីបោកប្រាស់ជាដើម។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

وإنَّ الكَذِبَ يَهْدِي إِلَى الفُجُورِ وإنَّ الفُجُورَ يَهْدِي إِلَى النارِ ، وإن الرجلَ ليكذبُ حتى يُكْتَبَ عِنْدَ اللَّهِ كَذَابًا (متفقٌ عليه)

មានន័យថា៖ “ចំណែកការភូតកុហកនាំទៅរកទង្វើអាក្រក់ ហើយទង្វើអាក្រក់ នាំទៅរកឋាននរក។ ហើយអ្នកខ្លះនៅនិយាយកុហករហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហក។”

លោកបានមានប្រសាសន៍ទៀតថា៖

آيَةُ الْمُنَافِقِ ثَلَاثٌ: -وذكر منها- إِذَا حَدَّثَ كَذَبَ ، وَإِذَا وَعَدَ أَخْلَفَ (متفقٌ عليه)

មានន័យថា៖ “សញ្ញាសម្គាល់អ្នកពុតត្បូត(មូណាហ្វិក)មានបី៖ (លោកបានរំលឹកក្នុងចំណោមនោះ) គឺនៅពេលនិយាយ គាត់កុហកនៅពេលសន្យា គាត់មិនបំពេញតាមការសន្យា។”

សំណួរទី ១០. ចូរលើកឡើងពីប្រភេទនៃការអត់អ្នត់។

ចម្លើយ. ការអត់ធ្មត់មានបីប្រភេទ៖

- ១. អត់ធ្មត់លើការគោរពប្រតិបត្តិចំពោះអល់ឡោះ
- ២. អត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ
- ៣. អត់ធ្មត់ចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់

បានកំណត់ ហើយថ្លែងអំណរគុណអល់ឡោះនៅគ្រប់ស្ថានភាពទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(... وَاللَّهُ يُحِبُّ الصَّابِرِينَ ﴿١٦٦﴾ [آل عمران: ١٦٦])

មានន័យថា៖ “ហើយអស់ឡោះទ្រង់ស្រឡាញ់អ្នកដែល
អត់ធ្មត់”។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(عَجَبًا لِأَمْرِ الْمُؤْمِنِ إِنَّ أَمْرَهُ كُلُّهُ لَهُ خَيْرٌ ، وَلَيْسَ ذَلِكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ : إِنَّ أَصَابَتُهُ سَرَاءَ شَكَرٍ
فَكَانَ خَيْرًا لَهُ ، وَإِنْ أَصَابَتْهُ ضَرَاءٌ صَبَرَ فَكَانَ خَيْرًا لَهُ) رواه مسلم

មានន័យថា៖ “អស្ចារ្យណាស់ កិច្ចការរបស់អ្នកមានជំនឿ! ពិត-
ណាស់ កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះ មិនមាន
ចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អ
កើតមានចំពោះគាត់ គាត់ថ្លែងអំណរគុណ(អស់ឡោះផ្តល់ផលបុណ្យ
ឲ្យគាត់)។ ដូចនេះ វាជាការប្រសើរសម្រាប់គាត់។ ហើយប្រសិនបើ
ប្រការអាក្រក់កើតមានចំពោះគាត់ គាត់អត់ធ្មត់(អស់ឡោះក៏ផ្តល់
ផលបុណ្យឲ្យគាត់)។ ដូចនេះ វាក៏ជាការល្អប្រសើរសម្រាប់គាត់ដែរ”។

សំណួរទី១១. តើប្រការអ្វីដែលផ្ទុយនឹងការអត់ធ្មត់?

ចម្លើយ. គឺការគ្មានភាពអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះ
អស់ឡោះ គ្មានភាពអត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ
ហើយនិងខឹងសម្បាចំពោះព្រេងវាសនាជូរចត់ដែលអស់ឡោះជា
ម្ចាស់បានកំណត់ ទាំងតាមរយៈពាក្យសម្តី ឬកាយវិការ។

ក្នុងចំណោមរូបភាពរបស់វា៖

- ការប្រាថ្នាចង់ស្លាប់
- ហែកហោបៅអារ

- ហែកអាវ
- បោចសក់
- បួងសួងសុំឲ្យខ្លួនឯងទទួលរងនូវក្តីវិនាស

ព្យាករឹមហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ عِظَمَ الْجُزَاءِ مَعَ عِظَمِ الْبَلَاءِ ، وَإِنَّ اللَّهَ تَعَالَى إِذَا أَحَبَّ قَوْمًا ابْتَلَاهُمْ ، فَمَنْ رَضِيَ فَلَهُ الرِّضَا ،
وَمَنْ سَخِطَ فَلَهُ السُّخْطُ) رواه الترمذي

មានន័យថា៖ “ប្រាកដណាស់ ការតបស្នង(ដោយផលបុណ្យ)ធំធំធេងនោះ គឺនៅពេលដែលមានការសាកល្បងធំធេងដែរ។ ពិតណាស់អស់ឡោះ នៅពេលទ្រង់ស្រលាញ់ក្រុមណាមួយ ទ្រង់នឹងសាកល្បងពួកគេ។ ដូចនេះ ជនណាដែលពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏ពេញចិត្តចំពោះគេដែរ។ រីឯជនណាមិនពេញចិត្ត(ចំពោះការសាក-ល្បង) ទ្រង់ក៏មិនពេញចិត្តចំពោះគេវិញដែរ។”

សំណួរទី១២. ចូរលើកឡើងពីសីលធម៌នៃការរួមសហការគ្នា។

ចម្លើយ. គឺការដែលមនុស្សសហការគ្នាទៅវិញទៅមកលើប្រការដែលពិត និងប្រការល្អផ្សេងៗ។

ក្នុងចំណោមរូបភាពរបស់វា៖

- សហការគ្នាក្នុងការបង្វិលទៅកាន់ម្ចាស់ដើមវិញនូវសិទ្ធិរបស់គេ
- សហការគ្នាក្នុងការតបតទៅកាន់អ្នកដែលបំពានលើគេ

- សហការគ្នាក្នុងការដោះស្រាយតម្រូវការរបស់មនុស្ស និងជនក្រីក្រ
- សហការគ្នាលើរាល់ប្រការល្អទាំងឡាយ
- តែគេមិនត្រូវសហការគ្នាលើប្រការដែលជាអំពើបាប ប្រការដែលបង្កនូវទុក្ខទោសនិងគ្រោះថ្នាក់ ហើយនិង ប្រការដែលបង្កនូវភាពជាសត្រូវនឹងគ្នានោះឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(... وَتَعَاوَنُوا عَلَى الْبِرِّ وَالتَّقْوَىٰ وَلَا تَعَاوَنُوا عَلَى الْإِثْمِ وَالْعُدْوَانِ وَاتَّقُوا اللَّهَ إِنَّ اللَّهَ

شَدِيدُ الْعِقَابِ ﴿٥٦﴾ [المائدة: ٥٦]

មានន័យថា៖ “ហើយចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិង កោតខ្លាចអស់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអស់ ឡោះ។ ពិតណាស់ អស់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។”

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(المؤمن للمؤمن كالبنيان يشد بعضه بعضاً) متفق عليه

មានន័យថា៖ “ទំនាក់ទំនងរវាងអ្នកមានជំនឿនឹងអ្នកមានជំនឿ គឺប្រៀបដូចជាសំណង់មួយដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក។”

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖

(المسلم أخو المسلم ، لا يظلمه ، ولا يُسلمه ، من كان في حاجة أخيه كان الله في حاجته ، ومن فرج عن مسلم كربة فرج الله عنه بها كربة من كرب يوم القيامة ، ومن ستر مسلماً ستره الله يوم القيامة) متفق عليه

មានន័យថា៖ “អ្នកអ៊ីស្លាម គឺជាបងប្អូននឹងអ្នកអ៊ីស្លាម មិនប្រព្រឹត្តអយុត្តិធម៌លើគ្នា មិនបោះបង់ការជួយគ្នា។ បុគ្គលណាជួយបំពេញតម្រូវការបងប្អូនរបស់គាត់ អល់ឡោះនឹងជួយបំពេញតម្រូវការរបស់គាត់វិញ។ បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញក្នុងចំណោមទុក្ខលំបាកនានានៅថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំងប្រការមិនល្អរបស់អ្នកអ៊ីស្លាម នោះអល់ឡោះនឹងជួយលាក់បាំងប្រការមិនល្អរបស់គាត់វិញនៅថ្ងៃបរលោក”។

សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ?

ចម្លើយ. មានពីរប្រភេទ៖

១. ខ្មាសអៀនចំពោះអល់ឡោះ៖ តាមរយៈការមិនប្រព្រឹត្តអំពើល្មើសនឹងទ្រង់

២. ខ្មាសអៀនចំពោះមនុស្សលោក៖ តាមរយៈការបោះបង់ពាក្យសម្តីអាសគ្រាម និងមិនបើកបង្ហាញនូវកេរខ្មាសរបស់ខ្លួន។

វិស្វលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(الإِيمَانُ بَضْعٌ وَسَبْعُونَ ، أَوْ بَضْعٌ وَسِتُّونَ شُعْبَةً ، أَعْلَاهَا قَوْلُ : لَا إِلَهَ إِلَّا اللَّهُ ، وَأَدْنَاهَا إِمَاطَةُ الْأَذَى عَنِ الطَّرِيقِ ، وَالْحَبَاءُ شُعْبَةٌ مِنَ الْإِيمَانِ) رواه مسلم

មានន័យថា៖ “ជំនឿ(អ៊ីម៉ាន់)មានច្រើនជាង៧០ផ្នែក ឬច្រើនជាង៦០ផ្នែក។ លំដាប់ដែលខ្ពស់បំផុតរបស់វា គឺការពោលថា **لا إله إلا الله** (គ្មានទេម្ចាស់ដែលត្រូវគោរពសក្តារៈជ័ត្រឹម

ត្រូវ មានតែអស់ឡោះ) ហើយលំដាប់ក្រោមបំផុត គឺការយកអ្វី ដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ហើយការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ។

សំណួរទី១៤. ចូរលើកឡើងពីរូបភាពនៃក្តីមេត្តាករុណា។

ចម្លើយ. មានដូចជា៖

- មានក្តីករុណាចំពោះមនុស្សចាស់ និងផ្តល់ការគោរព ចំពោះពួកគេ
- មានក្តីករុណាចំពោះអ្នកដែលមានអាយុតិចជាងខ្លួន និង ក្មេងៗ
- មានក្តីមេត្តាករុណាចំពោះទុគ៌តជន ជនក្រីក្រ និងអ្នក ដែលមានតម្រូវការចាំបាច់
- មានក្តីមេត្តាករុណាចំពោះសត្វធាតុដោយការផ្តល់ ចំណីអាហារដល់ពួកវា និងមិនធ្វើបាបពួកវា។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(تَرَى الْمُؤْمِنِينَ فِي تَرَاثُمِهِمْ وَتَوَادُّهِمْ وَتَعَاطُفِهِمْ كَمَثَلِ الْجَسَدِ، إِذَا اشْتَكَى عُضْوًا، تَدَاعَى لَهُ سَائِرُ جَسَدِهِ بِالسَّهْرِ وَالْحُمَّى) متفق عليه

មានន័យថា៖ “ការប្រៀបធៀបបណ្តាអ្នកមានជំនឿចំពោះ ការស្រលាញ់គ្នា ការសណ្តោសប្រណីគ្នា និងការអាណិតអាសូរ គ្នារបស់ពួកគេ គឺប្រៀបដូចជាខ្លួនប្រាណតែមួយ។ ប្រសិនបើអ

វៈយវៈណាមួយឈឺ គឺខ្លួនប្រាណទាំងមូលក៏ឈឺដែរ ដោយសារ
គេងមិនលក់ និងគ្រុនក្តៅ”។

លោកបានមានប្រសាសន៍ទៀតថា៖

(الرَّاحُونَ يَرْحَمُهُمُ الرَّحْمَنُ، ارْحَمُوا أَهْلَ الْأَرْضِ يَرْحَمَكُم مِّن فِي السَّمَاءِ) رواه ابو داود والترمذي

មានន័យថា៖ “អ្នកទាំងឡាយដែលមានចិត្តមេត្តាករុណា
នោះម្ចាស់ដ៏មហាសប្បុរសនឹងមានក្តីករុណាចំពោះពួកគេវិញ។
ចូរពួកអ្នកមានក្តីករុណាចំពោះអ្នកដែលនៅលើផែនដី នោះអ្នក
ដែលនៅលើមេឃ នឹងមានក្តីករុណាចំពោះពួកអ្នកវិញដូចគ្នា”។

សំណួរទី១៥. តើក្តីស្រឡាញ់មានប្រភេទអ្វីខ្លះ?

ចម្លើយ. ក្តីស្រឡាញ់មាន៖

១. ក្តីស្រឡាញ់ចំពោះអស់ឡោះ៖

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(وَالَّذِينَ ءَامَنُوا أَشَدُّ حُبًّا لِلَّهِ) [البقرة: ١٧٧]

មានន័យថា៖ “រឹងបណ្តាអ្នកដែលមានជំនឿវិញ គឺពួកគេ
ស្រឡាញ់អស់ឡោះលើសពីអ្វីៗទាំងអស់”។

២. ក្តីស្រឡាញ់ចំពោះអ្នកនាំសារ ﷺ ៖

រ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(وَالَّذِي نَفْسِي بِيَدِهِ لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ أَكُونَ أَحَبَّ إِلَيْهِ مِنْ وَاَلِدِهِ وَوَالِدِهِ) رواه البخاري

មានន័យថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុង
កណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិន

ទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាងកូនៗរបស់គេ និងជាងឪពុកម្តាយរបស់គេ។

៣. ក្តីស្រឡាញ់ចំពោះអ្នកមានជំនឿ ស្រឡាញ់ពេញចិត្ត ចង់ឲ្យពួកគេបានល្អដូចខ្លួនដែរ៖

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ) رواه البخاري

មានន័យថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់ មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់ បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង។”

សំណួរទី១៦. ចូរឲ្យនិយមន័យពាក្យថា“មុខស្រស់”។

ចម្លើយ. គឺការមានទឹកមុខស្រស់ថ្លា ព្រមជាមួយនឹងភាព រីករាយ ស្មារតីញញឹម និងភាពទន់ភ្លន់ ហើយបង្ហាញនូវភាព រីករាយនៅពេលជួបមនុស្ស។

ពាក្យផ្ទុយរបស់វា គឺ“មុខជូរ”នៅពេលជួបនឹងមនុស្ស ដែល នាំឲ្យពួកគេងាកចេញ ឬបែរចេញពីខ្លួន។

ចំពោះឧត្តមភាពរបស់វា គឺមានហាទីស្តមួយដែលរាយ ការណ៍ដោយ អាពូហ្សាវិន *رضي الله عنه* បាននិយាយថា៖ ព្យាករឹម ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖

(لَا تَحْقِرَنَّ مِنَ الْمَعْرُوفِ شَيْئًا وَلَوْ أَنَّ تَلَقَىٰ أَخَاكَ بِوَجْهِ طَلِقِ) رواه مسلم

មានន័យថា៖ “អ្នកមិនត្រូវមើលស្រាលទង្វើល្អទេ សូម្បីតែការ
ញញឹមពេលជួបបងប្អូនរបស់អ្នក ក៏ជាទង្វើល្អមួយដែរ។”

វិស្វិលុលឡោះ ❶ លោកបានមានប្រសាសន៍ផងដែរថា៖

تَبَسُّمِكَ فِي وَجْهِ أَخِيكَ لَكَ صَدَقَةٌ رواه الترمذي

មានន័យថា៖ “ការញញឹមរបស់អ្នកនៅចំពោះមុខបងប្អូន
របស់អ្នក គឺជាការដាក់ទានមួយសម្រាប់អ្នក។”

សំណួរទី១៧. អ្វីទៅជាការច្រណែនឈ្មានីស?

ចម្លើយ. គឺការប្រាថ្នាចង់ឲ្យឧបការគុណ(នៀកម៉ាត់)ដែល
អ្នកដទៃមាន វិនាសអន្តរាយ ឬមិនពេញចិត្តចំពោះឧបការគុណ
ដែលអ្នកដទៃមាន។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ) (الفلق: ٥)

មានន័យថា៖ “ហើយនិង(សុំបញ្ចៀស)ពីប្រការអាក្រក់របស់
អ្នកដែលច្រណែនឈ្មានីស នៅពេលដែលគេច្រណែនឈ្មានីស។”

អំពី អាណាស ពិន ម៉ាលិក *رضي الله عنه* ពិតណាស់ វិស្វិលុល
ឡោះ ❶ លោកបានមានប្រសាសន៍ថា៖

لا تَبَاغَضُوا وَلَا تَحَاسَدُوا وَلَا تَدَابَرُوا، وَكُونُوا عِبَادَ اللَّهِ إِخْوَانًا رواه البخاري ومسلم

មានន័យថា៖ “ចូរពួកអ្នកកុំចងកំហឹងនឹងគ្នា កុំឈ្មានីសគ្នា កុំបែរ
ខ្នងជាក់គ្នា ហើយត្រូវធ្វើជាខ្ញុំអស់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។”

សំណួរទី១៨. តើអ្វីទៅជាការសើចចំអក?

ចម្លើយ. គឺជាការចំអកឡកឡើយទៅកាន់បងប្អូនមូស្លីម របស់ខ្លួន និងមើលស្រាលចំពោះពួកគេ ហើយទង្វើនេះ គឺមិន ត្រូវបានអនុញ្ញាតឡើយ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលហាមឃាត់អំពីវាថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا لَا يَسْخَرُ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِاللِّغَابِ بِبِسِّ الْأِسْمِ الْفُسُوقِ بَعْدَ الْإِيمَانِ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ ﴿١١﴾ [الحجرات: ١١])

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរកុំឱ្យក្រុម មួយមើលងាយក្រុមមួយទៀតឱ្យសោះ។ ជូនកាលពួកគេ(ក្រុម ដែលត្រូវគេមើលងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ) ទៅទៀត។ ហើយកុំឱ្យស្រ្តីមើលងាយស្រ្តីដូចគ្នា។ ជូនកាលពួក នាង(ស្រ្តីដែលត្រូវគេមើលងាយនោះ) ល្អជាងពួកនាង(ស្រ្តី ដែលមើលងាយគេ)ទៅទៀត។ ហើយចូរពួកអ្នកកុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយពីមាន ជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិនបាន សារភាពទោសកំហុស ពួកទាំងនោះ គឺជាពួកដែលបំពាន”។

សំណួរទី១៩. ចូរឲ្យនិយមន័យពាក្យថា“ឱនលំទោន ឬដាក់

ខ្លួន”(تواضع)។

ចម្លើយ. គឺការដែលមនុស្សមិនមើលមកខ្លួនឯងថា ជាមនុស្ស ដែលល្អប្រសើរជាងអ្នកដទៃ។ ដូចនេះ ពួកគេមិនមើលស្រាលចំពោះ អ្នកដទៃនោះទេ ហើយក៏មិនបដិសេធចំពោះការពិតនោះដែរ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(وَعِبَادُ الرَّحْمَنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا ﴿٣٦﴾)

[الفرقان: ៣៦]

មានន័យថា៖ “ហើយបណ្តាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់ មហាសប្បុរស គឺបណ្តាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយ កាយវិការសុភាពរាបសា”។

រ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(وَمَا تَوَاضَعَ أَحَدٌ لِلَّهِ إِلَّا رَفَعَهُ اللَّهُ) رواه مسلم

មានន័យថា៖ “ហើយអ្នកដែលឱនលំទោនដើម្បីអល់ ឡោះ នោះទ្រង់នឹងលើកតម្កើងគេ”។

លោកបានមានប្រសាសន៍ទៀតថា៖

(إِنَّ اللَّهَ أَوْحَى إِلَيَّ أَنْ تَوَاضَعُوا حَتَّى لَا يَفْخَرَ أَحَدٌ عَلَى أَحَدٍ ، وَلَا يَبْغِيَ أَحَدٌ عَلَى أَحَدٍ) رواه مسلم

មានន័យថា៖ “ពិតណាស់ អល់ឡោះបានផ្តល់វាហ៊ីមក កាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោន ដើម្បីកុំឲ្យពួកអ្នកអួតអាងនិង បំពានលើគ្នាទៅវិញទៅមក”។

សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់នោះ

មានប្រភេទអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

១. ក្រអឺតក្រទមចំពោះការពិត ពោលគឺការបដិសេធការពិត និងមិនទទួលយកការពិតនោះ។

២. ក្រអឺតក្រទមចំពោះមនុស្ស ពោលគឺមើលងាយ មើលស្រាល និងចំអកឡកឡើយចំពោះពួកគេ។

វិស្វលុលឡោះ: ﴿ لَوْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُوا أَوْامِرِي لَعَلَّكُمْ تَهْتَدُونَ ﴾

(لا يَدْخُلُ الْجَنَّةَ مَنْ كَانَ فِي قَلْبِهِ مَقَالٌ ذَرَّةً مِنْ كِبَرٍ . فَقَالَ رَجُلٌ : إِنَّ الرَّجُلَ يُحِبُّ أَنْ يَكُونَ تَوَهُهُ حَسَنًا وَنَعْلُهُ حَسَنًا قَالَ : « إِنَّ اللَّهَ جَمِيلٌ يُحِبُّ الْجَمَالَ الْكِبَرُ بَطْرُ الْحَقِّ وَغَمَطُ النَّاسِ) رواه مسلم

មានន័យថា៖ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្តរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “អល់ឡោះ ជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្តែភាពក្លែងក្លាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។

❖ ការចូលចិត្តសម្លៀកបំពាក់ឬស្បែកជើងដែលល្អស្អាត មិនមែនជាភាពក្រអឺតក្រទមឡើយ។

សំណួរទី២១. ចូរលើកឡើងពីប្រភេទមួយចំនួននៃការបោកប្រាស់ដែលត្រូវបានហាមឃាត់។

ចម្លើយ. មានដូចជា ៖

- ❖ ការបោកប្រាស់នៅក្នុងការទិញលក់ ពេលគឺការលាក់បាំងពីភាពអស់នៃទំនិញ
- ❖ ការបោកប្រាស់នៅក្នុងការសិក្សាចំណេះវិជ្ជា ដែលក្នុងនោះ គឺការដែលកូនសិស្សលួចចម្លងនៅក្នុងពេលប្រឡង។
- ❖ ការបោកប្រាស់នៅក្នុងពាក្យសម្តី ដូចជាការធ្វើសាក្សីបោកប្រាស់ និងការនិយាយកុហក។
- ❖ ការដែលគេមិនព្រមបំពេញតាមអ្វីដែលខ្លួនបាននិយាយ និងបានឯកភាពគ្នាជាមួយនឹងអ្នកដទៃ។

នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ គឺមានហាទីស្តមួយបានរាយការណ៍ថា៖

(أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةَ طَعَامٍ ، فَأَذْخَلَ يَدَهُ فِيهَا ، فَتَأَلَّتْ أَصَابِعُهُ بِلَأٍ ، فَقَالَ : مَا هَذَا يَا صَاحِبَ الطَّعَامِ ؟ « قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللَّهِ قَالَ : أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ حَتَّى يَرَاهُ النَّاسُ ، مَنْ غَشَّ فَلَيْسَ مِنِّي) رواه مسلم

មានន័យថា ៖ “វិស្វិលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱវិស្វិលុល

ឡោះ! វាត្រូវភ្លៀង។ លោកក៏បានតបវិញថា៖ “ហេតុអ្វីបានជា
អ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណា
ដែលបោកប្រាស់ គឺមិនមែនជាក្រុមរបស់ខ្ញុំទេ។”

សំណួរទី២២. តើអ្វីទៅជាការនិយាយដើម?

ចម្លើយ. គឺការដែលអ្នករំលឹកពីបងប្អូនមូស្លីមរបស់អ្នកនូវអ្វី
ដែលគាត់មិនពេញចិត្ត ក្នុងពេលដែលគាត់មិននៅ ឬគ្មានវត្តមាន។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ وَلَا تَجَسَّسُوا وَلَا
يَغْتَبَ بَعْضُكُم بَعْضًا أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ وَاتَّقُوا اللَّهَ
إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ ﴿١٢﴾ [الحجرات: ١٢])

មានន័យថា៖ “ហើយចូរពួកអ្នកកុំនិយាយដើមគ្នាឱ្យសោះ។ តើ
ម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់
ឬ? ពិតណាស់ ពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរពួកអ្នក
កោតខ្លាចអស់ឡោះ។ ពិតប្រាកដណាស់ អស់ឡោះជាអ្នកទទួល
យកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់។”

សំណួរទី២៣. ចូរឲ្យនិយមន័យពាក្យ“ការនិយាយចាក់រុក”។

ចម្លើយ. គឺការពាំនាំពាក្យសម្តីពីមនុស្សម្នាក់ទៅមនុស្សម្នាក់
ទៀតក្នុងបំណងបំផ្លាញពួកគេ(ធ្វើឲ្យពួកគេមានបញ្ហារវាងគ្នានិងគ្នា)។

រឺស្វីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(لا يَدْخُلُ الْجَنَّةَ مَأْمٌ متفقٌ عليه)

មានន័យថា៖ “មិនចូលឋានសួគ៌ឡើយ ពួកដែលដើរនិយាយ ចាក់រុកគេ”។

សំណួរទី២៤. តើអ្វីទៅជាភាពខ្ជិលច្រអូស?

ចម្លើយ. គឺការមានអារម្មណ៍ធ្ងន់ខ្លួនក្នុងការប្រព្រឹត្តទង្វើ ដែលល្អ និងអ្វីដែលជាកាតព្វកិច្ចលើគេត្រូវបំពេញ។

ក្នុងចំណោមនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជីប)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنَّ الْمُنْفِقِينَ يُخَدِعُونَ اللَّهَ وَهُوَ خَدِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كَسَالَى يُرَاءُونَ
النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا﴾ [النساء: ១២]

មានន័យថា៖ “ពិតណាស់ ពួកពុតត្បូតទាំងនោះកំពុងតែ បោក-បញ្ឆោតអស់ឡោះ ប៉ុន្តែទ្រង់ទេជាអ្នកបោកបញ្ឆោតពួក គេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួក គេក្រោកឈរទាំងខ្ជិលច្រអូស ដោយពួកគេចង់ឱ្យតែមនុស្ស មើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអស់ឡោះ ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ”។

ដូចនេះ គប្បីលើអ្នកមានជំនឿត្រូវបោះបង់ភាពខ្ជិលច្រអូស ហើយត្រូវខិតខំព្យាយាមធ្វើការ ធ្វើចលនា និងកិច្ចខិតខំផ្សេងៗក្នុង ឆាកជីវិតនេះចំពោះប្រការទាំងឡាយណាដែលអស់ឡោះជាម្ចាស់ ទ្រង់ពេញចិត្ត។

សំណួរទី២៥. ចូរលើកឡើងពីប្រភេទនៃការខឹងសម្បា។

ចម្លើយ. វាមានដូចជា៖

១. ការខឹងសម្បាដែលគេកោតសរសើរ៖ គឺការខឹងសម្បា ក្នុងនាមអស់ឡោះជាម្ចាស់នៅពេលណាដែលពួកគ្មានជំនឿ ឬ ពួកពុតត្បុត ឬអ្នកដទៃទៀតក្រៅពីពួកគេ ប្រព្រឹត្តនូវប្រការ ដែលអស់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។

២. ការខឹងសម្បាដែលគេរិះគន់៖ គឺការខឹងសម្បាទាំងឡាយ ណាដែលនាំឲ្យមនុស្សនិយាយ ឬប្រព្រឹត្តនូវទង្វើដែលមិនគួរគប្បី។

ការព្យាបាលចំពោះប្រភេទការខឹងសម្បាដែលគេរិះគន់៖

- ✓ យកទឹករូហ្យ
- ✓ ត្រូវអង្គុយចុះ ប្រសិនបើគេកំពុងឈរ ហើយត្រូវ គេងផ្អៀង ប្រសិនបើគេកំពុងអង្គុយ។
- ✓ ត្រូវប្រកាន់ខ្ជាប់នឹងពាក្យបណ្តាំរបស់ព្យាការីមូ ហាំម៉ាត់ ﷺ ដែលលោកបានមានប្រសាសន៍ថា៖
“សូមអ្នកកុំខឹង”។
- ✓ ត្រូវចេះទប់អារម្មណ៍នៅពេលខឹងសម្បា
- ✓ ត្រូវសុំការបញ្ចៀសពីអស់ឡោះអំពីពួកស្តេចន ដោយសូត្រថា៖
أعوذ بالله من الشيطان الرجيم
- ✓ ត្រូវនៅស្ងៀម

សំណួរទី២៦. តើអ្វីទៅជាការស្តើបការណ៍អ្នកដទៃ?

ចម្លើយ. គឺការគាស់កកាយ និងស្វែងរកប្រការអាថ៌កំបាំងរបស់អ្នកដទៃ។

ក្នុងចំណោមរូបភាពរបស់វាដែលត្រូវបានហាមឃាត់មានដូចជា៖

- ការលួចមើលនូវប្រការអាថ៌កំបាំងរបស់អ្នកដទៃពីក្នុងផ្ទះរបស់ពួកគេ
- ការលួចស្តាប់ក្រុមណាមួយនិយាយគ្នាដោយមិនឲ្យពួកគេដឹង

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

{... وَلَا تَجَسَّوْا...} (الحجرات: ១២)

មានន័យថា៖ “ហើយចូរពួកអ្នកកុំស្តើបការណ៍(ប្រការដែលមិនល្អរបស់អ្នកមានជំនឿ)”។

សំណួរទី២៧. តើអ្វីទៅជាការខ្វះខ្លាញ់? អ្វីទៅជាភាពកំណាញ់? និងអ្វីទៅជាភាពសប្បុរស?

ចម្លើយ. និយមន័យ៖

ការខ្វះខ្លាញ់៖ គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។

ប៉ុន្តែដែលត្រឹមត្រូវនោះ គឺត្រូវនៅកណ្តាលរវាងប្រការទាំងពីរ ពោលគឺត្រូវចំណាយឲ្យសមល្មមតាមតម្រូវការដែលខ្លួនត្រូវការ ហើយអ្នកមូស្លីម គួរធ្វើខ្លួនជាអ្នកដែលមានចិត្តសប្បុរស។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

(وَالَّذِينَ إِذَا أَنْفَقُوا لَمْ يُسْرِفُوا وَلَمْ يَقْتُرُوا وَكَانَ بَيْنَ ذَلِكَ قَوَامًا ﴿٧٧﴾ [الفرقان: ٧٧]

មានន័យថា៖ "និងបណ្តាអ្នកដែលនៅពេលពួកគេបរិច្ចាគ(ទ្រព្យសម្បត្តិ)គឺពួកគេមិនខ្លះខ្មាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួកគេចំណាយធុនកណ្តាលរវាងទាំងពីរនោះ។"

សំណួរទី២៨. តើអ្វីទៅជាភាពកំសាក? អ្វីទៅជាភាពក្លាហាន?

ចម្លើយ. និយមន័យ៖

ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជាការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពីប្រការអាក្រក់ផ្សេងៗ។

ភាពក្លាហាន៖ គឺការមានភាពអង់អាចចំពោះប្រការដែលពិត ដូចជាការមានភាពអង់អាចនៅក្នុងទីលានប្រយុទ្ធ ដើម្បីការពារសាសនាអ៊ីស្លាម និងអ្នកមូស្លីមជាដើម។

ព្យាករឹមូហាំម៉ាត់ ﷺ លោកធ្លាប់បានសុំទូអាថា៖

(اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْجُبْنِ...)

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំ សុំពីទ្រង់មេត្តាបញ្ជៀសរូបខ្ញុំពីភាពកំសាក...”។

ហើយរ៉ស្សីលុលឡោះ ៖ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖

المؤمن القوي خيرٌ وأحبُّ إلى الله من المؤمن الضعيف وفي كلِّ خيرٍ (رواه مسلم)

មានន័យថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ ហើយ អស់ឡោះស្រលាញ់ ជាងអ្នកមានជំនឿដែលទន់ខ្សោយ។ ហើយ ពួកគេម្នាក់ៗ សុទ្ធតែបានល្អ”។

សំណួរទី២៩. ចូរលើកឡើងនូវពាក្យសម្តីមួយចំនួនដែល ត្រូវបានគេហាមឃាត់។

ចម្លើយ. មានដូចជា៖

- ការជេរប្រមាថ និងដាក់បណ្តាសា
- ការហៅបុគ្គលណាម្នាក់ថា “អាសា” ឬពាក្យផ្សេង ទៀតដែលប្រហាក់ប្រហែលគ្នានេះ(ដូចជា “អាឆ្លែ” ជា ដើម)។
- ការរំលឹក ឬលើកឡើងពីរឿងដែលទាក់ទងនឹងកេរ ខ្មាស ដូចជាពាក្យសម្តីអសីលធម៌ និងពាក្យសម្តី អាសគ្រាមជាដើម។

រ៉ស្សីលុលឡោះ ៖ ﷺ លោកបានមានប្រសាសន៍ថា៖

(لَيْسَ الْمُؤْمِنُ بِالطَّعَانِ ، وَلَا اللَّعَانِ ، وَلَا الْفَاحِشِ ، وَلَا الْبَدِيِّ) رواه الترمذي

មានន័យថា៖ “មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែល បន្តុះបង្ហាប់គេ ដាក់បណ្តាសាគេ និងយាយពាក្យសំដីអាក្រក់ និង អសីលធម៌នោះ”។

សំណួរទី៣០. ចូរលើកឡើងពីប្រការមួយចំនួនដែលអាច ជួយអ្នកមូស្លីមឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ដែលល្អប្រពៃ។

ចម្លើយ. មានដូចជា៖

១. សុំទូអាបូងស្ងួងសុំពីអល់ឡោះជាម្ចាស់ សុំឲ្យទ្រង់ មេត្តាប្រទាននូវសីលធម៌ល្អ និងជួយអ្នកឲ្យប្រកាន់ខ្ជាប់នឹង សីលធម៌ល្អនេះ។

២. ដឹងពីការឃ្នាំមើលរបស់អល់ឡោះជាម្ចាស់ ហើយពិត ណាស់ ទ្រង់ដឹងអំពីអ្នក ស្តាប់ឮអ្នក និងមើលឃើញអ្នក។

៣. រំលឹកពីផលបុណ្យនៃសីលធម៌ល្អ ដែលវាគឺជាមូល ហេតុមួយដែលនាំឲ្យរូបគេបានចូលឋានសួគ៌របស់អល់ឡោះ ជាម្ចាស់។

៤. រំលឹកពីទណ្ឌកម្មនៃភាពអសីលធម៌ ហើយវាគឺជាមូល ហេតុមួយដែលនាំឲ្យរូបគេចូលឋាននរក។

៥. រំលឹកខ្លួនឯងជានិច្ចថា ជាការពិតណាស់ ការប្រកាន់
ខ្ជាប់នឹង

សីលធម៌ល្អ នាំឲ្យរូបគេទទួលបាននូវក្តីស្រឡាញ់ពីអល់ឡោះ
ជាម្ចាស់ និងពីម៉ាខ្លួកទាំងឡាយរបស់ទ្រង់ ហើយទង្វើអសីល
ធម៌ គឺនាំឲ្យរូបគេទទួលបាននូវការខឹងសម្បាពីអល់ឡោះជា
ម្ចាស់ និងពីម៉ាខ្លួកទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។

៦. អានដីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ និងយកគំរូតាម
លោក។

៧. រាប់អានមិត្តភក្តិដែលល្អៗ និងចៀសឲ្យឆ្ងាយពីមិត្តដែល
មិនល្អ។

ផ្នែកទូទៅ និងហ្សីកៀរ

(ការប្តូរស្តង់ និងរលឹកចំពោះអស់ឡោះ)

សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្សីកៀរ(រលឹកចំពោះអស់ឡោះ)?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(مَثَلُ الَّذِي يَذْكُرُ رَبَّهُ وَالَّذِي لَا يَذْكُرُهُ ، مَثَلُ الْحَيِّ وَالْمَيِّتِ) رواه البخاري

មានន័យថា៖ “ការប្រៀបធៀបអ្នកដែលរលឹកទៅចំពោះម្ចាស់របស់គាត់ នឹងអ្នកដែលមិនរលឹកទៅចំពោះទ្រង់ គឺដូចជាការរស់ និងការស្លាប់”។

នេះគឺដោយសារតែជីវិតរស់នៅរបស់មនុស្សមានតម្លៃ គឺអាស្រ័យលើកម្រិតនៃការហ្សីកៀររបស់គេចំពោះអស់ឡោះជាម្ចាស់។

សំណួរទី២. ចូររលឹកឡើងពីផលប្រយោជន៍មួយចំនួននៃការហ្សីកៀរ។

ចម្លើយ. ផលប្រយោជន៍មួយចំនួននៃការហ្សីកៀរមានដូចជា៖

- ១. ធ្វើឲ្យម្ចាស់មហាសប្បុរសពេញចិត្ត
- ២. ជួយបណ្តេញស្នែងតន
- ៣. អាចជួយការពារជនមូស្លីមពីប្រការអាក្រក់

ទាំងឡាយ

- ៤. ទទួលបាននូវផលបុណ្យពីអស់ឡោះជាម្ចាស់។

សំណួរទី៣. តើហ្សឺរៀរមួយណាដែលដល់ជាងគេ?

ចម្លើយ. គឺការពោលពាក្យ "لَا إِلَهَ إِلَّا اللَّهُ" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអស់ឡោះ)។

សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក?

ចម្លើយ. យើងសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي أَحْيَانَا بَعْدَمَا أَمَاتَنَا وَإِلَيْهِ النُّشُورُ

មានន័យថា៖ ការសរសើរទាំងឡាយសម្រាប់អស់ឡោះជាម្ចាស់ដែលបានផ្តល់ឱ្យយើងនូវជីវិតរស់រានឡើងវិញក្រោយពីការដកយកវាពីយើង(នៅពេលគេងលក់) ហើយអ្វីៗនឹងវិលទៅរកទ្រង់វិញ។

សំណួរទី៥. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀក បំពាក់?

ចម្លើយ. យើងសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي كَسَانِي هَذَا الثَّوْبَ وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلَا قُوَّةَ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះដែលជាអ្នកផ្តល់សម្លៀកបំពាក់នេះដល់ខ្ញុំ និងផ្តល់លាភសក្ការៈមកឱ្យខ្ញុំ ដែលមិនមែនជាអានុភាពឬកម្លាំងពលំចេញពីរូបខ្ញុំឡើយ។

សំណួរទី៦. តើយើងសូត្រដូចម្តេចនៅពេលដោះសម្លៀកបំពាក់?

ចម្លើយ. យើងសូត្រថា៖ "بِسْمِ اللَّهِ" មានន័យថា៖ ក្នុងនាម

អស់ឡោះ។

សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀក
កំប៉ែកថ្មី?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ لَكَ الْحَمْدُ ؛ أَنْتَ كَسَوْتَنِيهِ، أَسْأَلُكَ مِنْ خَيْرِهِ وَخَيْرِ مَا صُنِعَ لَهُ، وَأَعُوذُ بِكَ مِنْ شَرِّهِ وَشَرِّ مَا صُنِعَ لَهُ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! រាល់ការសរសើរ
ទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់ជាអ្នកផ្តល់ឲ្យខ្ញុំនូវសម្លៀក
កំប៉ែកនេះ។ ខ្ញុំសុំអំពីទ្រង់នូវភាពល្អរបស់វា និងភាពល្អនៃអ្វី
ដែលត្រូវគេធ្វើសម្រាប់វា។ ហើយខ្ញុំសុំអំពីទ្រង់ សូមទ្រង់មេត្តា
បញ្ជៀសនូវភាពអាក្រក់របស់វា និងភាពអាក្រក់នៃអ្វីៗដែលត្រូវ
គេធ្វើសម្រាប់វា។”

សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែលស្លៀក
សម្លៀកកំប៉ែកថ្មី?

ចម្លើយ. នៅពេលដែលអ្នកឃើញនរណាម្នាក់ស្លៀកសម្លៀក

កំប៉ែកថ្មី ចូរអ្នកបូងសូងសុំទូអាឲ្យគេ ហើយសូត្រថា៖

تُبْلِي وَخُلِفَ اللَّهُ تَعَالَى

មានន័យថា៖ “សូមអស់ឡោះផ្តល់ឲ្យអ្នកបានពាក់វារហូត
ដល់ខួប ហើយសូមអស់ឡោះប្តូរនឹងរបស់មួយផ្សេងទៀត។”

សំណួរទី៩. ចូរលើកឡើងពីទូអាដែលត្រូវសូត្រនៅពេល
ចូលបន្ទប់ទឹក។

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْخُبْثِ وَالْخُبَائِثِ

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់បញ្ចៀស
រូបខ្ញុំពីអំពើអាក្រក់នៃបណ្តាស្នែកតនប្រុស និងស្នែកតនស្រី។

សំណួរទី១០. ចូរលើកឡើងពីទូអាដែលយើងត្រូវសូត្រនៅ
ពេលចេញពីបន្ទប់ទឹក។

ចម្លើយ. យើងត្រូវសូត្រថា៖ “**عَفْرَانِكَ**” មានន័យថា៖ ខ្ញុំសូមពី
ទ្រង់នូវការសណ្តោសប្រណី។

សំណួរទី១១. តើយើងសូត្រដូចម្តេចមុនពេលយកវូហ្គ?

ចម្លើយ. យើងសូត្រថា៖ “**بِسْمِ اللَّهِ**” មានន័យថា៖ ក្នុងនាម
អស់ឡោះ។

សំណួរទី១២. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលយក
វូហ្គរួច?

ចម្លើយ. យើងសូត្រថា៖

أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ

មានន័យថា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរព
សក្តារៈដ៏ត្រឹមត្រូវ មានតែអស់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ត្រី
កចំពោះទ្រង់ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើ
របស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់។

សំណួរទី១៣. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេល
ចេញពីផ្ទះ?

ចម្លើយ. យើងសូត្រថា៖

بِسْمِ اللَّهِ، تَوَكَّلْتُ عَلَى اللَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

មានន័យថា៖ ក្នុងនាមអល់ឡោះ! រូបខ្ញុំសូមប្រគល់ខ្លួនចំពោះ
ទ្រង់។ គ្មានអំណាចឬឥទ្ធិពលអ្វីឡើយ គឺមានតែអល់ឡោះ។

សំណួរទី១៤. តើហ្សឺកៀរអ្វីដែលយើងត្រូវសូត្រពេលចូលផ្ទះ?

ចម្លើយ. យើងសូត្រថា៖

بِسْمِ اللَّهِ وَجَنَّا، وَبِاسْمِ اللَّهِ خَرَجْنَا، وَعَلَى اللَّهِ رَبِّنَا تَوَكَّلْنَا

មានន័យថា៖ “ក្នុងនាមអល់ឡោះ យើងបានចូល(ផ្ទះ)
ហើយក្នុងនាមអល់ឡោះ យើងបានចេញ(ពីផ្ទះ) ហើយនៅលើ
អល់ឡោះដែលជាម្ចាស់របស់ពួកយើងផងដែរ ដែលពួកយើង
ប្រគល់ការទុកចិត្ត”។

បន្ទាប់មក គេត្រូវឲ្យសាឡាមទៅកាន់ក្រុមគ្រួសាររបស់គេ។

សំណួរទី១៥. តើហ្សឺកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចូល
ម៉ាស៊ីត?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកប
ណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ។

សំណួរទី១៦. តើហ្សឺកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពី
ម៉ាស៊ីត?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវក្តី
ប្រោសប្រណីអំពីទ្រង់”។

សំណួរទី១៧. តើយើងសូត្រដូចម្តេចនៅពេលពួកគេអា
ហ្សាន?

ចម្លើយ. គឺយើងត្រូវសូត្រដូចអ្វីដែលអ្នកអាហ្សានបាន
សូត្រដែរ លើកលែងតែត្រង់កន្លែង៖

حَيِّ عَلَى الصَّلَاةِ ، حَيِّ عَلَى الْفَلَاحِ

(តោះយើងនាំគ្នាមកសឡាត! តោះយើងនាំគ្នាមករកភាព
ជោគ-ជ័យ)

ដោយយើងត្រូវសូត្រថា៖

لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

(គ្មានទេអានុភាព និងឥទ្ធិពល លើកលែងតែពីទ្រង់)

សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអា
ហ្សានរួច?

ចម្លើយ. យើងត្រូវសឡាវ៉ាតលើណាពី ﷻ ហើយសូត្រថា៖

*اللَّهُمَّ رَبِّ هَذِهِ الدُّعْوَةِ النَّامَةِ وَالصَّلَاةِ الْقَائِمَةِ آتِ مُحَمَّدًا الْوَسِيلَةَ وَالْفَضِيلَةَ وَابْعَثْهُ مَقَامًا مَحْمُودًا
الَّذِي وَعَدْتَهُ*

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់នៃការអាហ្សាន
ដ៏ពេញលេញ និងសឡាតដែលគេបញ្ជូរឡើង! សូមទ្រង់ផ្តល់ឲ្យ
មូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌)

ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ។

ត្រូវសុំទូអាឲ្យបានច្រើននៅចន្លោះរវាងអាហ្សាន និងអ៊ីក័ម៉ៈ ព្រោះថាការទូអានៅពេលនោះ គឺមិនត្រូវបានគេប្រោសចោលឡើយ។

សំណួរទី១៩. តើហ្ស៊ីកៀរអ្វីខ្លះដែលយើងត្រូវសូត្រនៅពេលព្រឹក និងពេលល្ងាច?

ចម្លើយ. យើងត្រូវសូត្រ៖

១. អាយ៉ាត់គួរស៊ីយ៍

﴿اللَّهُ لَا إِلَهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ لَا تَأْخُذُهُ سِنَّةٌ وَلَا نَوْمٌ لَهُ مَا فِي السَّمَوَاتِ وَمَا فِي الْأَرْضِ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ وَسِعَ كُرْسِيُّهُ السَّمَوَاتِ وَالْأَرْضَ وَلَا يَئُودُهُ حِفْظُهُمَا وَهُوَ الْعَلِيُّ الْعَظِيمُ﴾ [البقرة: ٢٥٥]

មានន័យថា៖ អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្តារៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្តរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើក-លែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីពុទ្ធិរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍

របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់និងផែនដី។
ហើយការថែរក្សាភពទាំងពីរនោះ មិនបានធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម។

២. សូត្រ៖

- ស្វ៊ីរ៉ោះអៀខ្លីស (سورة الإخلاص)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

(قُلْ هُوَ اللَّهُ أَحَدٌ ① اللَّهُ الصَّمَدُ ② لَمْ يَلِدْ وَلَمْ يُولَدْ ③ وَلَمْ يَكُن لَّهُ كُفُوًا أَحَدٌ ④)

[الإخلاص: ①-④]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អស់ឡោះគឺជាម្ចាស់តែមួយគត់(១)។ អស់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់(២)។ ទ្រង់មិនប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ(៣)។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ(៤)។”

- ស្វ៊ីរ៉ោះអាល់ហ្វាឡីក (سورة الفلق)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

(قُلْ أَعُوذُ بِرَبِّ الْفَلَقِ ① مِنْ شَرِّ مَا خَلَقَ ② وَمِنْ شَرِّ غَاسِقٍ إِذَا وَقَبَ ③ وَمِنْ شَرِّ

الْوَقْتِ فِي الْعُقَيْدِ ④ وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ ⑤) [الفلق: ①-⑤]

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស(១) អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក(២) និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាពងងឹតបានមកដល់(៣) និងអំពី

ប្រការអាក្រក់របស់

ពួកស្រ្តីមន្តអាគមដែលសូត្រផ្លុំមន្តអាគមទៅក្នុងខ្សែចំណង(៤)
ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្មោះនីសនៅ
ពេលដែលគេច្រណែនឈ្មោះនីស(៥)។

- ស្វីរ៉ោ: អាន់ណាស(سورة الناس)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

﴿قُلْ أَعُوذُ بِرَبِّ النَّاسِ ① مَلِكِ النَّاسِ ② إِلَهِ النَّاسِ ③ مِنْ شَرِّ أَلْوَسَايسِ الْخَنَازِيسِ ④﴾

﴿الَّذِي يُوسِسُ فِي صُدُورِ النَّاسِ ⑤ مِنَ الْخَبْئَةِ وَالنَّاسِ ⑥﴾ [الناس: ①-⑥]

មានន័យថា : ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់
នៃមនុស្សលោក(១) ដែលជាស្តេចគ្រប់គ្រងមនុស្សលោក(២)
ជាម្ចាស់នៃមនុស្សលោក(៣) ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការ
ញុះញង់របស់ពួកស្លែតន(៤) ដែលវាញុះញង់នៅក្នុងចិត្តមនុស្ស
លោក(៥)។ (ស្លែតននោះ)មកអំពីជិន និងមនុស្សលោក(៦)។

៣. សូត្រ៖

اللَّهُمَّ أَنْتَ رَبِّي لَا إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ
مِنْ شَرِّ مَا صَنَعْتُ، مِنْ شَرِّ مَا بَدَأْتُكَ، وَمِنْ شَرِّ أَلْوَسَايسِ الْخَنَازِيسِ الَّتِي يُوسِسُ فِي صُدُورِ النَّاسِ مِنَ الْخَبْئَةِ وَالنَّاسِ الَّتِي يُوسِسُ فِي صُدُورِ النَّاسِ مِنَ الْخَبْئَةِ وَالنَّاسِ الَّتِي يُوسِسُ فِي صُدُورِ النَّاسِ مِنَ الْخَبْئَةِ وَالنَّاسِ

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។ គ្មាន
ម្ចាស់ណាដែលរូបខ្ញុំត្រូវគោរពសក្តារៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។
ទ្រង់បង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាម
កិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀស
រូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវ

ឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានឱ្យរូបខ្ញុំ ហើយរូបខ្ញុំ
ក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូម
ទ្រង់មេត្តាអភ័យទោសឱ្យខ្ញុំផង ព្រោះគ្មាននរណាម្នាក់ដែលអាចលើក
លែងទោសឱ្យរូបខ្ញុំបានទេ គឺមានតែទ្រង់មួយគត់។

សំណួរទី២០. តើយើងសូត្រអ្វីនៅពេលចូលគេង?

ចម្លើយ. យើងសូត្រថា៖

بِسْمِكَ اللَّهُمَّ أَمُوتُ وَأَحْيَا

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ក្នុងនាមរបស់ទ្រង់
ហើយដែលខ្ញុំស្លាប់ ឬរស់នោះ។

សំណួរទី២១. តើយើងត្រូវសូត្រដូចម្តេចមុនពេល
ទទួលទានអាហារ?

ចម្លើយ. យើងសូត្រថា៖ “**بِسْمِ اللَّهِ**” មានន័យថា៖ “ក្នុងនាម
អស់ឡោះ”។ តែប្រសិនបើយើងភ្លេចមិនបានសូត្រនៅពេល
ចាប់ផ្តើមទទួលទានអាហារទេ យើងត្រូវសូត្រថា៖

بِسْمِ اللَّهِ فِي أَوَّلِهِ وَآخِرِهِ

មានន័យថា៖ “ក្នុងនាមអស់ឡោះទាំងក្នុងពេលដំបូងរបស់
វា និងពេលចុងក្រោយរបស់វា”។

សំណួរទី២២. តើយើងត្រូវសូត្រដូចម្តេចក្រោយពេល
ទទួលទានអាហាររួច?

ចម្លើយ. យើងសូត្រថា៖

أَلْحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلَا قُوَّةَ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះជាម្ចាស់ដែលជាអ្នកប្រទានអាហារនេះដល់ខ្ញុំ និងផ្តល់លាភសក្តារៈមកឱ្យខ្ញុំ ដែលមិនមែនជាអានុភាព ឬកម្លាំងពល់ចេញពីរូបខ្ញុំឡើយ។

សំណួរទី២៣. តើទូអាអ្វីដែលភ្ញៀវត្រូវទូអាឲ្យម្ចាស់អាហារ (ម្ចាស់ផ្ទះ)?

ចម្លើយ. គឺត្រូវសូត្រថា៖

اللَّهُمَّ بَارِكْ لَهُمْ فِيْمَا رَزَقْتَهُمْ، وَاعْفِرْ لَهُمْ وَارْحَمُهُمْ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរ-ជ័យដល់ពួកគេនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្តារៈដល់ពួកគេ ហើយសូមទ្រង់មេត្តាអភ័យទោសនិងអាណិតស្រឡាញ់ចំពោះពួកគេផងចុះ”។

សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចពេលមានគេកណ្តាស់?

ចម្លើយ. យើងសូត្រថា៖

(الْحَمْدُ لِلَّهِ)

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះ។ ហើយអ្នកដែលបានឮ ត្រូវពោលទៅកាន់អ្នកដែលកណ្តាស់នោះថា៖

(يَرْحَمُكَ اللَّهُ)

មានន័យថា៖ សូមអស់ឡោះអាណិតស្រឡាញ់អ្នក។

ហើយនៅពេលដែលមានគេពោលមកកាន់ខ្លួនដូច្នោះ អ្នកដែលកណ្តាស់នោះ ត្រូវពោលតបទៅវិញថា៖

អល់ឡោះ(បីដង)។ អល់ឡោះមហាធំធេង(បីដង)។ ទ្រង់មហាបរិសុទ្ធ។ ឱអល់ឡោះជាម្ចាស់! ជាការពិតណាស់ ខ្ញុំពិតជាបានបំពានលើខ្លួនឯង។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មានអ្នកណាអាចអភ័យទោសឲ្យខ្ញុំ ក្រៅពីទ្រង់ឡើយ។

សំណួរទី២៧. ចូរលើកឡើងពីទូអាពេលធ្វើដំណើរ?

ចម្លើយ. យើងសូត្រថា៖

اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، (سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ). اللَّهُمَّ إِنَّا نَسْأَلُكَ فِي سَفَرِنَا هَذَا الْبِرَّ وَالتَّقْوَىٰ، وَمِنَ الْعَمَلِ مَا تَرْضَىٰ، اللَّهُمَّ هَوِّنْ عَلَيْنَا سَفَرَنَا هَذَا وَاطْوِ عَنَّا بُعْدَهُ، اللَّهُمَّ أَنْتَ الصَّاحِبُ فِي السَّفَرِ، وَالْخَلِيفَةُ فِي الْأَهْلِ، اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ وَعَثَاءِ السَّفَرِ، وَكَآبَةِ الْمَنْظَرِ، وَسُوءِ الْمُنْقَلَبِ فِي الْمَالِ وَالْأَهْلِ

មានន័យថា៖ អល់ឡោះដ៏មហាធំធេង(បីដង)។ ទ្រង់មហាបរិសុទ្ធដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួកយើងខ្ញុំជាអ្នកមានលទ្ធភាពចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់យើងវិញ។ ឱអល់ឡោះជាម្ចាស់! ពិតណាស់ ពួកយើងសូមបូងសូងចំពោះទ្រង់លើការធ្វើដំណើររបស់យើងខ្ញុំឱ្យស្ថិតក្នុងប្រការល្អ និងការកោតខ្លាចចំពោះទ្រង់ ព្រមទាំងការប្រតិបត្តិនូវអ្វីដែលទ្រង់យល់ព្រម។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់យើងខ្ញុំនេះឱ្យមានភាពងាយស្រួល និងសូមទ្រង់បង្រួមចម្ងាយនៃដំណើរនេះដល់យើងខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាអ្នកថែរក្សាពួកយើងក្នុងការធ្វើដំណើរ និងជាអ្នកគ្រប់គ្រងលើគ្រួសារ។ ឱអ

ល់ឡោះជាម្ចាស់!

ពិតណាស់ ខ្ញុំសូមទ្រង់មេត្តាបញ្ជៀសរូបខ្ញុំឱ្យឆ្ងាយពីការលំបាកនៃការធ្វើដំណើរ ការនឿយហត់ និងការផ្លាស់ប្តូរស្ថានភាពពីល្អទៅអាក្រក់ដែលកើតមានឡើងក្នុងគ្រួសារ និងទ្រព្យសម្បត្តិផងចុះ។

ហើយនៅពេលវិលត្រឡប់មកវិញ ត្រូវសូត្រដូចខាងលើនេះដែរ តែត្រូវបន្ថែមថា៖

آيُّونُ تَائِبُونَ عَابِدُونَ لِرَبِّنَا حَامِدُونَ

មានន័យថា៖ យើងខ្ញុំវិលត្រឡប់មកវិញក្នុងនាមជាអ្នកសារភាពកំហុស(តាវហ្គាត់) ជាអ្នកគោរពប្រតិបត្តិ និងជាអ្នកកោតសរសើរទៅចំពោះម្ចាស់របស់ពួកយើង។

សំណួរទី២៨. តើអ្នកដែលធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់អ្នកដែលមិនធ្វើដំណើរ?

ចម្លើយ. គឺត្រូវពោលថា៖

أَسْتَوْدِعُكُمْ اللَّهَ الَّذِي لَا تَضِيغُ وَدَائِعُهُ

មានន័យថា៖ ខ្ញុំសូមពីអស់ឡោះឱ្យថែរក្សារូបអ្នក ព្រោះទ្រង់ជាអ្នកថែរក្សាដ៏ល្អបំផុត។

សំណួរទី២៩. តើអ្នកដែលមិនធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់អ្នកដែលធ្វើដំណើរ?

ចម្លើយ. គឺត្រូវពោលថា៖

أَسْتَوْدِعُ اللَّهَ دِينَكَ وَأَمَانَتَكَ وَخَوَاتِمَ عَمَلِكَ

មានន័យថា៖ ខ្ញុំសូមផ្អាកផ្អាកនឹងអល់ឡោះចំពោះសាសនា
របស់អ្នក ភាពទៀងត្រង់របស់អ្នក និងទង្វើចុងក្រោយរបស់អ្នក។

សំណួរទី៣០. តើអ្វីទៅជាទូអាពេលចូលផ្សារ?

ចម្លើយ. គឺយើងត្រូវសូត្រថា៖

لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ يُحْيِي وَيُمِيتُ وَهُوَ حَيٌّ لَا يَمُوتُ، بِيَدِهِ الْخَيْرُ،
وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ

មានន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏
ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស្តីរិកទៅចំពោះទ្រ
ង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ។ ទ្រង់ជា
អ្នកធ្វើឲ្យរស់(ប្រទានជីវិត) និងជាអ្នកធ្វើឲ្យស្លាប់(ដកហូតជីវិត)
ហើយទ្រង់ជាម្ចាស់ដែលរស់(ជាអមតៈ) ដោយពុំស្លាប់ឡើយ។
ប្រការល្អទាំងឡាយ ស្ថិតក្នុងកណ្តាប់ដៃទ្រង់ ហើយទ្រង់គឺជា
អ្នកមានអានុភាពលើអ្វីៗទាំងអស់។

សំណួរទី៣១. ចូរលើកឡើងពីទូអានៅពេលខឹងសម្បា។

ចម្លើយ. គឺយើងសូត្រថា៖

(أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ)

មានន័យថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសពីស្តេចនៃដែលត្រូវ
គេដាក់បណ្តាសា។

សំណួរទី៣២. តើយើងត្រូវពោលដូចម្តេចទៅកាន់អ្នកដែលបានធ្វើល្អជាក់យើង?

ចម្លើយ. គឺយើងពោលថា៖ “**حَزَاكَ اللهُ خَيْرًا**” មានន័យថា៖ សូមអល់ឡោះតបស្នងល្អដល់អ្នក។

សំណួរទី៣៣. តើអ្វីទៅជាទូអាដែលត្រូវសូត្រនៅពេលដែលយានជំនិះមានភាពយ៉ាប់យឺន?

ចម្លើយ. គឺយើងសូត្រថា៖ “**بِسْمِ اللهُ**” មានន័យថា៖ ក្នុងនាមអល់ឡោះ។

សំណួរទី៣៤. តើយើងត្រូវពោលដូចម្តេចនៅពេលទទួលបានដំណឹងរីករាយ?

ចម្លើយ. យើងសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي بِنِعْمَتِهِ تَتِمُّ الصَّالِحَاتُ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ដោយការប្រោសប្រទានរបស់ទ្រង់ ទើបកិច្ចការដ៏ប្រពៃត្រូវបានសម្រេច។

សំណួរទី៣៥. តើយើងត្រូវពោលដូចម្តេចនៅពេលដែលទទួលបានដំណឹងមិនល្អ?

ចម្លើយ. គឺយើងសូត្រថា៖

الْحَمْدُ لِلَّهِ عَلَى كُلِّ حَالٍ

មានន័យថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អស់
ឡោះនៅគ្រប់កាលៈទេសៈទាំងអស់។

សំណួរទី៣៦. តើយើងត្រូវឲ្យសាឡាម និងទទួលសាឡាម
ដូចម្តេច?

ចម្លើយ. គឺយើងពោលថា៖

السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ

មានន័យថា៖ សូមសុខសន្តិភាព និងក្តីមេត្តាករុណារបស់
អស់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមានដល់អ្នក។

ហើយគេត្រូវតបវិញថា៖

وَعَلَيْكُمْ السَّلَامُ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ

មានន័យថា៖ ហើយក៏សូមឲ្យសុខសន្តិភាព និងក្តីមេត្តា
ករុណារបស់អស់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមាន
ដល់អ្នកដូចគ្នា។

សំណួរទី៣៧. តើយើងសូត្រដូចម្តេចនៅពេលមានភ្លៀងធ្លាក់?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ صَيِّبًا نَافِعًا

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យ
ទឹកភ្លៀងមានប្រយោជន៍ផងចុះ។

សំណួរទី៣៨. តើយើងសូត្រដូចម្តេចក្រោយពេលភ្លៀងធ្លាក់រួច?

ចម្លើយ. យើងសូត្រថា៖

مُطِرْنَا بِفَضْلِ اللَّهِ وَرَحْمَتِهِ

មានន័យថា៖ ពួកយើងត្រូវបានគេផ្តល់ទឹកភ្លៀងឲ្យដោយសារ
តែភាពសប្បុរស និងក្តីអាណិតស្រលាញ់របស់អល់ឡោះ។

សំណួរទី៣៩. ចូរលើកឡើងពីទូអាណៅពេលមានខ្យល់ខ្លាំង?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَسْأَلُكَ خَيْرَهَا، وَخَيْرَ مَا فِيهَا، وَخَيْرَ مَا أُرْسِلَتْ بِهِ، وَأَعُوذُ بِكَ مِنْ شَرِّهَا، وَشَرِّ مَا فِيهَا،
وَشَرِّ مَا أُرْسِلَتْ بِهِ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់
នូវប្រការល្អរបស់វា ប្រការល្អនៃអ្វីៗដែលនៅក្នុងវា និងប្រការ
ល្អនៃអ្វីដែលវាត្រូវគេបញ្ជូនមក។ ហើយខ្ញុំសុំពីទ្រង់មេត្តាប
ញ្ជៀសពីប្រការអាក្រក់របស់វា ប្រការអាក្រក់នៃអ្វីៗដែលនៅ
ក្នុងវា និងប្រការអាក្រក់នៃអ្វីៗដែលគេបញ្ជូនវាមក។

សំណួរទី៤០. ចូរលើកឡើងពីទូអាណៅពេលឮសំឡេងផ្កុរ រន្ទះ?

ចម្លើយ. យើងត្រូវសូត្រថា៖

سُبْحَانَ الَّذِي يُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ حِيْفَتِهِ

មានន័យថា៖ ទ្រង់(អល់ឡោះ)មហាបរិសុទ្ធ ដែលផ្កុរលាន់ និង
បណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើង ជាមួយនឹងការ
កោត-សរសើរចំពោះទ្រង់ ព្រោះតែការកោតខ្លាចចំពោះទ្រង់។

សំណួរទី៤១. តើយើងត្រូវសូត្រដូចម្តេចនៅពេលឃើញ
នរណាម្នាក់ទទួលរងគ្រោះថ្នាក់?

ចម្លើយ. គឺយើងត្រូវសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي عَافَانِي مِمَّا ابْتَلَاكَ بِهِ، وَفَضَّلَنِي عَلَى كَثِيرٍ مِمَّنْ خَلَقَ تَفْضِيلًا

មានន័យថា៖ “ការសរសើរទាំងឡាយ គឺសម្រាប់អស់
ឡោះដែលទ្រង់បានជួយសង្គ្រោះដល់រូបខ្ញុំពីអ្វីដែលទ្រង់បាន
សាកល្បងចំពោះវា ហើយទ្រង់បានលើកតម្កើងរូបខ្ញុំប្រសើរ
ជាងអ្វីដែលទ្រង់បានបង្កើតមក”។

សំណួរទី៥២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការ
បារម្ភខ្លាចមានប្រការអ្វីមួយកើតឡើងដោយសារតែភ្នែក ត្រូវសូត្រ?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖
إِذَا رَأَى أَحَدُكُمْ مِنْ أَخِيهِ أَوْ مِنْ نَفْسِهِ أَوْ مِنْ مَالِهِ مَا يُعْجِبُهُ، فَلْيَدْعُ لَهُ بِالْبَرَكَاتِ. فَإِنَّ الْعَيْنَ حَقٌّ (رواه
أحمد وابن ماجه وغيرهما)

មានន័យថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នក
មើលឃើញពីបងប្អូនរបស់គាត់ ឬខ្លួនរបស់គាត់ ឬទ្រព្យសម្បត្តិ
របស់គាត់នូវអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នោះ ចូរឲ្យគាត់
បូងសូងសុំពរជ័យឲ្យកើតមានដល់វា ព្រោះថាពិតណាស់ភ្នែក
(ឥទ្ធិពលរបស់វា) គឺពិតជាមានជាក់ច្បាស់”។

សំណួរទី៥៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច?

ចម្លើយ. គឺត្រូវសូត្រថា៖

*اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ . إِنَّكَ حَمِيدٌ مَجِيدٌ ،
اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ ، إِنَّكَ حَمِيدٌ مَجِيدٌ*

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! សូមទ្រង់សឡាវ៉ាត
(លើកសរសើរ)ទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់
ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីប្រាហ៊ីម និងក្រុម

គ្រួសាររបស់អ៊ីប្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នក
ដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ ឱអល់ឡោះ
ជាម្ចាស់! សូមទ្រង់ប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុម
គ្រួសាររបស់មូហាំម៉ាត់ ដូចដែលបានប្រទានពរជ័យដល់អ៊ីប្រហ៊ី
ម និងក្រុមគ្រួសាររបស់អ៊ីប្រហ៊ីមផងចុះ។ ជាការពិតណាស់
ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។

ផ្នែកផ្សេងៗ

សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)
៣. ហារ៉ុំ(ប្រការដែលគេហាមឃាត់ដាច់ខាត)
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)
៥. មូហ្គាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)

សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ?

ចម្លើយ. ច្បាប់បញ្ញត្តិទាំងនេះមាន៖

១. វ៉ាជិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបូសខែរ៉ម៉ាហ្វូន កតញ្ញូចំពោះឪពុកម្តាយជាដើម។
 - ❖ ប្រការវ៉ាជិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។
២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជាការសឡាតស៊ូណិតរ៉ាតិប(ស៊ូណិតអមហ្វើរទូ) ការប្រតិបត្តិសឡាតពេល

យប់(គឺយ៉ាមុលឡែល) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។

❖ ចំពោះប្រការស្វិណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។

កំណត់សម្គាល់៖

គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស្វិណិត គឺគប្បីរូសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ។

៣. ហាវ៉ា(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជាការដឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ ការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។

❖ ចំពោះប្រការហាវ៉ា គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។

៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជាការផ្តល់ឲ្យឬទទួលយកអ្វីមួយដោយដៃឆ្វេង ការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។

❖ ប្រការម៉ាក្រូ៖ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែល
បោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិន
ទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។

៥. មូហ្គាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិន
ចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការដឹកកាហ្វេ
ជាដើម ហើយគេឲ្យឈ្មោះវាមួយទៀតថា ប្រការហារូស
(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។

❖ ចំពោះប្រការមូហ្គាស គឺគេមិនផ្តល់ផលបុណ្យដល់
អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម
(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់
(មិនប្រតិបត្តិ)វានោះដែរ។

សំណួរទី៣. តើច្បាប់អ៊ីស្លាមចែងយ៉ាងដូចម្តេចចំពោះការ
លក់ដូរ និងការប្រាស្រ័យទាក់ទង?

ចម្លើយ. ជាគោលការណ៍ រាល់ការលក់ដូរ និងការ
ប្រាស្រ័យទាក់ទងទាំងអស់ គឺត្រូវបានអនុញ្ញាត(ហាឡាល់)
លើកលែងតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានអស់ឡោះជា
ម្ចាស់ហាមឃាត់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ذَلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبِنْعُ مِثْلُ الرِّبَا وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا فَمَنْ جَاءَهُ مَوْعِظَةٌ مِنْ رَبِّهِ فَانْتَهَى فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ وَمَنْ عَادَ فَأُولَئِكَ أَصْحَابُ النَّارِ هُمْ فِيهَا خَالِدُونَ﴾ [البقرة: ٢٧٥]

មានន័យថា៖ “ប៉ុន្តែអស់ឡោះបានអនុញ្ញាតចំពោះការ

លក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។

សំណួរទី៥. ចូរលើកឡើងពីប្រភេទមួយចំនួននៃការលក់

ដូរ និងការប្រាស្រ័យទាក់ទងដែលត្រូវបានហាមឃាត់។

ចម្លើយ. មានដូចជា៖

១. ការបោកប្រាស់(នៅក្នុងការលក់ដូរ) ហើយក្នុង

ចំណោមនោះ គឺការលាក់បាំងពីភាពអន់នៃទំនិញនោះ។

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةَ طَعَامٍ ، فَأَدْخَلَ يَدَهُ فِيهَا ، فَنَالَتْ أَصَابِعُهُ بَلَاءً ، فَقَالَ : «مَا هَذَا يَا صَاحِبَ الطَّعَامِ ؟» قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللَّهِ. قَالَ : « أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ حَتَّى يَرَاهُ النَّاسُ ، مَنْ غَشَّ فَلَيْسَ مِنِّي » رواه مسلم

មានន័យថា៖ អំពី អាពុហ្វិរ័យវ៉ោះ ពិតណាស់ រ៉ស្វិ-

លុលឡោះ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូក

ដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើម

ទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បាន

ឆ្លើយថា៖ ឱរ៉ស្វិលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា

៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើល

ឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។

២. ការប្រាក់៖ ឧទាហរណ៍ដូចជា ការដែលបុគ្គលម្នាក់ខ្ចី លុយពីបុគ្គលម្នាក់ទៀតចំនួនមួយពាន់ដុល្លា ហើយសងត្រឡប់ ទៅវិញចំនួនពីរពាន់ដុល្លា។

អ្វីដែលបានបន្ថែមលើសនោះ(លើសប្រាក់ដើមដែល បានខ្ចី) គឺជាការប្រាក់ដែលត្រូវបានហាមឃាត់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا فَمَنْ جَاءَهُ مَوْعِظَةٌ مِّن رَّبِّهِ فَانْتَهَى فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ هُمْ فِيهَا خَالِدُونَ﴾ [البقرة: ٢٧٥]

មានន័យថា៖ “ប៉ុន្តែអស់ឡោះបានអនុញ្ញាតចំពោះការ លក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។

៣. ភាពមិនច្បាស់លាស់ និងការមិនដឹង៖ ដូចជាគេ និយាយថា ខ្ញុំលក់ទឹកដោះដែលនៅក្នុងខ្លួនពពែឲ្យអ្នក ឬលក់ត្រី ក្នុងទឹកឲ្យអ្នក ទាំងដែលគេមិនទាន់បាននេសាទវាមកសោះ។

នៅក្នុងហាទីស្តមួយបានបញ្ជាក់ថា៖ “រស្មីលុលឡោះ ❷ លោកបានហាមឃាត់ពីការលក់ដូរដែលមិនច្បាស់លាស់”។

សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយ ចំនួនរបស់អស់ឡោះជាម្ចាស់មកលើរូបអ្នក។

ចម្លើយ. មានដូចជា៖

១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូប ខ្ញុំមកឲ្យស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។

២. នៀកម៉ាត់ស៊ីណូ: ខណៈដែលទ្រង់មិនបានបង្កើតរូប ខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។

៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាច មើលឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។

៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។ ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើ យើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់ឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា:

(وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا إِنَّ اللَّهَ لَعَفُورٌ رَحِيمٌ ﴿١٧٤﴾ [النحل: ١٧٤])

មានន័យថា: “ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។

សំណួរទី៦. ចំពោះនៀកម៉ាត់(ឧបការគុណ)ទាំងឡាយដែល អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់យើង តើយើង ចាំបាច់ត្រូវធ្វើដូចម្តេច? ហើយតើយើងត្រូវដឹងគុណចំពោះនៀក ម៉ាត់ទាំងនោះដោយរបៀបណា?

ចម្លើយ. គឺចាំបាច់លើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំង នោះ តាមរយៈការថ្លែងអំណរគុណ និងកោតសរសើរដល់អល់ឡោះ:

ជាម្ចាស់ ព្រោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលបានប្រោសប្រទានវា
ដល់យើង ហើយយើងត្រូវប្រើប្រាស់នៅកម្រិតទាំងនេះក្នុងផ្លូវដែល
អស់ឡោះទ្រង់ពេញចិត្ត ពុំមែនប្រើប្រាស់វាក្នុងការប្រព្រឹត្តល្មើសនឹង
ទ្រង់ឡើយ។

សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?

ចម្លើយ. ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ា
ហ្វាតវ៉ា និងថ្ងៃរ៉យ៉ាហាដ្លី។

ដូចដែលមានបញ្ជាក់ក្នុងហាទីស្តមួយដែលរាយការណ៍
ដោយអាណាស គាត់បាននិយាយថា៖

قَدِمَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ الْمَدِينَةَ وَهُمْ يَوْمَانِ يَلْعَبُونَ فِيهِمَا، فَقَالَ : مَا هَذَانِ الْيَوْمَانِ ؟
قَالُوا : كُنَّا نَلْعَبُ فِيهِمَا فِي الْجَاهِلِيَّةِ. فَقَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : إِنَّ اللَّهَ قَدْ أَبَدَلَكُمْ بِهِمَا
خَيْرًا مِنْهُمَا : يَوْمَ الْأَضْحَى وَيَوْمَ الْفِطْرِ

មានន័យថា៖ ពេលដែលរ៉ស្មីលុលឡោះ ﷺ លោកបានទៅដល់
ម៉ាទីណា៖ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណា ពួកគេមានពីរថ្ងៃ
ដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃ
ទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេង
សប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអរិជ្ជា(មុនអ៊ីស្លាម)
មកម្ល៉េះ”។ ពេលនោះ រ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍
ទៅកាន់ពួកគេវិញថា ៖

(إِنَّ اللَّهَ قَدْ أَبَدَلَكُمْ بِهِمَا خَيْرًا مِنْهُمَا : يَوْمَ الْأَضْحَى وَيَوْمَ الْفِطْرِ) رواه أبو داود

មានន័យថា៖ “ពិតណាស់ អស់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់
ពួកអ្នកនូវពីរថ្ងៃផ្សេងវិញដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃ
រ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វាតត្រោះ”។

ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជា
ប្រការដែលគេបង្កើតថ្មី(ពិតអះ)។

សំណួរទី៨. តើខែណាដែលល្អជាងគេ?

ចម្លើយ. គឺខែរ៉ម៉ាហ្វាន។

សំណួរទី៩. តើថ្ងៃណាដែលល្អជាងគេ?

ចម្លើយ. គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។

សំណួរទី១០. ក្នុងរយៈពេលមួយឆ្នាំ តើថ្ងៃណាដែលល្អ
ប្រសើរជាងគេបំផុត?

ចម្លើយ. គឺថ្ងៃអាវហ្វះ។

សំណួរទី១១. ក្នុងរយៈពេលមួយឆ្នាំ តើយប់អ្វីដែលល្អ
ប្រសើរជាងគេបំផុត?

ចម្លើយ. គឺយប់ឡេឡាទុលក៏ទើរ។

សំណួរទី១២. នៅពេលដែលយើងឃើញស្រ្តីដែលអាច
រៀបការនឹងគ្នាបាន តើចាំបាច់ត្រូវធ្វើដូចម្តេច?

ចម្លើយ. គឺចាំបាច់ត្រូវទម្លាក់ភ្នែកចុះ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(قُلْ لِلْمُؤْمِنِينَ يَعْضُوا مِنْ أَبْصَرِهِمْ... ﴿٣٠﴾ [النور: ﴿٣٠﴾]

មានន័យថា៖ “ចូរអ្នក(មូហាំម៉ាត់)ពេលទៅកាន់បណ្តា បុរសដែលមានជំនឿឱ្យពួកគេទម្លាក់ក្រសែភ្នែករបស់ពួកគេចុះ ពីការសម្លឹងមើល(ស្រ្តី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាម ឃាត់)”។

សំណួរទី១៣. តើសត្រូវរបស់មនុស្សលោក មានអ្វីខ្លះ?

ចម្លើយ. សត្រូវរបស់មនុស្សលោកមាន៖

១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺ ដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេ ក្នុងការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(﴿ وَمَا أْبْرِيْ نَفْسِيْ اِنَّ النَّفْسَ لَآ مَارَّةٌ بِالسُّوْءِ اِلَّا مَا رَحِمَ رَبِّيْ اِنَّ رَبِّيْ غَفُوْرٌ رَّحِيْمٌ ﴾)

[یوسف: ٥٢]

មានន័យថា៖ “តាមពិត តណ្ហាទេដែលអូសទាញទៅរក ប្រការដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំ បានអាណិតស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់”។

២. ភ្នែកនេះ វាជាសត្រូវរបស់កូនចៅអាហ្វាំ(មនុស្ស លោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោករង្វេង ញុះញង់ និងទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេ បានចូលឋាននរកដូចវាដែរ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿يَأْتِيهَا النَّاسُ كُلُّوًا مِمَّا فِي الْأَرْضِ حَلَلًا طَيِّبًا وَلَا تَتَّبِعُوا خُطُوتِ الشَّيْطَانِ إِنَّهُ لَكُمْ

عَدُوٌّ مُّبِينٌ ﴿١٦٨﴾ [البقرة: ١٦٨]

មានន័យថា៖ “ហើយចូរកុំដើរតាមមាតិកានានារបស់ស្លែតនឱ្យសោះ។ ពិតប្រាកដណាស់ ស្លែតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះពួកអ្នក”។

សំណួរទី១៤. តើអ្វីទៅជាការសារភាពកំហុស(តាវហ្គាត់)?

ចម្លើយ. ការសារភាពកំហុស(តាវហ្គាត់) គឺជាការវិលត្រឡប់(ដកខ្លួន)អំពីការប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ទៅកាន់ការគោរពប្រតិបត្តិទ្រង់វិញ(ឈប់ប្រព្រឹត្តល្មើសនឹងទ្រង់)។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَإِنِّي لَعَفَّارٌ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَىٰ ﴿١٦٩﴾ [طه: ١٦٩]

មានន័យថា៖ “ហើយពិតណាស់ យើងគឺជាអ្នកដែលមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស និងបានជឿ ហើយនិងបានសាងអំពើល្អ បន្ទាប់មក គេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ(រហូតដល់ស្លាប់)”។

សំណួរទី១៥. តើលក្ខខណ្ឌនៃការសារភាពកំហុសមានអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

១. បោះបង់ចោលទង្វើខុសឆ្គងនោះ

២. សោកស្តាយចំពោះអ្វីដែលបានកន្លងហួស

៣. ប្តេជ្ញាថាមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។

៤. បង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលគេបានបំពាន

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَالَّذِينَ إِذَا فَعَلُوا فَحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرَ
الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ﴾ [آل عمران: ٤٠]

មានន័យថា៖ “និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេ

ប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញ

អស់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់

ពួកគេ។ ហើយគ្មានអ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់

ក្រៅពីអស់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែលពួកគេ

បានប្រព្រឹត្តនោះទេ ខណៈដែលពួកគេដឹងហើយនោះ។”

សំណួរទី១៦. តើការសឡាវ៉ាតលើណាពី មានន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា អ្នកបូងស្ទូងសុំពីអស់ឡោះជាម្ចាស់

ឲ្យទ្រង់ថ្លែងសរសើរលើណាពី(ព្យាការី)របស់ទ្រង់នៅក្នុង

ចំណោមបណ្តាម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។

សំណួរទី១៧. តើពាក្យថា “سُبْحَانَ اللَّهِ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការលើកតម្កើង និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់អល់ឡោះជាម្ចាស់ពីរាល់កង្វះខាតទាំងឡាយ

សំណួរទី១៨. តើពាក្យថា “الْحَمْدُ لِلَّهِ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា អ្នកថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ និងប្រគល់ជូនទ្រង់នូវលក្ខណៈសម្បត្តិដ៏ពេញលេញ។

សំណួរទី១៩. តើពាក្យថា “اللَّهُ أَكْبَرُ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ទ្រង់ជាម្ចាស់ដ៏មហាធំធេងមហាឧត្តុង្គឧត្តម មហាខ្លាំងពូកែលើសពីអ្វីៗទាំងអស់។

សំណួរទី២០. តើពាក្យថា “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការបដិសេធពីអនុភាព និងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់វាជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

សំណួរទី២១. តើពាក្យថា “أَسْتَغْفِرُ اللَّهَ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ខ្ញុំសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ សូមឲ្យទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងបិទ-បាំងភាពអាម៉ាស់របស់ខ្ញុំ។

សេចក្តីបញ្ចប់

ជាទីបញ្ចប់៖

សំណួរទាំងអស់នេះ គឺជាអ្វីដែលឪពុកម្តាយគ្រប់រូបគប្បី បង្រៀន និងពន្យល់វាដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេចម្រើន លូតលាស់នៅលើវាចា កាយវិការ និងគោលជំនឿដែលត្រឹមត្រូវ ហើយការអប់រំកូនៗដើម្បីឲ្យពួកគេក្លាយជាអ្នកដែលស្ថិតនៅលើ ប្រការទាំងនេះ គឺសំខាន់ជាងគេផ្តល់ចំណីអាហារ និងសម្លៀក បំពាក់ដល់ពួកគេទៅទៀត។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

(يَا أَيُّهَا الَّذِينَ ءَامَنُوا قُوا أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴿٦٦﴾ [التحریم: ٦٦])

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នក ការពារខ្លួនរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានម៉ា ឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់ ដែលពួកគេមិន ជំទាស់នឹងអស់ឡោះនូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែល អស់ឡោះទ្រង់ដាក់បទបញ្ជា។”

ហើយវិស្វលុលឡោះ ៖ លោកបានមានប្រសាសន៍ថា៖

(وَالرَّجُلُ رَاعٍ فِي أَهْلِهِ وَمَسْئُولٌ عَنْ رَعِيَّتِهِ ، وَالْمَرْأَةُ رَاعِيَةٌ فِي بَيْتِ زَوْجِهَا وَمَسْئُولَةٌ عَنْ رَعِيَّتِهَا) متفقٌ عليه

មានន័យថា៖ “បុរស គឺជាអ្នកមើលការខុសត្រូវចំពោះ

គ្រួសាររបស់ខ្លួន ហើយគាត់ត្រូវទទួលខុសត្រូវអំពីអ្នកនៅក្រោម

ការគ្រប់គ្រងរបស់គាត់។ ហើយស្ត្រី គឺជាអ្នកមើលការខុសត្រូវផ្ទះ

ស្វាមីរបស់នាង ហើយនាងត្រូវទទួលខុសត្រូវអំពីអ្នកដែលនៅ

ក្រោមការគ្រប់គ្រងរបស់នាង”។

وصلى الله على سيدنا محمد وعلى آله وصحبه أجمعين

មាតិកា

អរម្ភកថា	4
ផ្នែកទេសភូមិ (គោលជំនឿ).....	8
សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក?.....	8
សំណួរទី២. តើអ្វីជាសាសនារបស់អ្នក?.....	8
សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក?.....	9
សំណួរទី៤. ចូរលើកឡើងពី កាលីម៉ៈ តាវហេទ	9
សំណួរទី៥. តើអស់ឡោះជាម្ចាស់ទ្រង់នៅឯណា?	10
សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ.....	10
សំណួរទី៧. ហេតុអ្វីបានជាអស់ឡោះទ្រង់បង្កើតពួកយើង?	12
សំណួរទី៨. តើអ្វីទៅជាការគោរពសក្ការៈ(អ៊ីប្តាហ្វាត់)?.....	12
សំណួរទី៩. តើអ្វីទៅជាកាតព្វកិច្ចធំធំជាងគេបំផុតមកលើ យើង	13
សំណួរទី១០. តើតាវហេទ(ឯកទេពនិយមចំពោះអស់ឡោះ	13
សំណួរទី១១. តើបាបកម្មអ្វីដែលធំជាងគេបំផុតក្នុងសាសនា	14
សំណួរទី១២. ចូរលើកឡើងពីស្ត្រីរិក និងប្រភេទរបស់វា? ...	15

សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌
កំបាំង..... 16

សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនា
..... 16

សំណួរទី១៥. ចូរពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ). 17

សំណួរទី១៦. តើគម្ពីរគួរអាន ជាអ្វី? 23

សំណួរទី១៧. តើអ្វីទៅជាស៊ីណ្ណៈ(មាគ៌ារបស់ព្យាការីមូ
ហាំម៉ាត់)?..... 23

សំណួរទី១៨. តើប្រការពិទអះ(ប្រការដែលគេបង្កើតថ្មី..... 24

សំណួរទី១៩. តើគោលជំនឿទាក់ទងនឹងការស្រឡាញ់ និង
..... 24

សំណួរទី២០. តើអល់ឡោះទ្រង់ទទួលយកសាសនាណា
ផ្សេង 26

សំណួរទី២១. ភាពគ្មានជំនឿ(ការហៀរ)អាចកើតឡើងទាំង 26

សំណួរទី២២. តើភាពពុតត្បូត(នីហ្វាក)ជាអ្វី? 27

សំណួរទី២៣. តើនរណាជាព្យាការី និងជាអ្នកនាំសារចុង
ក្រោយ 28

សំណួរទី២៤. តើមុជីហ្សាត់(អច្ឆរិយភាព)ជាអ្វី? 29

សំណួរទី២៥. តើនរណាជាសហប្តាត់? 29

សំណួរទី២៦. តើមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ .. 30

សំណួរទី២៧. តើអ្វីទៅជាសិទ្ធិរបស់ក្រុមគ្រួសាររបស់ព្យាការី
..... 30

សំណួរទី២៨. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះថ្នាក់
ដឹកនាំ..... 30

សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់អ្នកមានជំនឿ?... 31

សំណួរទី៣០. តើអ្វីទៅជាគេហដ្ឋានរបស់ពួកគ្មានជំនឿ? .. 31

សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? . 32

សំណួរទី៣២. ចូរលើកឡើងពីព្រះនាម និងលក្ខណៈមួយ
ចំនួន 33

សំណួរទី៣៣. ចូរពន្យល់ពីបណ្តាព្រះនាមទាំងនោះ។..... 33

សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះ
សាសនាវិទូ 35

សំណួរទី៣៥. តើនរណាជាអ្នកជំនិត(اولياء)របស់អល់ឡោះ?
..... 36

សំណួរទី៣៦. តើជំនឿ គឺជាពាក្យសម្តី និងទង្វើឬ? 36

សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះ
 ឬទេ?..... 37

សំណួរទី៣៨. តើអៀបសាសនាជាអ្វី?..... 37

សំណួរទី៣៩. តើពេលណាដែលទង្វើកុសលត្រូវបានគេ
 ទទួល 37

សំណួរទី៤០. តើការប្រគល់ការទុកចិត្តចំពោះអស់ឡោះ
 (توكل) ជាអ្វី? 38

សំណួរទី៤១. តើការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពី
 38

សំណួរទី៤២. តើនរណាជាក្រុមអះលុសស៊ីណ្ល្លះ វាល់ដើម៉ា
 អះ?..... 39

ផ្នែកហ្វីកោះ(ក្បួនច្បាប់អីស្លាម) 41

សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។ 41

សំណួរទី២. តើគេត្រូវសម្អាតប្រកាវកខ្វក់(ណាជីស)ដែល
 មាន..... 41

សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយកវូ
 ហ្វា? 41

សំណួរទី៤. តើត្រូវយកទឹកវូហ្វាដោយរបៀបណា?..... 42

សំណួរទី៥. តើអ្វីទៅជាហ្វីរទូ(កាតព្វកិច្ច)នៃការយកវូហ្វា? 43

សំណួរទី៦. តើប្រការស្វីណិត(ប្រការដែលគួរគប្បីធ្វើ)នៃរូប
..... 44

សំណួរទី៧. ចូររាប់ប្រការដែលនាំឲ្យខូចឬដាច់ទីក្រុង..... 45

សំណួរទី៨. តើការតាយាំមុម ជាអ្វី? 46

សំណួរទី៩. តើត្រូវតាយាំមុមយ៉ាងដូចម្តេច?..... 46

សំណួរទី១០. តើប្រការអ្វីខ្លះដែលនាំឲ្យខូចតាយាំមុម? 46

សំណួរទី១១. តើគេអាចជូតលើស្បែកជើងឃ្នុបឬស្រោមជើង
..... 46

សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើ
ឲ្យជូត..... 46

សំណួរទី១៣. តើអ្វីទៅជាលក្ខខណ្ឌនៃភាពត្រឹមត្រូវនៅក្នុង
ការជូត 47

សំណួរទី១៤. ចូរប្រាប់ពីរបៀបនៃការជូតលើស្បែកជើងឃ្នុប
..... 48

សំណួរទី១៥. តើប្រការអ្វីដែលនាំឲ្យខូចដល់ការជូតនេះ ... 48

សំណួរទី១៦. តើសឡាត មានន័យយ៉ាងដូចម្តេច?..... 49

សំណួរទី១៧. តើច្បាប់អ៊ីស្លាមកំណត់យ៉ាងណាចំពោះ ការ
សឡាត 49

សំណួរទី១៨. តើច្បាប់អ៊ីស្លាមចែងយ៉ាងណាចំពោះអ្នកដែល
..... 49

សំណួរទី១៩. តើសឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវ
..... 50

សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វី
ខ្លះ?..... 50

សំណួរទី២១. តើរូកុន(គោលគ្រឹះ)នៃសឡាតមានអ្វីខ្លះ?.... 51

សំណួរទី២២. ចូររៀបរាប់ពីប្រការវ៉ាជិប(ប្រការចាំបាច់)នៃ ស
ឡាត?..... 52

សំណួរទី២៣. តើប្រការស៊ូណិត(ប្រការគួរគប្បីធ្វើ)នៅក្នុង 53

សំណួរទី២៤. ចូររៀបរាប់ពីប្រការដែលនាំឲ្យខូចសឡាត .. 56

សំណួរទី២៥. តើជនមូស្លីមត្រូវសឡាតដោយរបៀបណា? 56

សំណួរទី២៦. ចូរលើកឡើងពីហ្ស៊ីកៀវដែលគេត្រូវសូត្រ
ក្រោយ 61

សំណួរទី២៧. តើសឡាតស៊ូណិតវ៉ាតិប(ស៊ូណិតអមហ្វ៊ីរទូ)
..... 62

សំណួរទី២៨. តើថ្ងៃណាដែលល្អប្រសើរជាងគេក្នុងមួយសប្តា
ហ៍? 63

សំណួរទី២៩. តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះសឡាត ជុ
មអាត់?..... 64

សំណួរទី៣០. តើសឡាតជុមអាត់មានប៉ុន្មានវិញ្ញាត? 65

សំណួរទី៣១. តើគេអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាត
..... 65

សំណួរទី៣២. ចូរលើកឡើងពីប្រការស្និទ្ធិណិតដែលគួរគប្បីធ្វើ
..... 65

សំណួរទី៣៣. ចូរលើកឡើងពីឧត្តមភាពនៃការសឡាតដើម៉ា
អៈ..... 66

សំណួរទី៣៤. តើអ្វីជាភាពស្នឹងស្នាធ(យូសុ)ក្នុងសឡាត? . 66

សំណួរទី៣៥. ចូរឲ្យនិយមន័យហ្សាកាត់? 67

សំណួរទី៣៦. តើអ្វីជាការបរិច្ចាគទានដែលគេជំរុញឲ្យធ្វើ.. 67

សំណួរទី៣៧. ចូរឲ្យនិយមន័យការបូស 68

សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបូសខែរ៉ម៉ា
ហ្សាន..... 69

សំណួរទី៣៩. ចូរលើកឡើងពីឧត្តមភាពនៃការបូសស្ម័គ្រចិត្ត
..... 69

សំណួរទី៤០. ចូរលើកឡើងពីប្រការមួយចំនួនដែលនាំឲ្យខូច
..... 70

សំណួរទី៤១. តើប្រការស្វីណិតនៃការបួសមានអ្វីខ្លះ?..... 70

សំណួរទី៤២. ចូរឲ្យនិយមន័យធម្មយាត្រាហាដ្ឋី..... 70

សំណួរទី៤៣. តើហាដ្ឋីមានប៉ុន្មានរូកុន? 71

សំណួរទី៤៤. ចូរលើកឡើងពីឧត្តមភាពនៃការធ្វើហាដ្ឋី 71

សំណួរទី៤៥. ចូរឲ្យនិយមន័យអ៊ុមរ៉ោះ : 72

សំណួរទី៤៦. តើអ៊ុមរ៉ោះមានប៉ុន្មានរូកុន? 72

សំណួរទី៤៧. តើអ្វីទៅជាការតស៊ូក្នុងមាគ៌ាអល់ឡោះ?..... 73

ផ្នែកដំបូងប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ 74

សំណួរទី១. ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់ .74

សំណួរទី២. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?
..... 74

សំណួរទី៣. តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាព..... 74

សំណួរទី៤. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា? ..74

សំណួរទី៥. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា? 75

សំណួរទី៦. ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែលជា
..... 75

សំណួរទី៧. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាព..... 75

សំណួរទី៨. តើអ្នកណាជាអ្នកមើលថែរក្សាព្យាការីមូហាំម៉ាត់ 76

សំណួរទី៩. តើព្យាការីមូហាំម៉ាត់ធ្វើដំណើរទៅកាន់ទឹកដីស្លាម 76

សំណួរទី១០. ចុះការធ្វើដំណើរទៅកាន់ទឹកដីស្លាមជាលើកទីពីរ 76

សំណួរទី១១. តើពួកគូរ៉ុស្តបានសាងសង់កាក់ហ្គុះឡើងវិញនៅ..... 77

សំណួរទី១២. នៅពេលដែលព្យាការីមូហាំម៉ាត់ត្រូវបាន 77

សំណួរទី១៣. តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ្គី (សារ) 78

សំណួរទី១៤. តើព្យាការីមូហាំម៉ាត់មានស្ថានភាពដូចម្តេចមុន 78

សំណួរទី១៥. អាយ៉ាត់(វាក្យខណ្ឌ)អ្វីដែលត្រូវបានគេបញ្ចុះមក 78

សំណួរទី១៦. តើអ្នកណាដែលមានជំនឿនឹងសារដែលព្យាការី..... 79

សំណួរទី១៧. តើការអំពាវនាវ(ហ្វាក់វ៉ះ)មនុស្សលោកទៅ
កាន់..... 80

សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុង
ពេលនោះ..... 80

សំណួរទី១៩. តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០ 81

សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ាក់” និង“មៀករ៉ិច”..... 81

សំណួរទី២១. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្ស 81

សំណួរទី២២. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្សទៅកាន់
..... 82

សំណួរទី២៣. តើព្យាការីមូហាំម៉ាត់ លោកបានភៀសខ្លួនទៅ
..... 82

សំណួរទី២៤. តើលោកបានរស់នៅទីក្រុងម៉ាទីណះអស់រយៈ
ពេល 82

សំណួរទី២៥. តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេបាន
ដាក់..... 82

សំណួរទី២៦. តើសមរក្ខមិសំខាន់ៗអ្វីខ្លះដែលព្យាការីមូ
ហាំម៉ាត់ 83

សំណួរទី២៧. តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរអាន
..... 83

សំណួរទី២៨. តើព្យាករីមូហាំម៉ាត់បានទទួលមរណភាព .. 84

សំណួរទី២៩. ចូរលើកឡើងពីភរិយាមួយចំនួនរបស់ព្យាករី
..... 84

សំណួរទី៣០. តើបុត្រាបុត្រីរបស់ព្យាករីមូហាំម៉ាត់មាន
នរណាខ្លះ?..... 85

សំណួរទី៣១. ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់
..... 86

សំណួរទី៣២. តើព្យាករីមូហាំម៉ាត់បានបន្សល់ទុកអ្វីសម្រាប់
..... 86

ផ្នែកតាហ្វសៀរ (បកស្រាយអត្ថន័យគម្ពីរគួរអាន) 87

សំណួរទី១. ចូរសូត្រជំពូក អាល់ហ្សាទីហៈ (سورة الفاتحة)..... 87

សំណួរទី២. ចូរសូត្រជំពូក អាសហ្សាល់ហ្សាឡៈ (سورة الزلزلة
) 89

សំណួរទី៣. ចូរសូត្រជំពូក អាល់អាទីយ៉ាត (سورة العاديات) . 91

សំណួរទី៤. ចូរសូត្រជំពូក អាល់ករីអៈ (سورة القارعة) 94

សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស្ស័រ (سورة التكاثر) 96

សំណួរទី៦. ចូរសូត្រជំពូក អាល់អើស័រ (سورة العصر) 98

សំណួរទី៧. ចូរសូត្រជំពូក អាល់ហ្សីម៉ាហ្សៈ (سورة الهمزة) .. 99

សំណួរទី៨. ចូរសូត្រជំពូក អាស់ហ្វីល (سورة الفيل)..... 101

សំណួរទី៩. ចូរសូត្រជំពូក គ្រីស្ត (سورة قريش)..... 102

សំណួរទី១០. ចូរសូត្រជំពូក អាស់ម៉ាអ៊ូន (سورة الماعون).. 104

សំណួរទី១១. ចូរសូត្រជំពូក អាស់ការស៊ែរ (سورة الكوثر).. 105

សំណួរទី១២. ចូរសូត្រជំពូក អាស់កាហ្វ្រូន (سورة الكافرون) 106

សំណួរទី១៣. ចូរសូត្រជំពូក អាស់ណេស៊ែរ (سورة النصر).. 108

សំណួរទី១៤. ចូរសូត្រជំពូក អាស់ម៉ាសាត់ (سورة المسد) ... 109

សំណួរទី១៥. ចូរសូត្រជំពូក អាស់អៀខ្លីស (سورة الإخلاص)
..... 111

សំណួរទី១៦. ចូរសូត្រជំពូក អាស់ហ្វាត្រា (سورة الفلق).... 112

សំណួរទី១៧. ចូរសូត្រជំពូក អាស់ណាស (سورة الناس) 113

ផ្នែកហានិភ័យ (ប្រសាសន៍របស់ព្យាករណ៍).....115

សំណួរទី១. ចូរអានហានិភ័យ “រាល់ទង្វើទាំងឡាយ 115

សំណួរទី២. ចូរអានហានិភ័យដែលហាមឃាត់ពីការបង្កើតថ្មី
..... 116

សំណួរទី៣. ចូរអានហានិភ័យដ៏ព្រៃល ហើយចូរលើកឡើងពី
..... 117

សំណួរទី៤. ចូរអានហានិភ័យស្តីពីឧត្តមភាពនៃសីលធម៌ល្អ 121

សំណួរទី៥. ចូរអានហាទីស្ត “បុគ្គលណាស្បថនឹងអ្វីផ្សេង
ក្រៅពី..... 122

សំណួរទី៦. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយក្នុង
ចំណោម 123

សំណួរទី៧. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយ 124

សំណួរទី៨. ចូរអានហាទីស្តស្តីអំពី “ឧត្តមភាពនៃជំពូក.... 125

សំណួរទី៩. ចូរអានហាទីស្តស្តីពីឧត្តមភាពនៃការពេលពាក្យ
..... 125

សំណួរទី១០. ចូរអានហាទីស្ត “ពិតណាស់ នៅក្នុងខ្លួនប្រាណ
..... 126

សំណួរទី១១. ចូរអានហាទីស្ត “បុគ្គលណាដែលពាក្យសំដី
..... 127

សំណួរទី១២. ចូរអានហាទីស្ត“មិនមែនជាអ្នកមានជំនឿ.. 128

សំណួរទី១៣. ចូរអានហាទីស្ត“ក្នុងចំណោមប្រការដែល . 129

សំណួរទី១៤. ចូរអានហាទីស្ត“បុគ្គលណាសូត្រមួយតួអក្សរ
..... 130

ផ្នែកសុទ្ធិវិធានវិស្វាម 131

សំណួរទី១. តើគេត្រូវមានសុដីវិធានចំពោះអស់ឡោះជាម្ចាស់
..... 131

សំណួរទី២. តើគេត្រូវមានសុដីវធម៌ចំពោះអ្នកនាំសារម្ល
ហាំម៉ាត់ 131

សំណួរទី៣. តើគេត្រូវមានសុដីវធម៌ចំពោះឪពុកម្តាយ..... 132

សំណួរទី៤. តើគេត្រូវធ្វើដូចម្តេចខ្លះចំពោះសាច់ញាតិ?... 133

សំណួរទី៥. តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះចំពោះបងប្អូនម្ចាស់មរម្យ
ខ្ញុំ..... 133

សំណួរទី៦. តើសុដីវធម៌ចំពោះអ្នកជិតខាងមានអ្វីខ្លះ? 135

សំណួរទី៧. តើសុដីវធម៌ក្នុងការទទួលភ្ញៀវ និងចំពោះភ្ញៀវ
..... 135

សំណួរទី៨. ចូរលើកឡើងពីសុដីវធម៌ចំពោះអ្នកជំងឺ 136

សំណួរទី៩. ចូរលើកឡើងពីសុដីវធម៌នៃការស្វែងរកចំណេះ
ដឹង..... 137

សំណួរទី១០. តើសុដីវធម៌នៅកន្លែងជួបជុំមានអ្វីខ្លះ? 138

សំណួរទី១១. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការដេក ... 139

សំណួរទី១២. តើសុដីវធម៌ក្នុងការទទួលទានអាហារមានអ្វី
ខ្លះ?... 140

សំណួរទី១៣. តើសុដីវធម៌ក្នុងការស្លៀកពាក់មានអ្វីខ្លះ? . 141

សំណួរទី១៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការជិះជំនិះ ... 142

សំណួរទី១៥. ចូរលើកឡើងពីសុដីវធម៌នៅតាមផ្លូវ..... 142

សំណួរទី១៦. ចូរលើកឡើងពីសុដីវធម៌នៅពេលចូល និង 143

សំណួរទី១៧. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការបន្ទោបង់
..... 144

សំណួរទី១៨. ចូរលើកឡើងពីសុដីវធម៌ចំពោះម៉ាស៊ូត 145

សំណួរទី១៩. ចូរលើកឡើងពីសុដីវធម៌នៃការឲ្យសាឡាម 145

សំណួរទី២០. ចូរលើកឡើងពីសុដីវធម៌នៃការសុំការអនុញ្ញាត
..... 146

សំណួរទី២១. តើសុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានអ្វីខ្លះ?
..... 147

សំណួរទី២២. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងកីឡា
..... 147

សំណួរទី២៣. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងសើច
..... 148

សំណួរទី២៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការកណ្តាស់.. 148

សំណួរទី២៥. ចូរលើកឡើងពីសុដីវធម៌ក្នុងការស្វាប 149

សំណួរទី២៦. ចូរលើកឡើងពីសុដីវធម៌ក្នុងការសូត្រគម្ពីរគូរ
អាន..... 149

ផ្នែកសីលធម៌	150
សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌	150
សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវ	150
សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក	151
សំណួរទី៤. តើអ្វីទៅជាសីលធម៌នៃអំពើល្អ(អាល់អៀហាសាន)	151
សំណួរទី៥. តើប្រការអ្វីដែលផ្ទុយនឹងអំពើល្អ(អាល់អៀហាសាន)	152
សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណៈ)មានប៉ុន្មានប្រភេទ?	153
សំណួរទី៧. តើប្រការអ្វីដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណៈ)	154
សំណួរទី៨. តើអ្វីទៅជាសីលធម៌នៃភាពស្មោះត្រង់?	155
សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់?	155
សំណួរទី១០. ចូរលើកឡើងពីប្រភេទនៃការអត់អ្នត់	156
សំណួរទី១១. តើប្រការអ្វីដែលផ្ទុយនឹងការអត់អ្នត់?	157

សំណួរទី១២. ចូរលើកឡើងពីសីលធម៌នៃការរួមសហការគ្នា
..... 158

សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ? 160

សំណួរទី១៤. ចូរលើកឡើងពីរូបភាពនៃក្តីមេត្តាករុណា ... 161

សំណួរទី១៥. តើក្តីស្រឡាញ់មានប្រភេទអ្វីខ្លះ? 162

សំណួរទី១៦. ចូរឲ្យនិយមន័យពាក្យថា“មុខស្រស់” 163

សំណួរទី១៧. អ្វីទៅជាការច្រណែនឈ្នានីស?..... 164

សំណួរទី១៨. តើអ្វីទៅជាការសើចចំអក?..... 165

សំណួរទី១៩. ចូរឲ្យនិយមន័យពាក្យថា“ឱនលំទោន ឬដាក់
ខ្លួន”..... 166

សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់..... 167

សំណួរទី២១. ចូរលើកឡើងពីប្រភេទមួយចំនួននៃការបោក
ប្រាស់..... 168

សំណួរទី២២. តើអ្វីទៅជាការនិយាយដើម?..... 169

សំណួរទី២៣. ចូរឲ្យនិយមន័យពាក្យ“ការនិយាយចាក់រុក”
..... 169

សំណួរទី២៤. តើអ្វីទៅជាភាពខ្ជិលច្រអូស?..... 170

សំណួរទី២៥. ចូរលើកឡើងពីប្រភេទនៃការខឹងសម្បា 171

សំណួរទី២៦. តើអ្វីទៅជាការស៊ើបការណ៍អ្នកដទៃ?..... 172

សំណួរទី២៧. តើអ្វីទៅជាការខ្លះខ្លាយ? អ្វីទៅជាភាព
កំណាញ់..... 172

សំណួរទី២៨. តើអ្វីទៅជាភាពកំសាក? អ្វីទៅជាភាព
ក្លាហាន? 173

សំណួរទី២៩. ចូរលើកឡើងនូវពាក្យសម្តីមួយចំនួនដែល 174

សំណួរទី៣០. ចូរលើកឡើងពីប្រការមួយចំនួនដែលអាច
ជួយ..... 175

ផ្នែកទូទៅ និងហ្សឺកៀរ 177

សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្សឺកៀរ
..... 177

សំណួរទី២. ចូរលើកឡើងពីផលប្រយោជន៍មួយចំនួននៃការ
..... 177

សំណួរទី៣. តើហ្សឺកៀរមួយណាដែលជាងគេ? 178

សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពី
ដំណេក? 178

សំណួរទី៥. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀក
បំពាក់?..... 178

សំណួរទី៦. តើយើងសូត្រដូចម្តេចនៅពេលដោះស្រាយកំហុសបំពាន?
 កំ?..... 178

សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀក
 179

សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែល
 ស្លៀក..... 179

សំណួរទី៩. ចូរលើកឡើងពីទូអាដែលត្រូវសូត្រនៅពេលចូល
 179

សំណួរទី១០. ចូរលើកឡើងពីទូអាដែលយើងត្រូវសូត្រនៅ
 ពេល 180

សំណួរទី១១. តើយើងសូត្រដូចម្តេចមុនពេលយកវូហ្មុ? .. 180

សំណួរទី១២. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលយក
 180

សំណួរទី១៣. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពី
 ផ្ទះ?..... 180

សំណួរទី១៤. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចូល
 ផ្ទះ?..... 181

សំណួរទី១៥. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចូល
 181

សំណួរទី១៦. តើហ្សឺកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពី
..... 181

សំណួរទី១៧. តើយើងសូត្រដូចម្តេចនៅពេលឮគេអាហ្សាន?
..... 182

សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអាហ្សាន
រួច? 182

សំណួរទី១៩. តើហ្សឺកៀរអ្វីខ្លះដែលយើងត្រូវសូត្រនៅពេល
ព្រឹក..... 183

សំណួរទី២០. តើយើងសូត្រអ្វីនៅពេលចូលគេង? 186

សំណួរទី២១. តើយើងត្រូវសូត្រដូចម្តេចមុនពេលទទួលទាន
..... 186

សំណួរទី២២. តើយើងត្រូវសូត្រដូចម្តេចក្រោយពេល
ទទួលទាន 186

សំណួរទី២៣. តើទូអាអ្វីដែលភ្ញៀវត្រូវទូអាឲ្យម្ចាស់អាហារ
..... 187

សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចពេលមានគេកណ្តា
ស្រាប់? 187

សំណួរទី២៥. តើយើងត្រូវសូត្រដូចម្តេចនៅពេលដែលបញ្ចប់
ការ..... 188

សំណួរទី២៦. តើអ្វីទៅជាទូអាពេលជិះលើជំនិះ? 188

សំណួរទី២៧. ចូរលើកឡើងពីទូអាពេលធ្វើដំណើរ? 189

សំណួរទី២៨. តើអ្នកដែលធ្វើដំណើរត្រូវពោលដូចម្តេចទៅ
កាន់..... 190

សំណួរទី២៩. តើអ្នកដែលមិនធ្វើដំណើរត្រូវពោលដូចម្តេច
ទៅកាន់ 190

សំណួរទី៣០. តើអ្វីទៅជាទូអាពេលចូលផ្សារ? 191

សំណួរទី៣១. ចូរលើកឡើងពីទូអាពេលខឹងសម្បា.... 191

សំណួរទី៣២. តើយើងត្រូវពោលដូចម្តេចទៅកាន់អ្នកដែល
បាន..... 192

សំណួរទី៣៣. តើអ្វីទៅជាទូអាដែលត្រូវសូត្រនៅពេលដែល
..... 192

សំណួរទី៣៤. តើយើងត្រូវពោលដូចម្តេចនៅពេលទទួល
បាន..... 192

សំណួរទី៣៥. តើយើងត្រូវពោលដូចម្តេចនៅពេលដែល . 192

សំណួរទី៣៦. តើយើងត្រូវឲ្យសាឡាម និងទទួលសាឡាម
..... 193

សំណួរទី៣៧. តើយើងសូត្រដូចម្តេចនៅពេលមានភ្លៀង
ធ្លាក់?..... 193

សំណួរទី៣៨. តើយើងសូត្រដូចម្តេចក្រោយពេលភ្លៀងធ្លាក់
រួច? 193

សំណួរទី៣៩. ចូរលើកឡើងពីទូអានៅពេលមានខ្យល់ខ្លាំង?
..... 194

សំណួរទី៤០. ចូរលើកឡើងពីទូអានៅពេលឮសំឡេងផ្លូវ
រន្ទះ? 194

សំណួរទី៤១. តើយើងត្រូវសូត្រដូចម្តេចនៅពេលឃើញ.. 194

សំណួរទី៤២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការ
បារម្ភ 195

សំណួរទី៤៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច?
..... 195

ផ្នែកផ្សេងៗ.....197

សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ?..... 197

សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ? 197

សំណួរទី៣. តើច្បាប់អ៊ីស្លាមចែងយ៉ាងដូចម្តេចចំពោះការ
លក់ដូរ 199

សំណួរទី៤. ចូរលើកឡើងពីប្រភេទមួយចំនួននៃការលក់ដូរ
..... 200

សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយ
ចំនួន 201

សំណួរទី៦. ចំពោះនៀកម៉ាត់(ឧបការគុណ)ទាំងឡាយដែល
..... 202

សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមាន
ប៉ុន្មាន?..... 203

សំណួរទី៨. តើខែណាដែលល្អជាងគេ?..... 204

សំណួរទី៩. តើថ្ងៃណាដែលល្អជាងគេ?..... 204

សំណួរទី១០. ក្នុងរយៈពេលមួយឆ្នាំ តើថ្ងៃណាដែលល្អ
ប្រសើរ 204

សំណួរទី១១. ក្នុងរយៈពេលមួយឆ្នាំ តើយប់អ្វីដែលល្អប្រសើរ
..... 204

សំណួរទី១២. នៅពេលដែលយើងឃើញស្រ្តីដែលអាចរៀប
ការ..... 204

សំណួរទី១៣. តើសត្រូវរបស់មនុស្សលោក មានអ្វីខ្លះ?... 205

សំណួរទី១៤. តើអ្វីទៅជាការសារភាពកំហុស(តាវហ្គាត់)?
..... 206

សំណួរទី១៥. តើលក្ខខណ្ឌនៃការសារភាពកំហុសមានអ្វីខ្លះ?
..... 206

សំណួរទី១៦. តើការសឡាវ៉ាតលើណាពី ﷺ មានន័យដូចម្តេច?..... 207

សំណួរទី១៧. តើពាក្យថា “سُبْحَانَ اللَّهِ” មានអត្ថន័យដូចម្តេច? 208

សំណួរទី១៨. តើពាក្យថា “الْحَمْدُ لِلَّهِ” មានអត្ថន័យដូចម្តេច? 208

សំណួរទី១៩. តើពាក្យថា “اللَّهُ أَكْبَرُ” មានអត្ថន័យដូចម្តេច? 208

សំណួរទី២០. តើពាក្យថា “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ” មានអត្ថន័យ 208

សំណួរទី២១. តើពាក្យថា “أَسْتَغْفِرُ اللَّهَ” មានអត្ថន័យដូចម្តេច? 208

សេចក្តីបញ្ចប់ 209

Get to know more about Islam

in more than
100 languages



موسوعة الأحاديث النبوية
HadeethEnc.com



Accurate translations of
Prophetic Hadiths and their
explanations in more than
(60) languages.



بيان الإسلام
byenah.com



Selected materials to
introduce and teach
Islam in more than
(120) languages.



موسوعة القرآن الكريم
QuranEnc.com



Accurate translations
of the meanings of the
Quran in more than
(75) languages.



موسوعات وخدمات إسلامية باللغات
s.islamenc.com



For more websites
in world languages
(s.islamcontent.com)



محتوى الإسلام
islamcontent.com



Various and comprehensive
Islamic materials in more
than (125) languages.



ملا يسع أطفال المسلمين حبه
kids.islamenc.com



Questions and answers for
Muslim children and public in
more than (40) languages.

جمعية خدمة المحتوى
الإسلامي باللغات



جمعية الدعوة
وتوعية الجاليات بالربوة





978-603-8402-75-7



Km215